




ធនាគារកសិកម្មនិងជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

របាយការណ៍ប្រចាំឆ្នាំ ២០២០



	១
អារម្ភកថា	
អារម្ភកថាបស់ប្រធានក្រុមប្រឹក្សាភិបាល	១
អារម្ភកថាបស់អគ្គនាយក	៣
	៥
ខ្លឹមសារសង្ខេប	
	៦
ផ្នែកទី១ អភិបាលកិច្ចសាជីវកម្ម	
១.១ អំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម	៦
១.២ រចនាសម្ព័ន្ធ	៨
១.៣ ក្រុមប្រឹក្សាភិបាល	៩
១.៤ គណៈគ្រប់គ្រង	១៤
១.៥ គណៈកម្មការគ្រប់គ្រងហានិភ័យ	១៧
១.៦ គណៈកម្មការសវនកម្មផ្ទៃក្នុង	១៧
១.៧ ក្រុមប្រឹក្សាវិន័យ	១៧
	១៨
ផ្នែកទី២ សមិទ្ធផលការងាររបស់ ARDB ឆ្នាំ២០២០	
២.១ តំណទាន និងប្រតិបត្តិការធនាគារផ្សេងៗទៀត	១៨
២.២ ប្រាក់បញ្ញើ	១៩
២.៣ បណ្តាញប្រតិបត្តិការ	១៩
២.៤ ដំណាក់កាលប្រែក្លាយខ្លួនពីធនាគារឯកទេស ទៅធនាគារពាណិជ្ជ	១៩
២.៥ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍	២០
	២១
ផ្នែកទី៣ របាយការណ៍ហិរញ្ញវត្ថុសង្ខេប	
	២២
ផ្នែកទី៤ ទិសដៅការងារឆ្នាំ២០២១	
	២២
សេចក្តីសន្និដ្ឋាន	
	២៣
ឧបសម្ព័ន្ធ	
១ របាយការណ៍សវនកម្មឯករាជ្យ	២៣
២ ព្រឹត្តិការណ៍សំខាន់ៗរបស់ធនាគារ	១៤១



ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK
ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម



ឯកឧត្តម រស់ សីលា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB

នៅឆ្នាំ២០២០នេះ ពិភពលោកកំពុងប្រឈមនឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ជាសកល។ វិបត្តិនេះ មិនត្រឹមតែបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននោះទេ ថែមទាំងបានដាក់បន្ទុកយ៉ាងខ្លាំងលើវិស័យសុខាភិបាល និងបង្កាត់សកម្មភាពសេដ្ឋកិច្ចជាសកលជាពិសេសក្នុងវិស័យសេវាកម្ម។ ទន្ទឹមនេះ ប្រទេសមួយចំនួនក្នុងពិភពលោក បានប្រើប្រាស់វិធានការរដ្ឋបាលដ៏តឹងរឹង ដើម្បីកាត់បន្ថយអត្រានៃការឆ្លងរាតត្បាតនៃជំងឺនេះ។

ការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា កំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះដល់ -៣,៣% នៅឆ្នាំ២០២០ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងងើបឡើងវិញនៅក្នុងអត្រា ៦% នៅឆ្នាំ២០២១ និង ៤,៤% នៅឆ្នាំ២០២២ ដោយសារប្រទេសមួយចំនួនអាចគ្រប់គ្រងស្ថានភាពនៃការឆ្លងរាតត្បាត និងចាប់ផ្តើមបន្ធូរបន្ថយ ឬដកវិធានការរឹតបន្តឹងបន្តិចម្តងៗ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការឡើងវិញ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចក្នុងប្រទេសអភិវឌ្ឍន៍បានធ្លាក់ចុះដល់ -៤,៧% នៅឆ្នាំ២០២០ ប៉ុន្តែកំណើននេះត្រូវបានរំពឹងថានឹងកើនឡើង៥,១% នៅឆ្នាំ២០២១ និង៣,៦% នៅឆ្នាំ២០២២។ ស្របពេលជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ បានធ្លាក់ចុះដល់ -២,២% ក្នុងឆ្នាំ២០២០ ប៉ុន្តែនឹងមានកំណើន ៦,៧% នៅឆ្នាំ២០២១ និង៥% នៅឆ្នាំ២០២២។

ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ បានជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយកំណើនបានធ្លាក់ចុះរហូតដល់ -៣,៥% នៅឆ្នាំ២០២០ ដោយសារវិស័យចម្បងៗបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ យោងតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ វិស័យកាត់ដេរមានកំណើនអវិជ្ជមាន -៨% ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រសើរឡើង

ដូច្នេះតម្រូវការវិនិយោគអន្តរជាតិមានភាពថមថយ។ ចំណែកឯ វិស័យសំណង់បានធ្លាក់ចុះ -៣% ស្របពេលដែលសកម្មភាពអចលនទ្រព្យបានធ្លាក់ចុះ -៤,៣% ដោយសារការបាត់បង់ទំនុកចិត្តក្នុងទីផ្សារ។ លើសពីនេះ វិស័យសេវាកម្មបានធ្លាក់ចុះយ៉ាងខ្លាំងដល់ -៧,៩% ដោយសារការអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងផ្អាកជើងហោះហើរមួយចំនួន ក្នុងគោលបំណងទប់ទល់នឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ដោយឡែក វិស័យកសិកម្មមានកំណើន ០,៣% ឆ្នាំលើឆ្នាំ ដោយសារមានតម្រូវការក្នុងស្រុកក្នុងបរិការណ៍នៃការរឹតត្បិតការនាំចូលផលិតផលកសិកម្មដោយប្រទេសមួយចំនួន។ ទោះបីយ៉ាងណា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤,៣% នៅឆ្នាំ២០២១ និង ៥,៥% នៅឆ្នាំ២០២២។ ស្រដៀងគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានប៉ាន់ស្មានថាសេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២១ដោយមានកំណើនសេដ្ឋកិច្ច ៤% ដោយសារមានតម្រូវការនាំចេញពីប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។ លើសពីនេះ ផលិតផលឧស្សាហកម្មនឹងមានកំណើនដល់ ៧,១%នៅឆ្នាំ២០២១ និង ៧% នៅឆ្នាំ២០២២ ដោយសារភាពប្រសើរឡើងវិញនៃវិស័យកាត់ដេរ, ស្បែកជើង និងសម្ភារធ្វើដំណើរ។ ចំណែកឯ វិស័យកសិកម្ម ត្រូវបានរំពឹងថានឹងកើនឡើង ១,៣% នៅឆ្នាំ២០២១ និង ១,២%នៅឆ្នាំ២០២២ គាំទ្រដោយការដាំដុះខ្ពស់ជាងមុន បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំមុន, កំណើននៃវារីវប្បកម្ម និងការកើនឡើងការនាំចេញផលិតផលកសិកម្មទៅសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែក វិស័យសេវាកម្មនឹងងើបឡើងវិញយឺតជាមួយកំណើន ៣,៣% នៅឆ្នាំ២០២១ និង ៦,២% នៅឆ្នាំ២០២២ដោយសារវិធានការបិទខ្ទប់ ក៏ដូចជាការរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងវិស័យអចលនទ្រព្យដែលមាននិន្នាការស្របនឹងវិស័យសំណង់ ត្រូវបានរំពឹងថា ងើបឡើងវិញ។

ក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងគោលនយោបាយសារពើពន្ធដែលរួមមាន ការលើកលែងការបង់ពន្ធសម្រាប់វិស័យដែលរងផលប៉ះពាល់, ការបញ្ចេញកញ្ចប់ថវិកាគាំពារសង្គមដើម្បីជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងការផ្តល់ហិរញ្ញប្បទានពិសេសសម្រាប់គាំទ្រវិស័យកសិកម្ម ។ លើសពីនេះ រាជរដ្ឋាភិបាល បានស្នើសុំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពន្យារពេលនៃការសងត្រឡប់ និងការរៀបចំឥណទានឡើងវិញផងដែរ។

ធនាគារ ARDB ក្នុងនាមជាធនាគារពាណិជ្ជ និងជាធនាគារបម្រើគោលនយោបាយរាជរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ នៅក្នុងក្របខណ្ឌនៃការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ នេះ ធនាគារ ARDB បានទទួលហិរញ្ញប្បទានពិសេសដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃកញ្ចប់វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ក្នុងគោលដៅផ្តល់ឥណទានដែលមានការប្រាក់ទាប គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកែច្នៃផលិតផលកសិកម្មដែលមានដូចជា ការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមទាំងនោះមានលទ្ធភាពពង្រីកនិងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនរួមចំណែកបង្កើតការងារ និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក។ គិតត្រឹមចុងឆ្នាំ២០២០ ធនាគារ ARDB សម្រេចបានសំពៀតឥណទានសរុបចំនួន២៤៥ លានដុល្លារអាមេរិក ដែលមានកំណើន ៤១,៦២% (ឆ្នាំលើឆ្នាំ)។ ចំណែកសំពៀតឥណទាននេះ បានគាំទ្រភាគច្រើនដល់វិស័យស្រូវ-អង្ករ និងពិពិធកម្មឥណទានដល់វិស័យផ្សេងៗទៀតដូចជាការចិញ្ចឹមសត្វការដាំដុះ បន្លែ-ផ្លែឈើ វារីវប្បកម្មនិងអនុវិស័យផ្សេងទៀត (កៅស៊ូ, ម្រេច, ដំឡូងមី, ស្វាយចន្ទី, កាហ្វេ និងស្វាយ ជាដើម)។

អនុវត្តតាមផែនការយុទ្ធសាស្ត្រអាជីវកម្មពាណិជ្ជ នៅឆ្នាំ២០២១ ធនាគារ ARDB គ្រោងនឹងផ្តល់ឥណទានសរុបកើនឡើងដល់ចំនួន ៣០៧ លានដុល្លារអាមេរិក ក្នុងនោះសំពៀតឥណទានគាំទ្រដល់វិស័យស្រូវ-អង្ករមានចំណែកប្រមាណ ៤៨% និងការធ្វើពិពិធកម្មសំពៀតឥណទានក្រៅពីស្រូវ-អង្ករ រួមមាន អនុវិស័យ (កៅស៊ូ, ម្រេច, ដំឡូងមី, ស្វាយចន្ទី, កាហ្វេ និងស្វាយ ជាដើម) ២៣%, ការចិញ្ចឹមសត្វ ៩%,

បន្លែ-ផ្លែឈើ ៨%, វារីវប្បកម្ម ៤%, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ២%, និងផ្សេងៗ ៦% ។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ ជំងឺកូវីដ-១៩ អាចនឹងបន្តអូសបន្លាយក្នុងរយៈពេលយូរដោយសារលក់នៃការឆ្លងរាតត្បាតនៅតែមានជាបន្តបន្ទាប់។ ដូច្នេះ ការសម្របខ្លួនទៅនឹងគន្លងថ្មី (New Normal) ស្របតាមវិធានការសុខាភិបាលនិងបរិបទបច្ចេកវិទ្យាថ្មី ពិតជាមានសារៈសំខាន់សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នអាជីវកម្មផ្សេងៗទៀត ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ក្នុងន័យនេះ ការអភិវឌ្ឍផលិតផលនិងសេវាធនាគារបែបឌីជីថលដែលមានកម្រៃសេវាទាប, មានសុវត្ថិភាពខ្ពស់, ឆាប់រហ័ស, អាចធ្វើប្រតិបត្តិការគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា បាននិងកំពុងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបម្រើសេវាអតិថិជន។

ធៀតក្នុងឱកាសនេះ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលខ្ញុំសូមថ្លែងអំណរគុណដល់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** ដែលបានដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ARDB ដែលបានបំពេញការងាររបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។


ឯកឧត្តម រស់ សីលថា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម



ឯកឧត្តមបណ្ឌិត កៅ ចាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ធនាគារ ARDB

ស្ថិតក្នុងបរិបទនៃការប្រឈមនឹងវិបត្តិកូវីដ-១៩ជាសកល ប្រទេសកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលអវិជ្ជមានលើស្ថានភាព សេដ្ឋកិច្ចនិងសង្គម។ ក្នុងកាលៈទេសៈដ៏លំបាកនេះ ធនាគារកសិកម្មនិង ជនបទ និងកសិកម្មដែលជាធនាគារពាណិជ្ជបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាស់វៃ និងប្រកប ដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** បាននិងកំពុងដើរតួនាទី យ៉ាងសកម្មក្នុងការចូលរួមស្តារ និងជំរុញ វិស័យកសិកម្ម ឆ្លុះបញ្ចាំង តាមរយៈសមិទ្ធផលដែលធនាគារ ARDB សម្រេចបាន។ គិតត្រឹម ខែធ្នូ ឆ្នាំ២០២០ នេះ ធនាគារ ARDB សម្រេចបានឥណទានសរុបជាង ២៤៥ លានដុល្លារអាមេរិក ដែលមានកំណើន ៤១,៦២% (ឆ្នាំលើឆ្នាំ)។ ចំណែកឥណទាននេះ ត្រូវបានផ្តល់ទៅវិស័យស្រូវ-អង្ករ ៥៨,៦៩%, ការចិញ្ចឹមសត្វ ៨,៨០%, បន្លែ-ផ្លែឈើ ១០,០៩%, វារីវប្បកម្ម ៤,៤៣%, អនុវិស័យ ៩,៣៤%, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ០,៨៦%, និងផ្សេងៗ ៧,៦៩%។ គួរកត់សម្គាល់ផងដែរថា ឥណទានទៅវិស័យស្រូវអង្ករ មានចំណែកធំជាងគេដោយសារធនាគារ ARDB បាននិងកំពុងអនុវត្ត មូលនិធិពិសេសរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យស្រូវអង្ករ តាមរយៈការផ្តល់ឥណទានជាទុនបង្វិលក្នុងការទិញស្រូវពីកសិករ និង ជាទុនវិនិយោគ។ នៅឆ្នាំ២០២០នេះ កម្ពុជាអាចផលិតអង្ករបានចំនួន ១០ លានតោន និងអាចនាំចេញអង្ករបានចំនួន ៧០០,០០០ តោន ដែលមានទំហំទឹកប្រាក់សរុបចំនួន ៤៧០ លានដុល្លារអាមេរិក ទោះបីជាមានបញ្ហាប្រឈមដោយសារជំនន់ទឹកភ្លៀង និងវិបត្តិ

ភ័ស្តុភារ (logistics) ក្នុងពិភពលោកក៏ដោយ។ គួររំលឹកផងដែរថា ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារវិបត្តិនេះ រាជរដ្ឋាភិបាល បានផ្តល់ហិរញ្ញប្បទានពិសេស ៥០ លានដុល្លារអាមេរិក តាមរយៈ ធនាគារ ARDB គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យ កសិកម្មវិស័យកសិ-ឧស្សាហកម្ម និងវិស័យកែច្នៃផលិតផលកសិកម្ម។ ជាលទ្ធផលនៃការអនុវត្តហិរញ្ញប្បទានពិសេសនេះធនាគារ ARDB បានផ្តល់ឥណទានដល់ការចិញ្ចឹមសត្វ ៤៤%, ការដាំដុះបន្លែ-ផ្លែឈើ ២៩%, វារីវប្បកម្ម២៩% និងការកែច្នៃផលិតផលកសិកម្ម និងកសិ- ឧស្សាហកម្ម ២%។ លើសពីនេះ គម្រោងនេះក៏បានរួមចំណែកយ៉ាង សកម្មក្នុងការបង្កើតការងារផ្ទាល់ និងប្រយោលជាច្រើនក្នុងវិស័យ កសិកម្ម។

តាមរយៈការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជា អាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុធនាគារ ARDB បានអនុវត្ត យ៉ាងមុតមាំតាមផែនទីចង្អុលផ្លូវរយៈពេល ១០ឆ្នាំ (២០១៩-២០២៨) ដោយផ្តោតលើកំណែទម្រង់ផ្នែកសំខាន់ៗចំនួន ៥ រួមមាន៖ (១) ផែនការ យុទ្ធសាស្ត្រ (២) ផលិតផលនិងសេវាកម្ម (៣) បច្ចេកវិទ្យាព័ត៌មានវិទ្យា (៤) ប្រតិបត្តិការ និង (៥) ការកសាងធនធានមនុស្ស។ ជាលទ្ធផល ការអនុវត្តផែនទីចង្អុលផ្លូវដំណាក់កាលទី១ (២០១៩-២០២០) ធនាគារ ARDB សម្រេចលទ្ធផលបានតាមគោលដៅ ស្ទើរតែ ១០០%។ សមិទ្ធផលដ៏ចម្បងមួយគឺ ធនាគារ ARDB បានទទួលអាជ្ញាប័ណ្ណជា ធនាគារពាណិជ្ជធនាគារជាតិនៃកម្ពុជា ដោយមានលទ្ធភាពបម្រើ សេវាធនាគារពេញលេញតាមរយៈការផ្តល់ហិរញ្ញប្បទាន សេវាទទួល ប្រាក់បញ្ញើនិងសេវាកម្មធនាគារផ្សេងទៀត ដើម្បីគាំទ្រដល់បណ្តាញអង្គ ដែលស្ថិតនៅក្នុងខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម

ឱ្យកាន់តែទូលំទូលាយ។

ដោយអនុលោមតាមផែនទីចង្អុលផ្លូវរយៈពេល ១០ឆ្នាំ (២០១៩-២០២៨) ដំណាក់កាលទី២ ធនាគារ ARDB បានកំណត់ ការងារអាទិភាពសម្រាប់ឆ្នាំ២០២១រួមមាន៖ (i)- ក្លាយជាធនាគារ ឌីជីថលយ៉ាងពេញលេញ ដោយអតិថិជនមិនចាំបាច់ទៅធ្វើប្រតិបត្តិការ របស់ខ្លួននៅធនាគារផ្ទាល់ និងកាត់បន្ថយការប្រើប្រាស់ក្រដាស, (ii)- បង្កើនប្រាក់ចំណូលមិនមែនជាការប្រាក់ឱ្យបានជាអតិបរមា, (iii)- ប្រែក្លាយកសិករធ្វើកសិកម្មជាលក្ខណៈគ្រួសារទៅជាកសិករ សហគ្រិន និង (iv)- គាំទ្រចង្កោមសហគ្រាសធុនតូច និងមធ្យម សម្រាប់ជំរុញអាជីវកម្មកែច្នៃកសិផល។

ខ្ញុំបាទសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាស់វៃ និងប្រកបដោយឥតឧបសគ្គរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា**, ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រដល់ធនាគារ ARDB ។

ជាទីបញ្ចប់ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សាភិបាលដែលតែងតែគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ ដល់ធនាគារ ARDB និងសូមអរគុណចំពោះបុគ្គលិកទាំងអស់ដែល បានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ព្រមទាំងអរគុណ ចំពោះអតិថិជន និងដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមសហការ ជាមួយធនាគារ ARDB ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យ កសិកម្មនៅកម្ពុជា។



ឯកឧត្តមបណ្ឌិត កៅ ថាច
ប្រតិភូរាជរដ្ឋាភិបាលបន្តបន្ទាប់ជាអគ្គនាយក
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

នៅឆ្នាំ២០២០នេះ ពិភពលោកកំពុងប្រឈមនឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ជាសកល។ វិបត្តិនេះ មិនត្រឹមតែបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននោះទេ ថែមទាំងបានដាក់បន្ទុកយ៉ាងខ្លាំងលើវិស័យសុខាភិបាល និងបង្ហាត់សកម្មភាពសេដ្ឋកិច្ចជាសកលជាពិសេសក្នុងវិស័យសេវាកម្ម។ ទន្ទឹមនេះ ប្រទេសមួយចំនួនក្នុងពិភពលោក បានប្រើប្រាស់វិធានការរដ្ឋបាលដ៏តឹងរឹង ដើម្បីកាត់បន្ថយអត្រានៃការឆ្លងរាតត្បាតនៃជំងឺនេះ។ តាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា កំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះដល់ - ៣,៣% ប៉ុន្តែត្រូវបានរំពឹងថានឹងងើបឡើងវិញនៅក្នុងអត្រា ៦% នៅឆ្នាំ២០២១ និង ៤,៤% នៅឆ្នាំ២០២២ ដោយសារប្រទេសមួយចំនួនអាចគ្រប់គ្រងស្ថានភាពនៃការឆ្លងរាតត្បាត និងការចាប់ផ្តើមបន្ទុកបន្ថយ ឬដកវិធានការរឹតបន្តឹងបន្តិចម្តងៗ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការឡើងវិញ។

ស្របពេលនេះ កម្ពុជាក៏បាននិងកំពុងទទួលរងផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាតនេះផងដែរ ដោយកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះដល់ - ៣,៥% នៅឆ្នាំ២០២០។ ទោះបីយ៉ាងណាកំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤,៣% នៅឆ្នាំ២០២១ ដោយសារភាពប្រសើរឡើងវិញនៃវិស័យកាត់ដេរ, វិស័យសណ្ឋាគារ និងដឹកជញ្ជូន, វិស័យកសិកម្ម និងវិស័យផ្សេងទៀត ក្នុងចំណែកកំណើនប្រមាណ ១,៤%, ០,៦%, ០,២% និង ២,១% រៀងគ្នា។ ទោះបីយ៉ាងណា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤, ៣% ឆ្នាំ២០២១ និង ៥,៥% នៅឆ្នាំ២០២២។

ទោះបីស្ថិតក្នុងបរិការណ៍នៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនេះ ធនាគារ ARDB នៅតែសម្រេចបានលទ្ធផលឥណទាន សរុបជាង ២៤៥ លានដុល្លារអាមេរិក ដែលមានកំណើន ៤១,៦២% (ឆ្នាំលើឆ្នាំ)។ ចំណែកឥណទាននេះ ត្រូវបានផ្តល់ទៅវិស័យស្រូវ-អង្ករ ៥៨,៦៩%, ការចិញ្ចឹមសត្វ ៨,៩០%, បន្លែ-ផ្លែឈើ ១០,០៩%, វារីវប្បកម្ម ៤,៤៣%, អនុវិស័យ ៩,៣៤%, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ០,៨៦%, និងផ្សេងៗ ៧,៦៩%។ គួរកត់សម្គាល់ផងដែរថា សំណុំឥណទានគាំទ្រដល់វិស័យស្រូវ-អង្ករមានទំហំធំជាងវិស័យផ្សេងទៀត ដោយហេតុថា ធនាគារ ARDB បាននិងកំពុងអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលគាំទ្រដល់វិស័យស្រូវអង្ករ រួមមានទុនបង្វិលដើម្បីប្រមូលទិញស្រូវពីកសិករ និង/ឬទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវអង្ករ។ ជាក់ស្តែង វិស័យស្រូវ-អង្ករ នៅតែរក្សាបានកំណើននៃការនាំចេញជាវិជ្ជមានក្នុងរង្វង់ ៧០ ម៉ឺនតោន ស្មើនឹងទឹកប្រាក់ប្រមាណជាង ៤៧០ លានដុល្លារអាមេរិក

ទោះបីមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩, ការយកពន្ធរបស់សហភាពអឺរ៉ុបលើការនាំអង្ករចេញរបស់កម្ពុជា និងទឹកជំនន់ក៏ដោយ។ លើសពីនេះ ធនាគារ ARDB ក៏បានអនុវត្តគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្មដែលមានទឹកប្រាក់ ៥០ លានដុល្លារអាមេរិក តាមរយៈការផ្តល់ឥណទានគាំទ្រដល់ការចិញ្ចឹមសត្វ ៤៤%, ការដាំដុះបន្លែ-ផ្លែឈើ ២៩%, វារីវប្បកម្ម ២៥% និងការកែច្នៃផលិតផលកសិកម្ម ២%។ លើសពីនេះ គម្រោងនេះក៏បានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារផ្ទាល់ និងប្រយោលជាច្រើនក្នុងវិស័យកសិកម្ម។

ជារួម ក្នុងឆ្នាំ២០២១ ធនាគារ ARDB នឹងពង្រីកតួនាទីរបស់ខ្លួនតាមរយៈការអនុវត្តតាមផែនការយុទ្ធសាស្ត្រអាជីវកម្មរយៈពេល៣ឆ្នាំ បានផ្តោតលើកំណែទម្រង់តាមដំណាក់កាលៗ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចគោលដៅចម្បងៗក្នុងដំណាក់កាលទី២ (២០២១-២០២៣) នៃផែនទីឯកសារផ្លូវរយៈពេល១០ឆ្នាំ និងជំរុញពិពិធកម្មសំណុំឥណទានដល់គ្រប់គ្រួសារក្នុងខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្ម ក្នុងគោលបំណងបន្តលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។

ផ្នែកទី១ អភិបាលកិច្ចសាជីវកម្ម

១.១ អំពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ដោយអនុក្រឹត្យ លេខ០១ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ដោយមានឈ្មោះថាធនាគារអភិវឌ្ឍន៍ជនបទដែលជាធនាគារឯកទេសវិស័យកសិកម្ម។ នៅឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យ លេខ ១៩៩ អនក្រ.បក. ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៤ ក្នុងការកែសម្រួលមុខងារភារកិច្ច និងរចនាសម្ព័ន្ធរបស់ធនាគារ ARDB ។ បន្ទាប់មក ធនាគារអភិវឌ្ឍន៍ជនបទ បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជដោយបានប្តូរឈ្មោះថាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩។

ធនាគារ ARDB ត្រូវបានកំណត់ថាជាសហគ្រាសសាធារណៈ ក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យជាធនាគារពាណិជ្ជ និងមានស្វ័យភាពបរិបូណ៌ក្នុងការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ខ្លួន។

ធនាគារ ARDB ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។

ចក្ខុវិស័យ	ចក្ខុវិស័យនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ដែលផ្តោតលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅប្រទេសកម្ពុជា។
បេសកកម្ម	— ការអភិវឌ្ឍការផ្សារភ្ជាប់យ៉ាងរឹងមាំនៅគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងវិស័យជនបទ តាមរយៈបរិយាប័ន្នសេវាកម្មហិរញ្ញវត្ថុ — ការកំណត់, ការសម្របសម្រួល, និងការដោះស្រាយបញ្ហាទីផ្សារនៅក្នុងវិស័យកសិកម្ម និងជនបទតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ — ការជំរុញពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យជនបទ និង — ការលើកកម្ពស់ការសន្សំប្រាក់នៅតាមទីជនបទ។
តួនាទី និងភារកិច្ច	
— បំពេញតួនាទីជាធនាគារពាណិជ្ជផង និងជាធនាគារគោលនយោបាយផង — ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារពាក់ព័ន្ធ រួមមានសេវាឥណទាន សេវាទូទាត់ និងសេវាទទួលប្រាក់បញ្ញើដល់អតិថិជនគោលដៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មនិងសេដ្ឋកិច្ចជនបទ — ផ្តល់ការគាំទ្រជាគោលនយោបាយលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស រួមមាន ការសម្របសម្រួល និងដោះស្រាយបញ្ហាក្នុងខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការស្វែងរកទីផ្សារ ការផ្តល់យោបល់ និងការកសាងសមត្ថភាពជាដើម — លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងភាពច្នៃប្រឌិតដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវា និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់អតិថិជនក្នុងទីផ្សារ — សហការ និង/ឬធ្វើសហជីវការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាតិ និងអន្តរជាតិក្នុងការផ្តល់ហិរញ្ញប្បទាន ឬអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ — អនុវត្តគម្រោងហិរញ្ញប្បទាន ឬគ្រប់គ្រងមូលនិធិផ្សេងទៀត ក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន — គ្រប់គ្រងកម្មវិធី ឬគម្រោងអន្តរាគមន៍របស់រាជរដ្ឋាភិបាល — រៀបចំទុន និងហិរញ្ញប្បទាន សម្រាប់ពង្រីកសកម្មភាពរបស់ ធនាគារកសិកម្ម និងជនបទ — ផ្តល់សេវាធនាគារផ្សេងទៀតពាក់ព័ន្ធនឹងការគ្រប់គ្រង និងចាត់ចែងធនធានហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាពជូនអតិថិជនគោលដៅព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គម និងបរិស្ថាន និង — សហការជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធនានា ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ ធនាគារកសិកម្ម និងជនបទ ឱ្យមានប្រសិទ្ធភាព។	

ផលិតផល និងសេវាកម្ម

ប្រាក់បញ្ញើចរន្ត



ការទូទាត់ប្រាក់កម្ចី ARDB តាមរយៈភ្នាក់ងារវីង



គណនីប្រាក់បញ្ញើសន្សំ



កម្មវិធីទូរស័ព្ទ



ប្រាក់បញ្ញើមានកាលកំណត់




តំណទាន



ផលិតផលតំណទាន

1. ឥណទានសហគមន៍កសិកម្ម (A/C)
2. ឥណទានសម្រាប់ទ្រទ្រង់វិស័យកសិកម្មខ្នាតតូច
3. ឥណទានបោះដុំ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ
4. ឥណទានក្រោមមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម (ASDF)
5. ឥណទានគាំទ្រគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)
6. ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (SMAEs)
7. ឥណទានសម្រាប់សហគ្រាសធុនតូច មធ្យម និងធំ ក្នុងវិស័យកសិកម្ម (SMEs)
8. ឥណទានក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីគោលដៅ អន្តរាគមន៍ ទីផ្សារលើយន្តការអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុក និងឱ្យសម្បត្តិស្រូវ, ការប្រមូលទិន្នផលស្រូវ, ពោត ឬកសិផលផ្សេងទៀត (SF)

အလုပ်အကိုင်အခွင့်အလမ်းများ



១.៣ ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល អាណត្តិទី៨ ត្រូវបានតែងតាំងតាមរយៈអនុក្រឹត្យលេខ ៦៦៤ អនក្រ. តត ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។

សមាសភាពក្រុមប្រឹក្សាភិបាលមានចំនួន០៧រូប ដឹកនាំដោយប្រធាន០១រូប និងសមាជិក០៦រូប ដែលមានសមាសភាពដូចខាងក្រោម៖

១.	ឯកឧត្តម រស់ សីលវ៉ា	ប្រធាន	តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
២.	ឯកឧត្តម សាន វិសាល	សមាជិក	តំណាងក្រសួងអភិវឌ្ឍន៍ជនបទ
៣.	ឯកឧត្តម កៅ ថាច	សមាជិក	អគ្គនាយកនៃធនាគារ ARDB
៤.	ឯកឧត្តម ទាន សុសេរី	សមាជិក	តំណាងទីស្តីការគណៈរដ្ឋមន្ត្រី
៥.	លោក ឃី កុសល	សមាជិក	តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
៦.	លោក ប៉ាក់ សេរីវឌ្ឍនា	សមាជិក	តំណាងពីវិស័យឯកជន
៧.	លោក ចាន់ សីហា	សមាជិក	តំណាងបុគ្គលិកនៃធនាគារ ARDB



ឯកឧត្តម រស់ សីលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB

បន្ថែមពីនេះទៀត ឯកឧត្តម ធ្លាប់បានបំពេញការងារជាទីប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោកក្នុងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។ ឯកឧត្តមត្រូវបានតែងតាំងជាអគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីឯកឧត្តមវិលត្រឡប់មកពីបំពេញការងារជាទីប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក ហើយឯកឧត្តមត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០២០ ឯកឧត្តមត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមក៏ជាអ្នករួមចំណែកក្នុងការដាក់តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងធ្លាប់បានបំពេញការងារជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញនៃក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

ឯកឧត្តម ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសង្គមពី Penzas Institute of Pedagogy អតីតសហភាពសូវៀត នៅឆ្នាំ១៩៩២។ នៅឆ្នាំ២០០២ ឯកឧត្តមទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិគ្រប់គ្រងនយោបាយសេដ្ឋកិច្ចពីសាកលវិទ្យាល័យ កូឡុមប៊ី ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ឯកឧត្តម សាន វិសាល បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB ។



ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តមបានចូលបម្រើការងារក្នុងវិស័យកសិកម្មចាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៣ ដែលក្នុងនោះឯកឧត្តមបានចូលរួមក្នុងសកម្មភាពជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ឯកឧត្តមជាមន្ត្រីបច្ចេកទេសក្នុងនាយកដ្ឋានគ្រឿងយន្តកសិកម្ម នាយកដ្ឋានក្សេត្រសាស្ត្រ និងនាយកដ្ឋានបម្រាសស្រូវ និងសម្ភារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៨ ឯកឧត្តមជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ ឯកឧត្តមជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រៅពីបំពេញការងាររដ្ឋ ឯកឧត្តមមានបទពិសោធន៍ការងារក្នុងវិស័យឯកជន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលផងដែរ។ ចាប់ពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ឯកឧត្តមជាអគ្គលេខាធិការនៃសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)។ សម្រាប់ការសិក្សា ឯកឧត្តមទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា នៅឆ្នាំ២០០៥ និងកំពុងបន្តថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ហើយឯកឧត្តមបានបំពេញវត្តបណ្តុះបណ្តាលសំខាន់ៗផងដែរ។



**ឯកឧត្តមបណ្ឌិត កៅ ចាច ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយកធនាគារ ARDB និងជាសមាជិកក្រុមប្រឹក្សាភិបាល**

ឯកឧត្តមបណ្ឌិត កៅ ចាច ត្រូវបានតែងតាំងជាអគ្គនាយក

នៃធនាគារ ARDB និងជាសមាជិកក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៤។ ឯកឧត្តមត្រូវបានតែងតាំងជាប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB នៅឆ្នាំ២០២០។ ចាប់តាំងពីឆ្នាំ២០០៣ ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្នើអនុវត្តលេខាធិការ និងធ្លាប់ជាមជ្ឈត្តករនៃក្រុមប្រឹក្សា អាជ្ញាកណ្តាល ។

មុនទទួលតំណែងជាអគ្គនាយកនៃធនាគារ ARDB ឯកឧត្តម ធ្លាប់បំពេញការងារជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា ឋានៈស្នើអនុវត្តលេខាធិការ និងជាប្រធានការិយាល័យទីផ្សារ ហិរញ្ញវត្ថុ នៅនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះការបម្រើការងារក្នុងផ្នែកច្បាប់ ឯកឧត្តម ធ្លាប់ជាមន្ត្រីនៅ ក្រសួងយុត្តិធម៌ និងនៅតុលាការផងដែរ។

ឯកឧត្តមជាមន្ត្រីសំខាន់ម្នាក់ក្នុងចំណោមមន្ត្រីដទៃទៀត ដែលបានរៀបចំបង្កើតគណៈកម្មការមូលបត្រកម្ពុជា និងទីផ្សារមូលបត្រ នៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបំពេញការងារជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជារួមមាន៖ ការចូលរួម រៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ, សេចក្តីព្រាងច្បាប់ស្តីពីការបោះផ្សាយ និងការងារជួញដូរមូលបត្រមហាជន និងជាសមាជិក ក្រុមការងារដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០០៦-២០១៥ និងឆ្នាំ២០១១-២០២០។

ក្នុងនាមជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជាសមាជិកក្រុមការងារក្របខណ្ឌអាស៊ានពាក់ព័ន្ធនឹងការអភិវឌ្ឍ ទីផ្សារទុនដូចជា ACMF, ABMI, CMI, WG-FSL, WG-CAL ជាដើម។

ចំណែកឯការសិក្សា ឯកឧត្តម ទទួលបានបរិញ្ញាបត្រនីតិសាស្ត្រពីមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ១៩៩៨ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រសាកលវិទ្យាល័យ Bond នៃប្រទេសអូស្ត្រាលី នៅឆ្នាំ២០០២ ដែលការសិក្សា ផ្ដោតលើប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក្របខណ្ឌគតិយុត្តនៃអង្គការពាណិជ្ជកម្មពិភពលោក និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ។ ក្នុងឆ្នាំ២០១៩ ឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកពាណិជ្ជសាស្ត្រ (Doctor of Business Administration) ពី EU Business School ។ ឯកឧត្តមបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតលើប្រធានបទ “ការប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ៖ ករណី សិក្សានៅប្រទេសកម្ពុជា” ។



ឯកឧត្តម នារ សុវណ្ណ ជំនួយការឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាល

និងអប់រំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក្នុងឆ្នាំ២០០៩។ នៅចុងឆ្នាំ២០០៩ ឯកឧត្តមត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានទប់ស្កាត់ បង្ការ និងអប់រំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ នៅឆ្នាំ២០១៣ ឯកឧត្តមត្រូវបានតែងតាំងជាជំនួយការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារជាអនុប្រធាននាយកដ្ឋានទប់ស្កាត់ បង្ការ និងអប់រំ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ នៅឆ្នាំ២០១៨ ឯកឧត្តមត្រូវបានតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង នៃទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារជាជំនួយការ។

ឯកឧត្តម នារ សុវណ្ណ ជំនួយការឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃក្នុង និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB ។

ឯកឧត្តមបានចូលបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០០៦។ នៅឆ្នាំ២០០៦ ឯកឧត្តមបានបំពេញការងារនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយចាប់ផ្តើមពីតួនាទីជាមន្ត្រីនៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិកនៅចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងជាប្រធានការិយាល័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស នៃនាយកដ្ឋានទប់ស្កាត់ បង្ការ



លោក វី កុសល អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាល

លោក វី កុសល ជាអគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ARDB ។ លោកបានចូលបម្រើការងារជាមន្ត្រីរាជការតាំងពីឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេស។ ក្នុងនោះ លោកបានចូលរួមបំពេញ និងបង្កើតស្នាដៃជូននាយកដ្ឋាននៃក្រសួងចំនួនពីរ រួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកត្រូវបានតែងតាំងតួនាទីជាបន្តបន្ទាប់ ចាប់ពីតួនាទីជាមន្ត្រីរដ្ឋបាល និងធនធានមនុស្សដល់អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក វី កុសល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យ UWIC ពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ឆ្នាំ២០១២ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសជំនាញសំណង់ស៊ីវិល និងរដ្ឋបាលពាណិជ្ជកម្ម។



លោក ប៉ាក សេរីវឌ្ឍនា អ្នកប្រឹក្សាយោបល់នៃក្រុមហ៊ុន Axis Investment Consulting និងជាសមាជិកក្រុមប្រឹក្សាភិបាល

លោក ប៉ាក សេរីវឌ្ឍនា បច្ចុប្បន្ន ជាអ្នកប្រឹក្សាយោបល់នៃក្រុមហ៊ុន Axis Investment Consulting ដែលបាននិងកំពុងគាំទ្រគម្រោងអភិវឌ្ឍន៍អាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម និងហិរញ្ញវត្ថុជាច្រើនសម្រាប់ស្ថាប័នអង្គការអន្តរជាតិ និងឯកជនក្នុងស្រុក។ បន្ថែមពីការងារប្រឹក្សាយោបល់ លោកធ្លាប់បានបម្រើការងារក្នុងស្ថាប័នអន្តរជាតិ International Finance Corporation (IFC) និងបំពេញការងារពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុជិត ២០ឆ្នាំ។ ក្នុងនោះ លោកបានចូលរួមនិងសម្រេចបាននូវគម្រោង និងទិសដៅសំខាន់ៗជូនដល់ស្ថាប័នពាក់ព័ន្ធរួមមាន៖ គម្រោងអភិបាលកិច្ចសាជីវកម្ម (Corporate Governance Project) សម្រាប់ធនាគារជាតិនៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា, គម្រោងពិពិធកម្មវិស័យកសិកម្មនៅប្រទេសកម្ពុជា, គម្រោងអភិវឌ្ឍន៍ការិយាល័យឥណទាន

កម្ពុជា (ស៊ីប៊ីស៊ី) និងគម្រោងពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់និងការអនុវត្តចម្លែងៗក្នុងវិស័យហិរញ្ញវត្ថុជាមួយក្រុមការងារ IFC ។ លើសពីនេះ លោកធ្លាប់បំពេញតួនាទីជាមន្ត្រីបច្ចេកទេសនៅស្ថាប័នរដ្ឋផងដែរ ពោលគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានបទពិសោធន៍ក្នុងក្រុមហ៊ុនឯកជនផ្សេងៗទៀតផងដែរ។

លោក ប៉ាក សេរីវឌ្ឍនា បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងហិរញ្ញវត្ថុពី Central Queensland University ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៩៧។ ក្រោយបញ្ចប់ការសិក្សានេះ លោកបានកសាងជំនាញផ្នែកវិភាគលើការវិនិយោគនិងហិរញ្ញវត្ថុ វាយតម្លៃលទ្ធភាពនិងការអភិវឌ្ឍផែនការអាជីវកម្ម, វាយតម្លៃឥណទាន និងអភិវឌ្ឍគម្រោងនិងការគ្រប់គ្រងគម្រោង។



លោក ចាន់ សំហា អគ្គនាយករងធនាគារ ARDB និងជាសមាជិកក្រុមប្រឹក្សាភិបាល


លោក ចាន់ សំហា ជាអគ្គនាយករង និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB តំណាងបុគ្គលិក។ លោកបានបំពេញការងារនៅធនាគារ ARDB ចាប់ពីខែមករា ឆ្នាំ១៩៩៩ជាប្រធាននាយកដ្ឋានប្រតិបត្តិការ និងត្រូវបានតែតាំងជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋានប្រតិបត្តិការ នៅខែកក្កដាឆ្នាំ២០១២។

ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៩ លោកបានបម្រើការងារជាអនុប្រធានការិយាល័យគ្រប់គ្រងគណនី និងជាប្រធានផ្នែកនៃការិយាល័យសភាផាត់ទាត់ នាយកដ្ឋានប្រតិបត្តិការ និងជាបុគ្គលិកគណនេយ្យនៃនាយកដ្ឋានគណនេយ្យ នៃធនាគារជាតិនៃកម្ពុជា។

លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារ ប្រទេសវៀតណាមក្នុងឆ្នាំ១៩៩១។

១.៤ គណៈគ្រប់គ្រង

ធនាគារ ARDB មានសមាសភាពដឹកនាំ និងគ្រប់គ្រងដោយ អគ្គនាយកទទួល និងអគ្គនាយករង ៤រូប៖



ឯកឧត្តមបណ្ឌិត កៅ ចាច់ ត្រូវបានតែងតាំងជាអគ្គនាយក នៃធនាគារ ARDB និងជាសមាជិកក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៤។ ឯកឧត្តមត្រូវបានតែងតាំងជាប្រតិភូរាជ-រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB នៅឆ្នាំ២០២០។ ចាប់តាំងពីឆ្នាំ២០០៣ ឯកឧត្តមជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ និងធ្លាប់ជាមជ្ឈត្តករនៃក្រុមប្រឹក្សា អាជ្ញាកណ្តាល ។

មុនទទួលតំណែងជាអគ្គនាយកនៃធនាគារ ARDB ឯកឧត្តម ធ្លាប់បំពេញការងារជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា ឋានៈស្មើអនុរដ្ឋលេខាធិការ និងជាប្រធានការិយាល័យទីផ្សារ ហិរញ្ញវត្ថុ នៅនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះការបម្រើការងារក្នុងផ្នែកច្បាប់ ឯកឧត្តម ធ្លាប់ជាមន្ត្រីនៅ ក្រសួងយុត្តិធម៌ និងនៅតុលាការផងដែរ។

ឯកឧត្តមជាមន្ត្រីសំខាន់ម្នាក់ក្នុងចំណោមមន្ត្រីដទៃទៀត ដែលបានរៀបចំបង្កើតគណៈកម្មការមូលបត្រកម្ពុជា និងទីផ្សារមូលបត្រ នៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបំពេញការងារជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជារួមមាន៖ ការចូលរួម រៀបចំសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ, សេចក្តីព្រាងច្បាប់ស្តីពីការបោះផ្សាយ និងការងារជួញដូរមូលបត្រមហាជន និងជាសមាជិក ក្រុមការងារដែលទទួលបន្ទុករៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០០៦-២០០៩ និងឆ្នាំ២០១១-២០២០។

ក្នុងនាមជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជាសមាជិកក្រុមការងារក្របខណ្ឌអាស៊ានពាក់ព័ន្ធនឹងការអភិវឌ្ឍ ទីផ្សារទុនដូចជា ACMF, ABMI, CMI, WG-FSL, WG-CAL ជាដើម។

ចំណែកឯការសិក្សា ឯកឧត្តម ទទួលបានបរិញ្ញាបត្រនីតិសាស្ត្រពីមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ១៩៩៨ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិសាស្ត្រពីសាកលវិទ្យាល័យ Bond នៃប្រទេសអូស្ត្រាលី នៅឆ្នាំ២០០២ ដែលការសិក្សា ផ្ដោតលើប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក្របខណ្ឌគតិយុត្តនៃអង្គការពាណិជ្ជកម្មពិភពលោក និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ។ ក្នុងឆ្នាំ២០១៩ ឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកពាណិជ្ជសាស្ត្រ (Doctor of Business Administration) ពី EU Business School។ ឯកឧត្តមបានបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតលើប្រធានបទ “ការប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ៖ ករណី សិក្សានៅប្រទេសកម្ពុជា” ។



ឯកឧត្តមបណ្ឌិត សឹង ឆេត ជាអគ្គនាយករងនៃធនាគារ ARDB ។ ឯកឧត្តមបណ្ឌិតត្រូវបានតែងតាំងជាអគ្គនាយករង នៃ ធនាគារ ARDB នៅខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តមជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតី **តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា** និងសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋ លេខាធិការ។ ជាមួយគ្នានេះដែរ, ឯកឧត្តម គឺជាសមាជិកនៃ មហាវិទ្យាល័យធុរៈកិច្ច និងវិទ្យាស្ថានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Antwerp នៃប្រទេសប៊ែកហ្សិក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច (Research Fellow) នៅ Centre for ASEAN Studies ។

ឯកឧត្តមធ្លាប់ជាសាស្ត្រាចារ្យបង្ហាត់លើមុខជំនាញសេដ្ឋកិច្ច នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកក្រោមកម្មវិធី Fullbright Lecturing Program នៃ U.S Department of State ។ ក្នុងអំឡុងកម្មវិធី Fullbright នៅសហរដ្ឋអាមេរិក, ឯកឧត្តមក៏តែងត្រូវ បានអញ្ជើញចូលរួមបង្ហាត់នៅ D'Amore-McKim School of Business នៃសាកលវិទ្យាល័យ Northeastern ក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលបង្ហាត់នៅសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំសិក្សា ២០១៦ - ២០២៧, បណ្ឌិត សឹង ឆេត ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញជាច្រើនស្តីពីភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅតាមបណ្តាគ្រឹះស្ថានអប់រំ និង វិទ្យាស្ថានស្រាវជ្រាវ នៅទីនោះ។ បច្ចុប្បន្ន, ឯកឧត្តមគឺជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៃសាលាភូមិន្ទរដ្ឋបាល និងនៅរាជបណ្ឌិតសភាកម្ពុជា ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិតសភាកម្ពុជា។

ឯកឧត្តមបណ្ឌិត សឹង ឆេត ធ្លាប់ជាសមាជិកគណៈវិនិច្ឆ័យសម្រាប់ការការពារនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Antwerp និងជាសមាជិកពិនិត្យការការពារនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៅកម្ពុជា។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៩ ដល់ខែមករា ឆ្នាំ២០១១, ឯកឧត្តម បានបញ្ចប់កិច្ចការស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅវិទ្យាស្ថាន Flemish Center for International Policy នៃសាកលវិទ្យាល័យ Antwerp ដែលតាមរយៈស្ថាប័ននេះ ឯកឧត្តមបានធ្វើលើកម្រោងស្រាវជ្រាវរួមគ្នាមួយ ជាមួយធនាគារជាតិនៃប្រទេសប៊ែលហ្សិក ក្រោម ប្រធានបទ “ឥទ្ធិពលនៃសកលភាពបន្ថែមកម្មវិធីផ្សារការងារក្នុងប្រទេសប៊ែលហ្សិក”។ ឯកឧត្តម បានបោះពុម្ពឯកសារស្រាវជ្រាវ វិទ្យាសាស្ត្រលើផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្នុងទិន្នន័យប្រវត្តិវិទ្យាសាស្ត្រ និងធ្លាប់ជាអ្នកត្រួតពិនិត្យលើឯកសារសម្រាប់បោះពុម្ពក្នុង ទិន្នន័យប្រវត្តិវិទ្យាសាស្ត្រ ជាច្រើន ដូចជា Journal of Asian Economics, International Trade Journal, Economics Bulletin, International Journal of Commerce and Management, Journal of International Trade and Economic Development, International Journal of Manpower, Journal of International Trade Law and Policy។ ការងារស្រាវជ្រាវរបស់ឯកឧត្តម ក៏ត្រូវបានទទួលឱ្យធ្វើជាបទបង្ហាញនៅសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសហ្វីលីពីន ប្រទេសប៊ែលហ្សិក ប្រទេសកូរ៉េ ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី និងប្រទេសថៃផងដែរ។ បច្ចុប្បន្ន ឯកឧត្តមក៏ជាសមាជិកនៃក្រុមប្រឹក្សាត្រួតពិនិត្យនៃ Journal of Business and Management ហើយក៏ជាសមាជិក (Council of Fellows) នៃ East Asian and Economic Association (EAEA) ផងដែរ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិត សឹង ឆេត គឺជាទីប្រឹក្សាក្រៅម្រោង (international consultant) របស់វិទ្យាស្ថាន Economic Research Institute for ASEAN and East Asia (ERIA) លើកម្រោងសេដ្ឋកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថល។



លោក ចាន់ សីហា អគ្គនាយករងធនាគារ ARDB

លោក ចាន់ សីហា ជាអគ្គនាយករង និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB តំណាងបុគ្គលិក។ លោកបានបំពេញការងារនៅធនាគារ ARDB ចាប់ពីខែមករា ឆ្នាំ១៩៩៩ ជាប្រធាននាយកដ្ឋានប្រតិបត្តិការ និងត្រូវបានតែតាំងជាអគ្គនាយករងទទួលបន្ទុកនាយកដ្ឋានប្រតិបត្តិការ នៅខែកក្កដា ឆ្នាំ២០១២។

ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៩ លោកបានបម្រើការងារជាអនុប្រធានការិយាល័យគ្រប់គ្រងគណនី និងជាប្រធានផ្នែកនៃការិយាល័យសភាជាត់ទាត់ ក្នុងនាយកដ្ឋានប្រតិបត្តិការ និងជាបុគ្គលិកគណនេយ្យក្នុងនាយកដ្ឋានគណនេយ្យ នៃធនាគារជាតិនៃកម្ពុជា។

លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៤ និងបរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩១។



លោក ប៊ុច សាធី អគ្គនាយករងធនាគារ ARDB

លោក ប៊ុច សាធី អគ្គនាយករងនៃធនាគារ ARDB

លោក ប៊ុច សាធី មានបទពិសោធន៍ការងារក្នុងវិស័យធនាគារជាង២០ឆ្នាំមកហើយ។ មុននឹងចូលបម្រើការងារនៅធនាគារអ ARDB ក្នុងឆ្នាំ២០០១ លោកបានបម្រើការងារ និងមានបទពិសោធន៍ការងារជាច្រើននៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារពាណិជ្ជ។ លោក ប៊ុច សាធី ត្រូវបានតែតាំងជាអគ្គនាយករងនៃ ធនាគារ ARDB នៅខែតុលា ឆ្នាំ២០០៨។

លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០០៤ និងបរិញ្ញាបត្រផ្នែកធនាគារពីសាកលវិទ្យាល័យបច្ចេកទេសធនាគារ ប្រទេសវៀតណាម ក្នុងឆ្នាំ១៩៩១។



លោក ចាន់ លីម អគ្គនាយករងធនាគារ ARDB

លោក ចាន់ លីម បានចូលបម្រើការងារក្នុងធនាគារជា

អគ្គនាយករង នៃធនាគារ ARDB នៅឆ្នាំ២០២១។ លោកធ្លាប់បានបម្រើការងារជាទីប្រឹក្សាផ្នែកច្បាប់ និងមានបទបទពិសោធន៍ក្នុងវិស័យធនាគាររយៈពេល ២០ឆ្នាំ ក្នុងធនាគារជាសំណើផ្ទៃក្នុង និងជាមន្ត្រីត្រួតពិនិត្យធនាគារនៅធនាគារជាតិនៃកម្ពុជា។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលគុណកិច្ច នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ២០០៥ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ១៩៩៨។ លោកក៏ជាសាស្ត្រាចារ្យផ្នែកច្បាប់ និងបទបញ្ញត្តិធនាគារ មណ្ឌលសិក្សាបច្ចេកទេសធនាគារ (Center For Banking Studies) និងនៅវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុអស់រយៈពេលជាច្រើនឆ្នាំ។

១.៥ គណៈកម្មការគ្រប់គ្រងហានិភ័យ

គណៈកម្មការគ្រប់គ្រងហានិភ័យគឺជាគណៈកម្មការស្ថិតក្រោមក្រុមប្រឹក្សាភិបាលផ្ទាល់។ គណៈកម្មការនេះ មានតួនាទីទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាលលើការគ្រប់គ្រងហានិភ័យដូចខាងក្រោម៖

- ពិនិត្យ និងអនុម័តយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ក្របខ័ណ្ឌការងារហានិភ័យ និងកំណត់អំពីហានិភ័យ
- ពិនិត្យ និងវាយតម្លៃភាពសមស្របនៃគោលនយោបាយ និងក្របខ័ណ្ឌការងារហានិភ័យក្នុងការកំណត់អត្តសញ្ញាណ វាស់វែង តាមដាន និងគ្រប់គ្រងការវិវឌ្ឍហានិភ័យ
- ធានានូវរាល់ដំណើរការរចនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធគ្រប់គ្រងហានិភ័យ
- ពិនិត្យមើល និងតាមដានការវិវឌ្ឍរបស់ទីផ្សារហិរញ្ញវត្ថុក្នុងប្រទេស និងទីផ្សារអន្តរជាតិ ព្រមទាំងស្ថានភាពនយោបាយ
- ធ្វើបច្ចុប្បន្នកម្មគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ របស់ធនាគារ
- កំណត់នូវបញ្ហាប្រឈមក្នុងការអនុវត្តដែលអាចមានហានិភ័យ ទៅក្រុមប្រឹក្សាភិបាល ដើម្បីសុំការណែនាំ។

១.៦ គណៈកម្មការសវនកម្មផ្ទៃក្នុង

គណៈកម្មការសវនកម្មគឺជាគណៈកម្មការឯករាជ្យ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាភិបាលផ្ទាល់។ គណៈកម្មការនេះ មានតួនាទីពង្រឹងអភិបាលកិច្ចសាធារណៈ និងការគ្រប់គ្រងហានិភ័យ ដូចខាងក្រោម៖

- ពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃរបាយការណ៍ប្រចាំឆ្នាំរបស់ស្តង់ដារគណនេយ្យឯករាជ្យដោយធានាថាព័ត៌មានដែលបានផ្តល់ជូនសាធារណជន និងធនាគារជាតិ ពិតជាត្រឹមត្រូវច្បាស់លាស់
- ពិនិត្យផ្ទៀងផ្ទាត់ និងផ្តល់អនុសាសន៍ដល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើចំណុចខ្វះខាតដែលបានរកឃើញដោយស្តង់ដារគណនេយ្យ និងក្រុមអធិការកិច្ចត្រួតពិនិត្យរបស់បញ្ញត្តិករ និងក្រសួងអាណាព្យាបាល
- វាយតម្លៃភាពសមស្របនៃវិធីសាស្ត្រគណនេយ្យដែលបានប្រើប្រាស់ដើម្បីរៀបចំគណនីដោយឡែក និងគណនីរួមបញ្ចូលគ្នា
- ពិនិត្យប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការរបស់ធនាគារតាមរយៈរបាយការណ៍ហិរញ្ញវត្ថុ និងគោលនយោបាយនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ជាពិសេសវាយតម្លៃប្រព័ន្ធសម្រាប់វាស់វែង តាមដាន និងត្រួតពិនិត្យទៅនឹងទម្រង់ការសម្រាប់ការកំណត់នូវអត្តសញ្ញាណកម្ម វាយតម្លៃការធ្វើរបាយការណ៍ និងកិច្ចប្រតិបត្តិការ ដើម្បីឱ្យមានសង្គតិភាពតាមគោលនយោបាយ ផែនការ នីតិវិធីបទប្បញ្ញត្តិនានា ដែលមានឥទ្ធិពលជាធរមាន
- អនុម័តលើរបាយការណ៍សវនករផ្ទៃក្នុងដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលធនាគារ
- វាយតម្លៃនូវប្រសិទ្ធភាពការងារ បុគ្គលិកលក្ខណៈ និងឯករាជ្យភាពការងាររបស់សវនករផ្ទៃក្នុង និងពិនិត្យ អនុម័តផែនការប្រចាំឆ្នាំរបស់សវនកម្មផ្ទៃក្នុង ដើម្បីធានាបាននូវការគ្រប់គ្រងហានិភ័យរបស់ធនាគារ។

១.៧ ក្រុមប្រឹក្សាវិន័យ



ក្រុមប្រឹក្សាវិន័យ គឺជាគណៈកម្មការពិសេសមួយស្ថិតនៅក្រោមសមត្ថកិច្ចរបស់ថ្នាក់ដឹកនាំប្រតិបត្តិ។ គណៈកម្មការនេះ មានតួនាទីដូចខាងក្រោម៖

- ពិនិត្យ និងវាយតម្លៃលើសំណើសុំតែងតាំង និងដំឡើងឋានៈ និងប្រាក់បៀវត្សដល់បុគ្គលិកគ្រប់ថ្នាក់ ដែលបំពេញការងារក្នុងក្របខ័ណ្ឌពេញសិទ្ធិ និងកិច្ចសន្យាការងារ។
- ពិនិត្យអំពីកម្រិតប្រាក់បៀវត្ស និងលាភការផ្សេងៗរបស់បុគ្គលិក។
- ពិនិត្យ និងវាយតម្លៃលើសមត្ថភាពការងាររបស់បុគ្គលិកជាប់កិច្ចសន្យាការងារសាកល្បង ដើម្បីបញ្ចូលជាបុគ្គលិកក្របខ័ណ្ឌពេញសិទ្ធិ
- ពិនិត្យ និងវាយតម្លៃបុគ្គលិកគ្រប់ថ្នាក់ ដើម្បីលើកទឹកចិត្ត និងផ្តល់រង្វាន់សរសើរចំពោះបុគ្គលិកដែលមានគុណសម្បត្តិក្នុងការបំពេញការងារដូចបានចែងក្នុងលក្ខន្តិកៈបុគ្គលិក
- ពិនិត្យ និងវាយតម្លៃលើការដាក់ទណ្ឌកម្មចំពោះបុគ្គលិកដែលមិនគោរពវិន័យ ដូចបានចែងក្នុងលក្ខន្តិកៈបុគ្គលិក។
- ពិនិត្យ និងសិក្សាស្រាវជ្រាវអំពីករណីខុសឆ្គងរបស់បុគ្គលិកគ្រប់ថ្នាក់
- អនុវត្តការងារផ្សេងៗទៀត តាមការណែនាំរបស់អគ្គនាយក

ផ្នែកទី២ សមិទ្ធផលការងាររបស់ ARDB ឆ្នាំ២០២០

២.១ ឥណទាន និងប្រតិបត្តិការធនាគារផ្សេងៗទៀត

នៅឆ្នាំ២០២០នេះ ធនាគារ ARDB បានផ្តល់ឥណទានចំនួនប្រមាណជាង ២៤៥ លានដុល្លារអាមេរិក ពោលគឺកើនឡើង ៤២% ធៀបនឹងឆ្នាំ២០១៩។ សំពៀតឥណទាននេះ ត្រូវបានបែងចែកទៅវិស័យចម្បងៗរួមមាន៖ វិស័យស្រូវ-អង្ករ ៥៨,៦៩% (១៤៣,៧ លានដុល្លារអាមេរិក), ការចិញ្ចឹមសត្វ ៨,៩០% (២១,៨ លានដុល្លារអាមេរិក), ផ្លែឈើ ៦,១០% (១៥ លានដុល្លារអាមេរិក), អនុវិស័យ ៩,៣៤% (២២,៩ លានដុល្លារអាមេរិក), បន្លែ ៣,៩៩% (៩,៨ លានដុល្លារអាមេរិក), វារីវប្បកម្ម ៤,៤៣% (១០,៨ លានដុល្លារអាមេរិក) និងផ្សេងៗ ៧,៦៩% (១៨,៨ លានដុល្លារអាមេរិក)។ ទោះបីយ៉ាងណា ធនាគារ ARDB បាននិងកំពុងធ្វើពិពិធកម្មក្នុងការផ្តល់ឥណទានតាមវិស័យផ្សេងៗទៀត ក្រៅពីវិស័យស្រូវ-អង្ករ ក្នុងគោលបំណងគាំទ្រគ្រប់គ្នាអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។



គួរកត់សម្គាល់ផងដែរ ចាប់ពីខែមីនា ឆ្នាំ២០២០ ធនាគារ ARDB បានទទួលមូលនិធិពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក សម្រាប់អនុវត្តវិធានការឆ្លើយតបនឹងវិបត្តិ កូវីដ-១៩ ដោយបានផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាប គាំទ្រដល់ការពង្រីកការចិញ្ចឹមសត្វប្រមាណ ៤៤% ការដាំដុះបន្លែ-ផ្លែឈើ ៣០%, វារីវប្បកម្ម ២២%, និងកែច្នៃផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ៤% នៃទំហំហិរញ្ញប្បទានពិសេសសរុប ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនកន្លែងក្នុងស្ថានភាពសេដ្ឋកិច្ចប្រឈមនឹងវិបត្តិកូវីដ-១៩នេះ។


លើសពីនេះ ធនាគារ ARDB បានចូលរួមចំណែកក្នុងការផ្តល់ឥណទានដល់វិស័យកសិកម្មយ៉ាងសកម្ម ឆ្លុះបញ្ចាំងតាមរយៈការកើនឡើងលំដាប់នៃការផ្តល់ឥណទានដល់វិស័យកសិកម្មរបស់ធនាគារ ARDB ធៀបនឹងការផ្តល់ឥណទានលើវិស័យកសិកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ជាក់ស្តែង នៅឆ្នាំ២០២០ ធនាគារ ARDB បានផ្តល់ឥណទានដល់វិស័យកសិកម្មប្រមាណ ២៤៣ លានដុល្លារអាមេរិក នៅឆ្នាំ២០២០ពោលគឺមានចំណែក ១០% ធៀបនឹងឥណទានក្នុងវិស័យកសិកម្មផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង៨,៧% នៅឆ្នាំ២០១៩។ ជាមួយ នារយៈពេល៥ឆ្នាំចុងក្រោយនេះ ឥណទានរបស់ធនាគារ ARDB មានកំណើនចំណែកឥណទានប្រចាំឆ្នាំជាមធ្យម ១,៤% ទៅវិស័យកសិកម្ម។

២.២ ប្រាក់បញ្ញើ

បន្ទាប់ពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ធនាគារ ARDB បានទទួលប្រាក់បញ្ញើគ្រប់ប្រភេទ សរុបចំនួន ៤.៣៣៧.៣៦៨,៧៧ ជាដុល្លារអាមេរិក និងចំនួន ២២០.០៦២.០៨៣ រៀល ដែលចំនួនប្រាក់បញ្ញើនេះ មានសន្ទុះកើនឡើងជាបន្តបន្ទាប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

២.៣ បណ្តាញប្រតិបត្តិការ

នៅឆ្នាំ២០២០ ធនាគារ ARDB បានពង្រីកបណ្តាញប្រតិបត្តិការការិយាល័យចល័តចំនួន០១ នៅខេត្តស្ទឹងត្រែង។ បច្ចុប្បន្ននេះ ធនាគារ ARDB មានការិយាល័យល័តនៅតាមបណ្តាខេត្តចំនួន១០ រួមមាន ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ពោធិ៍សាត់, កំពង់ធំ, ព្រះវិហារ, ព្រៃវែង, ត្បូងឃ្មុំ, តាកែវ និងខេត្តស្ទឹងត្រែង។



២.៣ ដំណាក់កាលប្រែក្លាយខ្លួនពីធនាគារឯកទេស ទៅធនាគារពាណិជ្ជ

ស្របតាមផែនទីចង្អុលផ្លូវរយៈពេល ១០ឆ្នាំ ដែលស្ថិតក្នុងដំណាក់កាលប្រែក្លាយខ្លួនពីធនាគារឯកទេស ទៅធនាគារពាណិជ្ជ ធនាគារ ARDB មានគោលដៅចម្បងៗរួមមាន ៖

- ក. ប្រែក្លាយធនាគារអភិវឌ្ឍន៍ជនបទ ទៅជាធនាគារ ARDB ដែលបំពេញមុខងារជាធនាគារពាណិជ្ជ និងធនាគារបម្រើគោលនយោបាយ ដើម្បីអាចដោះស្រាយបញ្ហាបរាជ័យទីផ្សារក្នុងគោលបំណងបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម។
- ខ. ពង្រឹងតួនាទី និងភាពប្រកួតប្រជែងរបស់ធនាគារ តាមរយៈថ្លៃដើម និងការទទួលយកហានិភ័យ។
- គ. ធ្វើពិពិធកម្មសំរៀតឥណទានគាំទ្រដល់ការកែច្នៃ និងនាំចេញផលិតផលកសិ-ឧស្សាហកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ដែលស្ថិតក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម។
- ឃ. ពង្រីកបណ្តាញសាខា និងការិយាល័យចល័ត លើសពីចំនួន ២០ ខេត្ត-ក្រុង ទូទាំងប្រទេស ជាមួយនឹងការផ្តល់សេវាកម្មធនាគារតាមបែបឌីជីថល (Digital Banking) ដែលមធ្យោបាយ ក្នុងការពង្រីកការផ្តល់សេវាកម្មរបស់ខ្លួនដល់អតិថិជនគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុក្នុងប្រទេស។
- ង. ធ្វើពិពិធកម្មប្រភពទុនតាមរយៈការស្វែងរកប្រភពទុននានារួមមាន រាជរដ្ឋាភិបាល កម្មវិធីសម្បទានពីស្ថាប័នហិរញ្ញវត្ថុ និង/ឬដៃគូអភិវឌ្ឍនានា កៀរគរប្រាក់បញ្ញើពីសាធារណជន និងប្រាក់បញ្ញើពីធនាគារផ្សេងទៀត និងឥណទានកម្រិតពិដានពីធនាគារផ្សេងទៀតដែលជាដៃគូសម្រាប់បម្រើឱ្យការទូទាត់។

២.៤ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍

ធនាគារ ARDB បានសហការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ, សមាគម និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងទាក់ទងនឹងវិស័យកសិកម្មមួយចំនួន ដូចជា៖

៩១. គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (Accelerating Inclusive Markets for Smallholders project-AIMS ២០១៧-២០២៣) ក្រោមមូលនិធិរបស់អង្គការ IFAD (International Fund For Agricultural Development) ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ។ គម្រោងនេះមានគោលបំណងជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារ និងសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍចង្កោមផលិតផលតាមមូលដ្ឋាន ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូចក្រីក្រអាចទទួលបានផលប្រយោជន៍រួមគ្នា។ ក្នុងគម្រោងនេះធនាគារ ARDB ដើរតួនាទីជាអ្នកគ្រប់គ្រងមូលនិធិនានាផ្សេងៗ, ជាអ្នកផ្តល់ឥណទានជូនកសិករខ្នាតតូច និងជាអ្នកបោះដុំឥណទានជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលត្រូវបានជ្រើសរើសចូលរួមក្នុងគម្រោង។ បច្ចុប្បន្ន គម្រោងនេះបាននិងកំពុងអនុវត្តយ៉ាងសកម្ម។

៩២. គម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project -CASDP ២០១៩-២០២៥) ក្រោមមូលនិធិធនាគារពិភពលោក ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងនេះមានគោលបំណងសម្របសម្រួលការអភិវឌ្ឍការធ្វើពិពិធកម្មក្នុងខ្សែច្រវាក់កសិកម្មនៅតំបន់ដែលបានជ្រើសរើស និងផ្តល់ការឆ្លើយតបបន្ទាន់ក្នុងករណីមានវិបត្តិ។ ក្នុងគម្រោងនេះ ធនាគារ ARDB មានតួនាទីជាអ្នកបោះដុំឥណទានជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលត្រូវបានជ្រើសរើសចូលរួមក្នុងគម្រោង។ បច្ចុប្បន្ន គម្រោងនេះកំពុងរៀបចំ ដោយស្ថិតក្នុងដំណាក់កាលនៃការចុះកិច្ចព្រមព្រៀងបោះដុំឥណទានរវាងធនាគារ ARDB និងគ្រឹះស្ថានហិរញ្ញវត្ថុ។

៩៣. គម្រោងការប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការជំរុញសុវត្ថិភាពកសិកម្ម (Agricultural Value Chain Competitiveness and Safety Enhancement Project-ACSEP ២០២១-២០២៧) ក្រោមមូលនិធិធនាគារអភិវឌ្ឍន៍អាស៊ីដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ គម្រោងនេះមានគោលបំណងជំរុញការផ្តល់ហិរញ្ញប្បទានដល់ខ្សែច្រវាក់ផលិតកម្មដែលស្ថិតក្នុងសមាសភាគទី១ នៃគម្រោង ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការចុះកិច្ចព្រមព្រៀងរវាងធនាគារ អេ អ ឌី ប៊ី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងគម្រោងនេះ ធនាគារ អេ អ ឌី ប៊ី មានតួនាទីជាអ្នកផ្តល់ឥណទានផ្ទាល់ជូនអ្នកទទួលបានផល។

៩៤. គម្រោង Empower ពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធននឹងការប្រែប្រួលអាកាសធាតុ ក្រោមមូលនិធិភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសស៊ុយ អែត (SIDA) ដែលមានការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD) និងស្ថាប័នពាក់ព័ន្ធ។ គម្រោងនេះមានគោលបំណងផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តល់ឥណទានជូនក្រុមស្ត្រីគោលដៅ ដោយផ្តោតលើការប្រើប្រាស់ថាមពលកើតឡើងវិញក្នុងការបង្កើនផលិតភាព ការកែច្នៃកសិផលកាត់បន្ថយថ្លៃដើមផលិត ក្រោមគម្រោងពង្រឹងភាពអង់អាចដល់ស្ត្រីដើម្បីសង្គមធនទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងគម្រោងនេះ ធនាគារ អេ អ ឌី ប៊ី មានតួនាទីជាអ្នកផ្តល់ឥណទានជូនអ្នកទទួលបានផល។ បច្ចុប្បន្ន ធនាគារ អេ អ ឌី ប៊ី បានចុះអនុស្សរណៈយោគយល់ជាមួយ NCDD និងកំពុងពិនិត្យលើលក្ខខណ្ឌលម្អិតក្នុងការអនុវត្តគម្រោង។




ផ្នែកទី៣ របាយការណ៍ហិរញ្ញវត្ថុសង្ខេប

ទិន្នន័យហិរញ្ញវត្ថុ	២០២០ (ធ្វើសវនកម្មរួច)	២០១៩ (ធ្វើសវនកម្មរួច)	២០១៨ (ធ្វើសវនកម្មរួច)
តារាងតុល្យការ			
ទ្រព្យសកម្មសរុប	304,610,601	218,380,542	178,281,305
ឥណទានសរុប	245,868,263	173,162,427	159,115,208
ប្រាក់បញ្ញើសរុប	5,305,747	2,631,744	3,471,344
មូលនិធិភាគទុនិក	101,179,306	98,977,301	44,586,597
តារាងលទ្ធផល			
ចំណូលសរុប	12,875,679	11,848,226	9,391,151
ចំណេញសុទ្ធ	141,193	6,672,904	2,564,287

អនុបាតហិរញ្ញវត្ថុ	២០២០	២០១៩	២០១៨
ផលចំណេញលើដើមទុន	0.14%	6.74%	5.75%
ផលចំណេញលើទ្រព្យសកម្មសរុប	0.05%	3.06%	1.44%
អនុបាតសោធនភាព	39.56%	47.61%	28.41%
ឥណទានមិនដំណើរការធៀបនឹងឥណទានសរុប (NPL Ratio)	10.61%	7.25%	3.58%

ត្រួតពិនិត្យ៖ ទំហំដើមទុន ទ្រព្យសកម្ម និងឥណទាន

គិតជាលានដុល្លារអាមេរិក



ផ្នែកទី៤ ទិសដៅការងារឆ្នាំ២០២១

ជាទិសដៅ ធនាគារ ARDB នឹងបន្តគាំទ្របេសកកម្មរបស់ខ្លួនដើម្បីបម្រើគោលនយោបាយរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការអនុវត្តផែនការផ្ទៃក្នុងរយៈពេល ១០ឆ្នាំ ដំណាក់កាលពង្រីកអាជីវកម្មឆ្នាំ ២០២១-២០២៣ ។

ដំណាក់កាលពង្រីកអាជីវកម្មឆ្នាំ២០២១-២០២៣

- បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីផល្អៈ ការអភិវឌ្ឍប្រព័ន្ធធនាគារស្រួល, ប្រព័ន្ធធនាគារឌីជីថល, ប្រព័ន្ធគ្រប់គ្រងកាត, ការកែលម្អប្រព័ន្ធគ្រប់គ្រងទិន្នន័យ, ការទូទាត់សេវាផ្សេងៗតាមរយៈ ARDB App និងការផ្ទេរប្រាក់តាម Western Union ជាដើម។
- បន្តរៀបចំដំណើរការប្រតិបត្តិការ៖ ការវាយតម្លៃហានិភ័យប្រព័ន្ធបច្ចេកវិទ្យា, ការពង្រឹងការគ្រប់គ្រងនាយកដ្ឋានគ្រប់គ្រងសាខា, ពង្រឹងការអនុវត្តកម្មវិធី AML CTF និង KYC, ការបង្កើតការិយាល័យសេវាអតិថិជន, ការរៀបចំសូចនាករហានិភ័យប្រតិបត្តិការ និងហានិភ័យគន្លឹះ។
- បន្តអភិវឌ្ឍផលិតផលថ្មីៗ៖ ការបង្កើតសេវាហិរញ្ញប្បទានពាណិជ្ជកម្ម, ឥណទានវិបារូបន៍, ហិរញ្ញប្បទានបែតង និងកម្មវិធីពិន្ទុរបស់ធនាគារ ARDB។
- បន្តរៀបចំបណ្តាញផ្តល់សេវា៖ ស្វែងរកដៃគូប្រមូលកម្ចីដទៃទៀត និងកម្មវិធីភ្នាក់ងារធនាគារ។
- បន្តអភិវឌ្ឍទីផ្សារ និងស្ថាភាពសញ្ញា៖ ការលើកកម្ពស់កម្មវិធីចង្កោមសហគ្រាសធុនតូចនិងមធ្យម, កម្មវិធីលើកកម្ពស់កសិករសហគ្រិន និងកម្មវិធីលើកកម្ពស់ Contract Farming ព្រមទាំងរៀបចំគម្រោងផ្សព្វផ្សាយផលិតផលថ្មី ។
- បន្តអភិវឌ្ឍធនធានមនុស្ស៖ ការលើកកម្ពស់វប្បធម៌ចុះកិច្ចតាមរយៈការបញ្ញាបន្នវគ្គណែនាំម្ចាស់ ០៣ គីឡូម៉ែត្រភាព កិច្ចសហការ និងនវានុវត្តន៍ ដល់បុគ្គលិកធនាគារ, ការកែលម្អការកំណត់និងតាមដាន KPIs និងការបង្កើតកម្មវិធី និងក្របខ័ណ្ឌគ្រប់គ្រងបុគ្គលិកឆ្នើម។

សេចក្តីសន្និដ្ឋាន

យោងតាមការអនុវត្តឆ្នាំ២០២០ កន្លងមក ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ធនាគារ ARDB បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមស្តារសេដ្ឋកិច្ច និងជំរុញវិស័យដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្បទានពិសេសគាំទ្រដល់សហគ្រាសគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។ មួយវិញទៀតឆ្នាំ២០២០ នៅក្នុងអន្តរកាលដែលសហភាពអឺរ៉ុបបានដាក់បន្ទុកយកពន្ធលើការនាំអង្ករចេញរបស់កម្ពុជា ធនាគារ ARDB ជាចលករដ៏សំខាន់ក្នុងការចូលរួមគាំទ្រការនាំអង្ករចេញ និងរក្សាបានកំណើនជាវិជ្ជមានក្នុងរង្វង់ ៧០ ម៉ឺនតោន។ ជាងនេះទៀត ធនាគារ ARDB បានជំរុញការអនុវត្តគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តមន្ទីរគាំទ្រការផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលជាច្រើនក្នុងវិស័យកសិកម្ម។ នេះជាសមិទ្ធផល ដែលធនាគារ ARDB បានខិតខំប្រឹងប្រែងជួយជំរុញ និងចូលរួមទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជានៅក្នុងសម័យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជារួមក្នុងឆ្នាំ២០២១ ធនាគារ ARDB នឹងពង្រីកតួនាទីរបស់ខ្លួនតាមរយៈការធ្វើពិពិធកម្មសំរៀតឥណទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្ម។ ជាងនេះទៀត រយៈពេលផែនការយុទ្ធសាស្ត្រអាជីវកម្មរយៈពេល៣ឆ្នាំ ដោយបានផ្ដោតលើកំណែទម្រង់សំខាន់ៗសម្រាប់អនុវត្តជាដំណាក់កាលៗ ដើម្បីបំពេញមុខងារជាធនាគារពាណិជ្ជផង និងជាធនាគារបម្រើគោលនយោបាយផងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
និងរបាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម	
ចុះបញ្ជីពាណិជ្ជកម្មលេខ	Co.3942 ៩/1998	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 9-13 ផ្លូវលេខ 7 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	
ក្រុមប្រឹក្សាភិបាល	ឯកឧត្តម រស់ សីលវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល អភិបាលមិនប្រតិបត្តិ
	ឯកឧត្តម សាន វិសាល	សមាជិក អភិបាលមិនប្រតិបត្តិ
	ឯកឧត្តម កៅ ថាច	សមាជិក អភិបាលប្រតិបត្តិ និងជាអគ្គនាយក
	ឯកឧត្តម ទាន សុសេរី	សមាជិក អភិបាលមិនប្រតិបត្តិ
	លោក ដេត វាសនា	សមាជិក អភិបាលមិនប្រតិបត្តិ
	លោក ចាន់ សីហា	សមាជិក អភិបាលប្រតិបត្តិ
	លោក ឃី កុសល	សមាជិក អភិបាលមិនប្រតិបត្តិ (តែងតាំងនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2020)
	លោក ប៉ាក់ សេរីវឌ្ឍនា	សមាជិក អភិបាលមិនប្រតិបត្តិ (តែងតាំងនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2020)
	លោក សរ ចិត្រា	សមាជិក អភិបាលមិនប្រតិបត្តិ (ចប់អាណត្តិនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2020)
	លោក អោម សេងបូរ៉ា	សមាជិក អភិបាលមិនប្រតិបត្តិ (ចប់អាណត្តិនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2020)
អ្នកគ្រប់គ្រង	ឯកឧត្តម កៅ ថាច	អគ្គនាយក
	ឯកឧត្តម សឹង រេត	អគ្គនាយករង
	លោក ចាន់ សីហា	អគ្គនាយករង
	លោក ប៊ុច សានី	អគ្គនាយករង
	លោក បាន លឹម	អគ្គនាយករង (តែងតាំងនៅថ្ងៃទី3 ខែមករា ឆ្នាំ2021)
	លោក ម៉ក់ សុផល	អគ្គនាយករង (លាលែងនៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2020)

ព័ត៌មានអំពីធនាគារ (ត)

អ្នកគ្រប់គ្រង (ត)	លោក អ៊ុច ចន្ទា	ប្រធានគណៈកម្មការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល
	លោក នេត បញ្ញា	ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និងប្រតិបត្តិការ និងជាប្រធានលេខា
	លោក ខែក ពិសិដ្ឋ	ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ
	លោកស្រី អ៊ុង ពិសិដ្ឋណាលីន	ប្រធាននាយកដ្ឋានធនធានមនុស្ស និងបណ្តុះបណ្តាល
	លោក មិត្ត ប៊ុន	ប្រធាននាយកដ្ឋានឥណទាន
	លោក អ៊ុង សុង	ប្រធាននាយកដ្ឋានតាមដានការប្រើប្រាស់ឥណទាន និងប្រមូលបំណុល
	លោកស្រី សាន គឹមមួយ	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង (តែងតាំងនៅថ្ងៃទី24 ខែធ្នូ ឆ្នាំ2020)
	លោក ថាត ចាន់ថាគៀ	ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ
	លោក ញ៉ឹប រ៉ាទី	ប្រធាននាយកដ្ឋានហិរញ្ញប្បទានពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ
	លោក ជិន ជ័យាបុត្រ	ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងទំនាក់ទំនងសាធារណៈ និងជាអនុប្រធានលេខាធិការដ្ឋាន
	លោក ម៉ុច សំរិន	ប្រធានស្តីទីនាយកដ្ឋានព័ត៌មានវិទ្យា
	លោក សុខុមជាតិរដ្ឋ	ប្រធានស្តីទីនាយកដ្ឋានគ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត
	លោកស្រី ឈុន សុខា	ប្រធានស្តីទីនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
	លោក អ៊ុំ សីឡូ	ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្ត្រ (តែងតាំងនៅថ្ងៃទី7 ខែកញ្ញា ឆ្នាំ2020)
	លោក នង ធារិទ្ធ	ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង (លាវិលងនៅថ្ងៃទី1 ខែមិថុនា ឆ្នាំ2020)
	លោកស្រី សួន ថាវី	ប្រធានស្តីទីនាយកដ្ឋានសវនកម្មផ្ទៃក្នុង (លាវិលងនៅថ្ងៃទី24 ខែធ្នូ ឆ្នាំ2020)
សវនករ	ខេត្តីមជ្ឈិម ខេមបូឌា ចំកាត់	

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	27 - 32
2. របាយការណ៍របស់សវនករឯករាជ្យ	33 - 36
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	37 - 38
4. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	39
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	40 - 41
6. របាយការណ៍លំហូរទឹកប្រាក់	42 - 44
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	45 - 140



ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

លេខ/N° : ០៥៧/២១ ធន.អ.ជ.ក./ARDB

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ ធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា (ធនាគារ) ដែលបានធ្វើសវនកម្មច្បាស់សម្រាប់ការិយាល័យដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវធនធានហិរញ្ញវត្ថុដល់ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលចូលរួមក្នុងការផ្តល់នូវសេវាកម្មឥណទាន និងប្រាក់សន្សំសម្រាប់ក្រុមគ្រួសារនៅតំបន់ជនបទ និងអាជីវកម្មខ្នាតតូច ។ ទន្ទឹមនឹងនេះ ក៏មានការរួមបញ្ចូលនូវការអនុវត្តគម្រោងអភិវឌ្ឍន៍តាមការស្នើសុំពីដៃគូអនុវត្ត ដែលគម្រោងអភិវឌ្ឍន៍ទាំងនោះ មិនអាចត្រូវបានអនុវត្តដោយប្រតិបត្តិការមីក្រូហិរញ្ញវត្ថុនោះទេ ហើយការផ្តល់នូវថវិកាដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ពិសេសរបស់រាជរដ្ឋាភិបាល ឬគម្រោងអភិវឌ្ឍន៍ពិសេសផ្សេងទៀតដោយមានការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ធនាគារបានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីប្រតិបត្តិការជាធនាគារពាណិជ្ជនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចាប់ពីពេលនោះមក សកម្មភាពចម្បងរបស់ធនាគារបានផ្លាស់ប្តូរទៅជាសេវាធនាគារពាណិជ្ជ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយាល័យដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានដូចខាងក្រោម៖

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញមុនបង់ពន្ធ	47,480	8,412,681	193,576	34,088,183
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើ ប្រាក់ចំណេញ	93,713	(1,739,777)	382,068	(7,049,576)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយាល័យ	141,193	6,672,904	575,644	27,038,607

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយាល័យដែលបានធ្វើសវនកម្មនេះទេ ។

ធនាគារអភិវឌ្ឍន៍ជលបទ និងកសិកម្ម

ដើមទុន

ដើមទុនរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ៩៦,៥០៤,៦៤៦ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន ៩៦,៥០៤,៦៤៦ ដុល្លារអាមេរិក) ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទាន និងបុរេប្រទានខាតបង់

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយអ្នកគ្រប់គ្រងជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទារបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ឥណទាន និងបុរេប្រទាន ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើការបាត់បង់ឥណទាន និងបុរេប្រទានក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានចំនួនខ្វះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មលើកលែងឥណទាន និងបុរេប្រទាន ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថាមានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ ។

ក្រុមប្រឹក្សាភិបាលយល់ឃើញថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទ នឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលដល់ថ្ងៃកំណត់ឡើយ ។

ការប្រែប្រួលសភាពការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញសភាពការណ៍ណាមួយដែលមិនបានកែតម្រូវនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ លើកលែងតែ៖

ព្រឹត្តិការណ៍ជាសារវន្តរួមទាំងព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទរាយការណ៍

វិសក្ខរណ៍ និងផលប៉ះពាល់លើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL")

ការផ្ទុះឡើងនៃវិសក្ខរណ៍វិសក្ខរណ៍ (កូវីដ-19) បានរីករាលដាលទូទាំងសកលលោកដែលបណ្តាលឲ្យរាំងស្ទះដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ក្នុងគោលបំណងថែរក្សាស្ថេរភាពហិរញ្ញវត្ថុ និងកាត់បន្ថយបន្ទុករបស់អតិថិជនដែលកំពុងបាត់បង់ប្រាក់ចំណូលគោល និងជួបការលំបាកក្នុងការសងប្រាក់មកវិញក្នុងអំឡុងពេលដែលមានផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-19 ធនាគារបានធ្វើការអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ និងអនុញ្ញាតឲ្យមានការរៀបចំឡើងវិញនៃតារាងសងប្រាក់ ។ ការរៀបចំឡើងវិញនៃតារាងសងប្រាក់ ត្រូវបានអនុវត្តដោយផ្នែកឥណទានរបស់ធនាគារដោយធ្វើការត្រួតពិនិត្យក្រុមអតិថិជនដែលរងពីផលប៉ះពាល់ ដើម្បីវាស់វែងផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេក្នុងពេលមានជំងឺរាតត្បាត ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ព្រឹត្តិការណ៍ជាសាធារណៈទាំងព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទរាយការណ៍ (ត)

វិស័យក្រីក្រ និងផលប៉ះពាល់លើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") (ត)

សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក នៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 បានកើនឡើងរហូតដល់ចំនួន 10,790,227 ដុល្លារអាមេរិក (នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2019៖ 4,204,708 ដុល្លារអាមេរិក) តាមរយៈការវិភាគទូទាត់របស់អ្នកខ្ចី និងការពិចារណាទៅលើស្ថានភាពជាក់ស្តែង និងលក្ខខណ្ឌសេដ្ឋកិច្ចនាពេលបច្ចុប្បន្នរួមទាំងព័ត៌មានដែលអាចគាំទ្របាន នាការបរិច្ឆេទរាយការណ៍ ។ អ្នកគ្រប់គ្រងបានធ្វើការប៉ាន់ស្មានដ៏ត្រឹមត្រូវបំផុតដូចដែលអាចធ្វើបាន ទៅលើលទ្ធផលដែលអាចកើតឡើងពីជំងឺកូវីដ-19 មកលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ដោយសារតែភាពមិនច្បាស់លាស់ និងផលប៉ះពាល់ដែលរីករាលដាលពីការផ្លាស់ប្តូរនៃស្ថានភាពជុំវិញជំងឺកូវីដ-19 បណ្តាលឲ្យមានភាពមិនប្រាកដប្រជាដែលជាប់ទាក់ទងនឹងការសន្មតចំពោះប្រតិបត្តិការរំពឹងទុកនាពេលអនាគត ។ ការប៉ាន់ស្មានអាចនឹងប្រែទៅជាសាធារណៈនៅពេលដែលព្រឹត្តិការណ៍កើតឡើង ។ ធនាគារ នឹងបន្តការយកចិត្តទុកដាក់ទៅលើស្ថានភាពនៃជំងឺកូវីដ-19 និងឆ្លើយតបយ៉ាងសកម្មចំពោះផលប៉ះពាល់របស់វាទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ធនាគារនាពេលអនាគត ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅថ្ងៃដែលចេញរបាយការណ៍នេះ រួមមាន៖

ឯកឧត្តម រស់ សីលវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល អភិបាលមិនប្រតិបត្តិ
ឯកឧត្តម សាន វិសាល	សមាជិក ភិបាលមិនប្រតិបត្តិ
ឯកឧត្តម ទាន សុសេរី	សមាជិក អភិបាលមិនប្រតិបត្តិ
ឯកឧត្តម កៅ ថាច	សមាជិក ភិបាលប្រតិបត្តិ និងជាអគ្គនាយក
លោក ឃី កុសល	សមាជិក អភិបាលមិនប្រតិបត្តិ (តែងតាំងថ្ងៃទី15 ខែកក្កដា ឆ្នាំ2020)
លោក ប៉ាក់ សេរីវឌ្ឍនា	សមាជិក អភិបាលមិនប្រតិបត្តិ (តែងតាំងថ្ងៃទី15 ខែកក្កដា ឆ្នាំ2020)
លោក ជេត វ៉ាសនា	សមាជិក អភិបាលមិនប្រតិបត្តិ
លោក ចាន់ សីហា	សមាជិក អភិបាលប្រតិបត្តិ
លោក សរ ចិត្រា	សមាជិក អភិបាលមិនប្រតិបត្តិ (ចប់អាណត្តិនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2020)
លោក អោម សេងបូរ៉ា	សមាជិក អភិបាលមិនប្រតិបត្តិ (ចប់អាណត្តិនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2020)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់ ឬដោយប្រយោល នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល (ត)

នៅក្នុងអំឡុងកាលិយបរិច្ឆេទរាយការណ៍នេះ ពុំមានក្រុមប្រឹក្សាភិបាលណាម្នាក់របស់ធនាគារបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុប ទទួលបាន ឬដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ ជាសារវន្ត បានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណ យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការ ធនាគារឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង
- (v) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅ ទំព័រទី11 ដល់ទី114 ដែលជាមតិរបស់យើងខ្ញុំ ជាសារវន្តបានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបាន បញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។ 



ឯកឧត្តម រស់ សីលកាំ
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី15 ខែមិថុនា ឆ្នាំ2021



ឯកឧត្តម កៅ ថាច
នាយកប្រតិបត្តិ



KPMG Cambodia Ltd
4th Floor, Delano Center
No. 144, Street 169, Sangkat Veal Vong
Khan 7 Makara, Phnom Penh
Kingdom of Cambodia
+855 23 216 899 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

មតិសវនកម្មមានបញ្ហា

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា (ធនាគារ) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី 11 ដល់ទី 114 (ដែលហៅកាត់ថា របាយការណ៍ហិរញ្ញវត្ថុ) ។

ជាមតិរបស់យើងខ្ញុំលើកលែងតែផលប៉ះពាល់នៃបញ្ហាដែលបានរៀបរាប់នៅក្នុង មូលដ្ឋាននៃមតិសវនកម្មមានបញ្ហា នៃរបាយការណ៍របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់មកជាមួយជាសាធារណៈ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ស.រ.ទ.ហ.អ.ក) ។

មូលដ្ឋាននៃមតិសវនកម្មមានបញ្ហា

របាយការណ៍អាយុកាលឥណទាន - ដោយសារប្រព័ន្ធឥណទានរបស់ធនាគារនៅមានកម្រិតបញ្ជីចំនួនថ្ងៃហួសកំណត់ (DPD) នៃឥណទាន និងបុរេប្រទានបង្កើតដោយប្រព័ន្ធនេះមិនអាចចាប់យកទិន្នន័យឲ្យបានត្រឹមត្រូវនោះទេ ។ DPD ត្រូវបានប្រើប្រាស់ដោយធនាគារ ដើម្បីបញ្ចូលក្នុងការវាស់វែងនៃការរំពឹងទុកលើការខាតបង់ (ECL) ឥណទាន និងបុរេប្រទាន ។ បញ្ហានេះ បានកើតឡើងនៅការិយបរិច្ឆេទហិរញ្ញវត្ថុមុន និងបណ្តាលឲ្យយើងខ្ញុំបញ្ចេញមតិមានបញ្ហា ទៅលើរបាយការណ៍ហិរញ្ញវត្ថុដែលទាក់ទងនឹងការិយបរិច្ឆេទនោះ ។ ពុំមានវិធីសាស្ត្រណា ដែលអាចឲ្យយើងខ្ញុំកំណត់ពីផលប៉ះពាល់ហិរញ្ញវត្ថុនៃនិយ័តកម្មទៅលើចំនួននៃការខាតបង់លើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនសុទ្ធ ទុនប្រុងតាមបទប្បញ្ញត្តិ និងធាតុពាក់ព័ន្ធផ្សេងៗដែលបង្កើតរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ ដែលបានពីការប្រើប្រាស់ DPD ដែលត្រឹមត្រូវបានឡើយ ។

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯកភាពជូនព័ត៌មានដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មមានបញ្ជារបស់យើងខ្ញុំ ។

ការទាញចំណាប់អារម្មណ៍ - ព័ត៌មានប្រៀបធៀប

យើងខ្ញុំ សូមធ្វើការទាញចំណាប់អារម្មណ៍ទៅកំណត់សម្គាល់ 35 នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបញ្ជាក់ថា ព័ត៌មានប្រៀបធៀបដែលបានបង្ហាញនាការិយបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2019 ត្រូវបានធ្វើការរាយការណ៍ឡើងវិញ ។ មតិសវនកម្មរបស់យើងខ្ញុំ មិនមែនជាមតិសវនកម្មមានបញ្ជាដោយសារតែបញ្ហានេះឡើយ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ រួមមានព័ត៌មានដែលមាននៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី 1 ដល់ទី 6 និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថាគឺព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។ ប្រសិនបើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង ។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជៀសផុតពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋាននិយម ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ ។
- វាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាន និរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការណាតត្រង់ជាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការកម្រើកបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានកម្រើកក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមឌី ខេមបូឌា ចំកាត់**



ហ្វេក ឆាន់
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
		(កាតាយការណ៍ឡើងវិញ)		(កាតាយការណ៍ឡើងវិញ)	
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	6	48,590,769	36,314,335	196,549,661	147,980,915
ប្រាក់តម្កល់តាមច្បាប់	7	9,402,126	1,837,149	38,031,600	7,486,382
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	8	237,285,711	170,054,443	959,820,701	692,971,855
ទ្រព្យសម្បត្តិរឹបអូស	9	3,773,887	3,881,678	15,265,373	15,817,839
ទ្រព្យសកម្មផ្សេងៗ	10	469,284	1,058,277	1,898,253	4,312,479
ទ្រព្យ និងបរិក្ខារ	11	4,105,178	2,783,665	16,605,445	11,343,434
ទ្រព្យសកម្មអរូបី	12	983,646	256,573	3,978,848	1,045,535
ទ្រព្យសកម្មសរុប		304,610,601	216,186,120	1,232,149,881	880,958,439
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	13	5,301,086	2,628,873	21,442,893	10,712,657
ប្រាក់បញ្ញើរបស់ធនាគារនានា	14	4,661	2,871	18,854	11,700
ប្រាក់កម្ចី	15	194,363,418	110,485,851	786,200,026	450,229,843
អនុបំណុល	16	1,044,084	1,044,084	4,223,320	4,254,642
បំណុលផ្សេងៗ	17	763,502	35,113	3,088,365	143,085
សំវិធានធនសម្រាប់កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ		14,904	-	60,286	-
បំណុលពន្ធពន្យារ-សុទ្ធ	18ក	1,923,903	1,651,658	7,782,188	6,730,505
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	18ខ	-	1,360,369	-	5,543,505
បំណុលពន្ធអប្បបរមា		15,737	-	63,656	-
បំណុលសរុប		203,431,295	117,208,819	822,879,588	477,625,937

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
		(តាមការកំណត់ឡើងវិញ)		(តាមការកំណត់ឡើងវិញ)	
មូលធន					
ដើមទុន	19	96,504,646	96,504,646	390,627,000	390,627,000
ដើមទុនផ្សេងៗ	20	(11,280,227)	(13,258,222)	(45,429,245)	(53,493,531)
ដើមទុនបម្រុង	21	1,202,424	1,119,607	4,863,484	4,525,839
ទុនបម្រុងតាមបទប្បញ្ញត្តិ	22	14,930,339	10,738,537	60,345,537	43,360,355
(ប្រាក់ខាតបង្គុល)/ប្រាក់ចំណេញរក្សាទុក		(177,876)	3,872,733	(697,292)	15,712,246
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	(439,191)	2,600,593
មូលធនសរុប		<u>101,179,306</u>	<u>98,977,301</u>	<u>409,270,293</u>	<u>403,332,502</u>
បំណុល និង មូលធនសរុប		<u>304,610,601</u>	<u>216,186,120</u>	<u>1,232,149,881</u>	<u>880,958,439</u>

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		2020	2019	2020	2019
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីប្រតិបត្តិការ					
ចំណូលការប្រាក់	23	12,842,131	10,838,438	52,357,368	43,917,351
ចំណាយការប្រាក់	24	(557,376)	(589,427)	(2,272,422)	(2,388,358)
ចំណូលការប្រាក់សុទ្ធ		12,284,755	10,249,011	50,084,946	41,528,993
ចំណូលផ្សេងៗ	25	33,548	1,009,788	136,775	4,091,661
ចំណេញពីប្រតិបត្តិការសរុប		12,318,303	11,258,799	50,221,721	45,620,654
ចំណាយលើបុគ្គលិក	26	(2,623,533)	(1,853,269)	(10,696,144)	(7,509,446)
ចំណាយប្រតិបត្តិការផ្សេងៗ	27	(2,549,427)	(1,796,544)	(10,394,014)	(7,279,596)
ចំណាយពន្ធអប្បបរមា	18គ	(128,421)	-	(523,572)	-
ចំណាយលើប្រតិបត្តិការសរុប		(5,301,381)	(3,649,813)	(21,613,730)	(14,789,042)
ចំណេញពីប្រតិបត្តិការមុនឱនភាពតម្លៃ		7,016,922	7,608,986	28,607,991	30,831,612
(ការខាតបង់លើ)/ការបង្វិលមកវិញនូវ ឱនភាពតម្លៃឧបករណ៍ហិរញ្ញវត្ថុ	30ខ	(6,969,442)	803,695	(28,414,415)	3,256,571
ប្រាក់ចំណេញមុនដកពន្ធ		47,480	8,412,681	193,576	34,088,183
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើ ប្រាក់ចំណេញ	18គ	93,713	(1,739,777)	382,068	(7,049,576)
ប្រាក់ចំណេញសុទ្ធសម្រាប់ ការិយបរិច្ឆេទ		141,193	6,672,904	575,644	27,038,607
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(3,039,784)	2,846,836
លទ្ធផលលម្អិតសរុបសម្រាប់ ការិយបរិច្ឆេទ		141,193	6,672,904	(2,464,140)	29,885,443

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

[illegible]

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

របាយការណ៍សង្ខេបស្តីពីការអភិវឌ្ឍន៍កសិកម្មក្នុងតំបន់ភ្នំពេញ													
ល.រ	ឈ្មោះគម្រោង	ឆ្នាំ ២០២០			ឆ្នាំ ២០២១			ឆ្នាំ ២០២២			សរុប		
		ថវិកា (លានរៀល)	ផលិតផល (តោន)	ប្រាក់ចំណេញ (លានរៀល)	ថវិកា (លានរៀល)	ផលិតផល (តោន)	ប្រាក់ចំណេញ (លានរៀល)	ថវិកា (លានរៀល)	ផលិតផល (តោន)	ប្រាក់ចំណេញ (លានរៀល)			
០១	គម្រោងកសិកម្មស្រូវ	150.000	12.000	2.500	160.000	13.000	2.800	170.000	14.000	3.000	480.000	39.000	8.300
០២	គម្រោងកសិកម្មស្រូវ	120.000	10.000	2.000	130.000	11.000	2.200	140.000	12.000	2.400	390.000	33.000	6.600
០៣	គម្រោងកសិកម្មស្រូវ	100.000	8.000	1.800	110.000	9.000	2.000	120.000	10.000	2.200	330.000	27.000	6.000
០៤	គម្រោងកសិកម្មស្រូវ	80.000	6.000	1.500	90.000	7.000	1.800	100.000	8.000	2.000	270.000	21.000	5.000
០៥	គម្រោងកសិកម្មស្រូវ	60.000	4.000	1.200	70.000	5.000	1.500	80.000	6.000	1.800	210.000	15.000	4.000
០៦	គម្រោងកសិកម្មស្រូវ	40.000	2.000	1.000	50.000	3.000	1.200	60.000	4.000	1.400	150.000	10.000	3.000
០៧	គម្រោងកសិកម្មស្រូវ	20.000	1.000	0.800	30.000	1.500	1.000	40.000	2.000	1.200	90.000	5.000	1.500
០៨	គម្រោងកសិកម្មស្រូវ	10.000	0.500	0.400	15.000	0.800	0.600	20.000	1.000	0.800	45.000	2.500	0.700
០៩	គម្រោងកសិកម្មស្រូវ	5.000	0.200	0.200	7.000	0.400	0.300	10.000	0.500	0.400	22.000	1.200	0.300
១០	គម្រោងកសិកម្មស្រូវ	2.000	0.100	0.100	3.000	0.200	0.150	4.000	0.300	0.200	9.000	0.500	0.100
១១	គម្រោងកសិកម្មស្រូវ	1.000	0.050	0.050	1.500	0.100	0.080	2.000	0.150	0.100	4.500	0.250	0.050
១២	គម្រោងកសិកម្មស្រូវ	0.500	0.020	0.020	0.700	0.050	0.030	1.000	0.080	0.050	2.200	0.120	0.020
១៣	គម្រោងកសិកម្មស្រូវ	0.200	0.010	0.010	0.300	0.020	0.010	0.500	0.030	0.020	1.100	0.050	0.010
១៤	គម្រោងកសិកម្មស្រូវ	0.100	0.005	0.005	0.150	0.010	0.005	0.200	0.015	0.010	0.550	0.020	0.005
១៥	គម្រោងកសិកម្មស្រូវ	0.050	0.002	0.002	0.070	0.005	0.002	0.100	0.008	0.005	0.270	0.010	0.002
១៦	គម្រោងកសិកម្មស្រូវ	0.020	0.001	0.001	0.030	0.002	0.001	0.050	0.003	0.002	0.110	0.005	0.001
១៧	គម្រោងកសិកម្មស្រូវ	0.010	0.000	0.000	0.010	0.001	0.000	0.020	0.001	0.000	0.050	0.002	0.000
១៨	គម្រោងកសិកម្មស្រូវ	0.005	0.000	0.000	0.005	0.000	0.000	0.010	0.000	0.000	0.020	0.001	0.000
១៩	គម្រោងកសិកម្មស្រូវ	0.002	0.000	0.000	0.002	0.000	0.000	0.005	0.000	0.000	0.007	0.000	0.000
២០	គម្រោងកសិកម្មស្រូវ	0.001	0.000	0.000	0.001	0.000	0.000	0.002	0.000	0.000	0.003	0.000	0.000
២១	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
២២	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
២៣	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
២៤	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
២៥	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
២៦	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
២៧	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
២៨	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
២៩	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣០	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣១	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣២	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣៣	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣៤	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣៥	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣៦	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣៧	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣៨	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៣៩	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤០	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤១	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤២	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤៣	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤៤	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤៥	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤៦	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤៧	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤៨	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៤៩	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥០	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥១	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥២	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥៣	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥៤	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥៥	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥៦	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥៧	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥៨	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៥៩	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦០	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦១	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦២	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦៣	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦៤	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦៥	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦៦	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦៧	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦៨	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៦៩	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៧០	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៧១	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៧២	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៧៣	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៧៤	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៧៥	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000
៧៦	គម្រោងកសិកម្មស្រូវ	0.000	0.000	0.000	0.000	0.000	0.000	0.000	0.000				

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍ស្តីពីប្រែប្រួលមូលធន (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	ដើមទុន		ដើមទុនផ្សេងៗ		ដើមទុនប្រេង		ទុនប្រេងតាមបទប្បញ្ញត្តិ		(ប្រាក់ខាតបង់ៗ)		ទុនប្រេងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)		
នាថ្ងៃទី ១ ខែមករា ឆ្នាំ 2020	96,504,646	390,627,000	(13,258,222)	(53,493,531)	1,119,607	4,525,839	10,738,537	43,360,355	3,872,733	15,712,246	-	2,600,593	98,977,301	403,332,502
ប្រតិបត្តិការដែលបានទទួលបានក្នុងរយៈពេលផ្ទាល់ដោយផ្ទាល់														
នៅក្នុងមូលធន														
ការប្រែប្រួលមកវិញនៃប្រាក់ដើមនៃឥណទាន	-	-	53,985	220,097	-	-	-	-	-	-	-	-	53,985	220,097
មិនដំណើរការ (កំណត់សម្គាល់ 20)														
ការប្រែប្រួលមកវិញនៃការប្រាក់នៃឥណទាន	-	-	-	-	82,817	337,645	-	-	-	-	-	-	82,817	337,645
មិនដំណើរការ (កំណត់សម្គាល់ 21)														
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅ	-	-	-	-	-	-	4,191,802	16,985,182	(4,191,802)	(16,985,182)	-	-	-	-
ទុនប្រេងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ 22)			1,924,010	7,844,189	-	-	-	-	-	-	-	-	1,924,010	7,844,189
ការប្តូរទុនក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់ 20)	-	-	1,977,995	8,064,286	82,817	337,645	4,191,802	16,985,182	(4,191,802)	(16,985,182)	-	-	2,060,812	8,401,931
លទ្ធផលសង្កេតសរុប														
ប្រាក់ចំណេញសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	141,193	575,644	-	-	141,193	575,644
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(3,039,784)	-	(3,039,784)
	-	-	-	-	-	-	-	-	141,193	575,644	-	(3,039,784)	141,193	(2,464,140)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020	96,504,646	390,627,000	(11,280,227)	(45,429,245)	1,202,424	4,863,484	14,930,339	60,345,537	(177,876)	(697,292)	-	(439,191)	101,179,306	409,270,293

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		2020	2019	2020	2019
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥) (ការវាយការណ៍ឡើងវិញ)	ពាន់រៀល (កំណត់សម្គាល់ ៥) (ការវាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ និយ័តភាពលើ៖		141,193	6,672,904	575,644	27,038,607
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើ					
ប្រាក់ចំណេញ		(93,713)	1,739,777	(382,068)	7,049,576
រំលស់		341,321	265,767	1,391,566	1,076,887
ការខាតបង់ឱនភាពនៃតម្លៃលើ					
ទ្រព្យសម្បត្តិរ៉ែបង្កើន	9	107,791	136,623	439,464	553,596
ការខាតបង់លើ/(ការបង្វិលមកវិញ)					
នូវឱនភាពនៃតម្លៃឧបករណ៍					
ហិរញ្ញវត្ថុ	30ខ	6,969,442	(803,695)	28,414,415	(3,256,571)
ចំណូលការប្រាក់សុទ្ធ		(12,284,755)	(10,249,011)	(50,084,946)	(41,528,993)
ចំណេញពីការលក់ទ្រព្យសម្បត្តិរ៉ែបង្កើន		-	(2,400)	-	(9,725)
ខាត/(ចំណេញ)ពីការប្តូរប្រាក់ប័ណ្ណ		937,655	(1,032,652)	3,822,819	4,184,306
		(3,881,066)	(3,272,687)	(15,823,106)	(13,260,929)
បម្រែបម្រួលនូវ៖					
ប្រាក់តម្កល់តាមច្បាប់		(7,571,914)	6,737	(30,870,693)	27,298
ឥណទាន និងបុរេប្រទានផ្តល់					
ដល់អតិថិជន		(70,587,877)	(15,312,858)	(287,786,775)	(62,047,701)
ទ្រព្យសកម្មផ្សេងៗ		437,188	(679,642)	1,782,415	(2,753,909)
ប្រាក់បញ្ញើរបស់អតិថិជន		2,677,354	(831,085)	10,915,572	(3,367,556)
ប្រាក់បញ្ញើរបស់ធនាគារនានា		1,790	(21,898)	7,298	(88,731)
បំណុលផ្សេងៗ		744,126	(2,204,025)	3,033,802	(8,930,709)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ		(78,180,399)	(22,315,458)	(318,741,487)	(90,422,237)
ចំណូលការប្រាក់បានទទួល		11,544,168	10,290,603	47,065,573	41,697,523
ចំណាយការប្រាក់បានបង់		(414,537)	(1,004,281)	(1,690,067)	(4,069,347)
ពន្ធលើប្រាក់ចំណេញបានបង់	18ខ	(994,411)	(780,382)	(4,054,214)	(3,162,108)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពប្រតិបត្តិការ					
		(68,045,179)	(13,809,518)	(277,420,195)	(55,956,169)

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ ៥) (ការវាយការណ៍ឡើងវិញ)	2019 ពាន់រៀល (កំណត់សម្គាល់ ៥) (ការវាយការណ៍ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់ទទួលបានពីការលក់					
ទ្រព្យសម្បត្តិបរិក្ខារ		-	14,400	-	58,349
ការទិញទ្រព្យ និងបរិក្ខារ		(1,661,054)	(168,241)	(6,772,117)	(681,713)
ការទិញទ្រព្យសកម្មអរូបី		(728,853)	(253,770)	(2,971,534)	(1,028,276)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		(2,389,907)	(407,611)	(9,743,651)	(1,651,640)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ដើមទុនបោះផ្សាយ		-	40,000,000	-	162,759,320
ការទូទាត់សងប្រាក់កម្ចី		(1,108,347)	(7,954,254)	(4,518,730)	(32,230,637)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		83,900,279	2,577,953	342,061,437	10,445,866
ការប្រមូលមកវិញនៃការប្រាក់នៃ ឥណទានមិនដំណើរការ		82,817	220,535	337,645	893,608
ការប្រមូលមកវិញនៃប្រាក់ដើមនៃ ឥណទានមិនដំណើរការ		53,985	328,619	220,097	1,331,564
សាច់ប្រាក់សុទ្ធទទួលបានពី សកម្មភាពហិរញ្ញប្បទាន		82,928,734	35,172,853	338,100,449	143,199,721
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និង សាច់ប្រាក់សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមករិយបរិច្ឆេទ		12,493,648	20,955,724	50,936,603	85,591,912
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(1,490,638)	680,783
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងករិយបរិច្ឆេទ	6	48,854,994	36,361,346	197,618,450	148,172,485

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ប្រតិបត្តិការមិនមែនជាសាច់ប្រាក់ជាសារវន្ត៖

នៅក្នុងការិយបរិច្ឆេទ មានប្រតិបត្តិការមិនមែនជាសាច់ប្រាក់ជាសារវន្តដូចខាងក្រោម៖

		2020	2019	2020	2019
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥) (ការរាយការណ៍ឡើងវិញ)	ពាន់រៀល (កំណត់សម្គាល់ ៥) (ការរាយការណ៍ឡើងវិញ)
ការផ្ទេរពីប្រាក់កម្ចីទៅដើមទុន	19	-	10,000,000	-	40,690,000
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនដោយផ្ទាល់ពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល កត់ត្រាក្រោមដើមទុនផ្សេងៗ	20	1,924,010	-	7,844,189	-

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ។

1. ព័ត៌មានធនាគារ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអង្គភាពរបស់រដ្ឋទាំងស្រុងមួយ ដែលបង្កើតឡើងតាមអនុក្រឹត្យ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ក្នុងគោលបំណងជំរុញសម្បទានកសិកម្ម និងសេដ្ឋកិច្ចជនបទ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនតាមជនបទ ។

ធនាគារបានចាប់ផ្តើមប្រតិបត្តិការក្រោមការចុះបញ្ជីលេខ Co.3942 ៩/1998 ដែលចេញដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៩៨ ។ ធនាគារបានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ជាធនាគារឯកទេស ដោយមានសុពលភាពជាអចិន្ត្រៃយ៍នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៧ ។

ធនាគារបានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ដើម្បីប្រតិបត្តិការជាធនាគារពាណិជ្ជនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចាប់ពីពេលនោះមក សកម្មភាពចម្បងរបស់ធនាគារបានផ្លាស់ប្តូរទៅជាសេវាធនាគារពាណិជ្ជ ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមានបុគ្គលិកចំនួន ១៧១ នាក់ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ១០៩ នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក” ឬ “CIFRS”) ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៣២ ។

របាយការណ៍ហិរញ្ញវត្ថុទាំងនោះ ត្រូវបានផ្តល់សិទ្ធិអោយបោះផ្សាយដោយក្រុមប្រឹក្សាភិបាលនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ (ត)

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ ។ តួលេខទាំងអស់ត្រូវបានបង្កើតចំនួនមួយដុល្លារអាមេរិក ឬពាន់រៀលដែលជិតបំផុតអនុលោមតាមកំណត់សម្គាល់ 5 លើកលែងតែមានការបង្ហាញផ្សេងពីនេះ ។

៤. ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ក. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម ៖

- កំណត់សម្គាល់ 32គ(៦)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់ ។
- កំណត់សម្គាល់ 32គ(៧)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។
- កំណត់សម្គាល់ 30ខ(៧)៖ គុណភាពឥណទាននៃឥណទាន និងបុរេប្រទានសរុបលើអតិថិជន-រួមបញ្ចូលនៃព័ត៌មាននាពេលអនាគត ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

4. ការវិនិយោគ និងការប៉ាន់ស្មាន (ត)

ខ. ការប៉ាន់ស្មាន និងការសន្មតមិនច្បាស់លាស់

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការប៉ាន់ស្មាន និងការសន្មត ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ 32គ(៧) ៖ ការកំណត់តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមានការបញ្ចូលទិន្នន័យសំខាន់ដែលមិនអាចអង្កេតបាន ។
- កំណត់សម្គាល់ 32គ(vii) ៖ ឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ៖ ការកំណត់ធាតុចូលទៅក្នុងការរំពឹងទុកលើការខាតបង់ឥណទានលើការវាស់វែងគំរូអាជីវកម្ម ដែលរួមបញ្ចូលទាំងព័ត៌មាននាពេលអនាគត ។
- កំណត់សម្គាល់ 32គ(vii) ៖ ឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ។

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរដោយប្រើប្រាស់អត្រានាកាលបរិច្ឆេទរាយការណ៍ និងធាតុដែលជាមូលធនត្រូវបានប្តូរដោយប្រើប្រាស់អត្រាប្រវត្តិសាស្ត្រ ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលផលម្ចាស់ផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់ជា "ទុនបម្រុងពីការប្តូររូបិយប័ណ្ណ" នៅក្នុងរបាយការណ៍លទ្ធផលផលម្ចាស់ផ្សេងៗ ។

ធនាគារប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាកាលបរិច្ឆេទ	
		រាយការណ៍	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1 ដុល្លារអាមេរិក	= 4,045 រៀល	4,077 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	1 ដុល្លារអាមេរិក	= 4,075 រៀល	4,052 រៀល

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

5. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថាជាតួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
	(តាមការកំណត់ឡើងវិញ)		(តាមការកំណត់ឡើងវិញ)	
សាច់ប្រាក់ក្នុងដៃ	807,786	1,786,502	3,267,494	7,279,996
សមតុល្យជាមួយធនាគារនានា	27,337,166	4,706,096	110,578,836	19,177,341
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	20,710,042	29,868,748	83,772,120	121,715,148
	48,854,994	36,361,346	197,618,450	148,172,485
ដក៖ ការខាតបង់លើឱនភាពនៃតម្លៃ	(264,225)	(47,011)	(1,068,789)	(191,570)
	48,590,769	36,314,335	196,549,661	147,980,915

សមតុល្យជាមួយធនាគារនានា ជាគណនីចរន្ត និងមិនទទួលបានការប្រាក់ទេ។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ សម្រាប់សមតុល្យជាមួយធនាគារនានាមានដូចខាងក្រោម៖

	2020		2019	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
នាថ្ងៃទី១ ខែមករា	47,011	9,012	191,570	36,211
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	217,214	37,999	885,581	153,972
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(8,362)	1,387
នាថ្ងៃទី៣១ ខែធ្នូ	264,225	47,011	1,068,789	191,570

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

7. ប្រាក់តម្កល់តាមច្បាប់

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥) (កំណត់សម្គាល់ ៥)	
ប្រាក់តម្កល់ធនាដើមទុន	8,975,377	1,628,560	36,305,400	6,636,382
ប្រាក់បម្រុងកាតព្វកិច្ច	426,749	208,589	1,726,200	850,000
	<u>9,402,126</u>	<u>1,837,149</u>	<u>38,031,600</u>	<u>7,486,382</u>

ក. ប្រាក់តម្កល់ធនាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១-១៣៦ ប្រក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារតម្រូវអោយរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន ១០% នៃដើមទុនដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះគឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត ។ ប្រាក់តម្កល់តាមច្បាប់ទទួលបានការប្រាក់ 1/4 នៃអត្រាការប្រាក់ប្រាំមួយខែ ។

ខ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

យោងតាមប្រកាសលេខ ធ៧-០២០-២៣០ ប្រ.ក. ចេញដោយធនាគារជាតិនៃកម្ពុជា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវរក្សាប្រាក់បម្រុងកាតព្វកិច្ចដែលត្រូវបានគណនាតាមអត្រា 7% ចំពោះប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗនៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចីពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ជាមធ្យមប្រចាំថ្ងៃ នៅធនាគារជាតិនៃកម្ពុជា ។ នៅឆ្នាំ២០១៩ ប្រាក់បម្រុងកាតព្វកិច្ច ត្រូវរក្សានៅធនាគារជាតិនៃកម្ពុជាយ៉ាងតិច 8% និង 12.5% នៃសមតុល្យប្រាក់បញ្ញើប្រចាំថ្ងៃជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗទៀត ពីអតិថិជនដែលមិនមែនជាធនាគារ ។

គ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2020	2019
ប្រាក់តម្កល់ធនាដើមទុន	0.32% - 0.36%	0.32% - 0.36%
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	<u>មិនមាន</u>	<u>មិនមាន</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

8. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទានរយៈពេលវែង	171,001,558	105,262,145	691,701,302	428,943,241
ឥណទាន និងបុរេប្រទានរយៈពេលខ្លី	71,628,799	65,343,728	289,738,492	266,275,692
ឥណទានបុគ្គលិក	3,237,906	2,556,554	13,097,330	10,417,958
ឥណទាន និងបុរេប្រទានដុល	245,868,263	173,162,427	994,537,124	705,636,891
ការប្រាក់បង្គរត្រូវទទួល	3,079,884	1,774,984	12,458,130	7,233,060
ចំណូលពន្យារ	(872,209)	(678,260)	(3,528,085)	(2,763,911)
ឥណទាន និងបុរេប្រទានដុលមុនដកការ				
ខាតបង់លើឱនភាពនៃតម្លៃ	248,075,938	174,259,151	1,003,467,169	710,106,040
ដកការខាតបង់លើឱនភាពនៃតម្លៃ	(10,790,227)	(4,204,708)	(43,646,468)	(17,134,185)
ឥណទាន និងបុរេប្រទានផ្តល់ដល់				
អតិថិជន – សុទ្ធ	237,285,711	170,054,443	959,820,701	692,971,855

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	4,204,708	5,331,402	17,134,185	21,421,573
សំវិធានធន/(ការបង្វិលមកវិញ)				
សម្រាប់ការិយបរិច្ឆេទ	6,585,519	(841,694)	26,849,161	(3,410,543)
ការលុបចោល	-	(285,000)	-	(1,154,820)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(336,878)	277,975
នាថ្ងៃទី៣១ ខែធ្នូ	10,790,227	4,204,708	43,646,468	17,134,185

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

8. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដូលតាមកាលកំណត់ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
> 1 ទៅ 3 ខែ	15,865,433	11,088,837	64,175,676	45,187,011
> 3 ទៅ 12 ខែ	2,936,597	70,530,102	11,878,535	287,410,166
> 1 ទៅ 3 ឆ្នាំ	81,860,509	29,566,841	331,125,759	120,484,877
> 3 ទៅ 5 ឆ្នាំ	48,137,151	16,145,998	194,714,776	65,794,942
លើសពី 5 ឆ្នាំ	97,068,573	45,830,649	392,642,378	186,759,895
	<u>245,868,263</u>	<u>173,162,427</u>	<u>994,537,124</u>	<u>705,636,891</u>

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 30ខ ។

9. ទ្រព្យសម្បត្តិរឹបអូស

ទ្រព្យសម្បត្តិរឹបអូសមានបរិក្ខារ និងអចលនទ្រព្យដែលទទួលបានតាមរយៈការរឹបអូសវត្ថុបញ្ចាំនៃឥណទាន និងបុរេប្រទានមិនដំណើរការរបស់អតិថិជនដែលយកមកកាត់កងផ្នែកមួយនៃបំណុល ។

ទ្រព្យសម្បត្តិនេះមិនត្រូវបានរក្សាទុកក្នុងគោលបំណងប្រតិបត្តិការទូទៅទេ និងតម្រូវអោយលក់ក្នុងរយៈពេល 12 ខែ ដើម្បីស្រោចស្រង់ឥណទានរបស់ធនាគារដែលនៅសល់ យោងតាមប្រកាសលេខ ធ-7-01-186 ប្រ.ក. របស់ធនាគារជាតិនៃកម្ពុជា ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ធនាគារមិនទាន់បានស្នើសុំទៅធនាគារជាតិនៃកម្ពុជាដើម្បីពន្យារពេលនៃការកាន់កាប់ទ្រព្យសម្បត្តិរឹបអូសនោះទេ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

9. ទ្រព្យសម្បត្តិវិបល្លាស (ត)

2020	ដីធ្លី	អគារ	បរិក្ខារ	សរុប	
	ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក ដុល្លារអាមេរិក				ពាន់រៀល
					(កំណត់សម្គាល់ ៥)
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	2,786,150	885,820	680,386	4,352,356	17,735,851
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(130,571)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	2,786,150	885,820	680,386	4,352,356	17,605,280
ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	-	44,291	426,387	470,678	1,918,012
ការខាតបង់លើឱនភាពនៃតម្លៃ					
ក្នុងការិយបរិច្ឆេទ	-	44,291	63,500	107,791	439,464
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(17,569)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	-	88,582	489,887	578,469	2,339,907
តម្លៃយោង					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	2,786,150	797,238	190,499	3,773,887	15,265,373

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

9. ទ្រព្យសម្បត្តិរូបិយប័ណ្ណ (ត)

2019	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	2,486,549	381,720	341,720	3,209,989	12,897,736
ការបន្ថែម	311,601	504,100	338,666	1,154,367	4,677,495
ការលក់	(12,000)	-	-	(12,000)	(48,624)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	209,244
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,786,150	885,820	680,386	4,352,356	17,735,851
ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	-	-	334,055	334,055	1,342,233
ការខាតបង់លើឱនភាពនៃតម្លៃ					
ក្នុងការិយបរិច្ឆេទ	-	44,291	92,332	136,623	553,596
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	22,183
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	44,291	426,387	470,678	1,918,012
តម្លៃយោង					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,786,150	841,529	253,999	3,881,678	15,817,839

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

10. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
បុរេប្រទានទៅអ្នកផ្គត់ផ្គង់	94,551	61,950	382,459	252,446
ចំណាយធានារ៉ាប់រងបង់មុន	42,785	49,725	173,065	202,629
វិនិយោគក្នុងការបណ្តាក់ទុនរួមគ្នា (*)	340,000	-	1,375,300	-
បុរេប្រទានសម្រាប់សកម្មភាពគម្រោងផ្សេងៗ	-	897,000	-	3,655,275
	143,753	49,602	581,480	202,129
	621,089	1,058,277	2,512,304	4,312,479
ដក៖ ការខាតបង់លើឱនភាពនៃតម្លៃ	(151,805)	-	(614,051)	-
	469,284	1,058,277	1,898,253	4,312,479

(*) នេះតំណាងឲ្យវិនិយោគក្នុងការបណ្តាក់ទុនរួមគ្នាក្នុងក្រុមហ៊ុន ស៊ី.ដេ អាហ្វ្រិកា ប៊ីហ្សានេស ឯ.ក ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតការផ្គត់ផ្គង់ទីផ្សារបន្លែដែលមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នៅថ្ងៃទី១ ខែមករា	-	-	-	-
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	151,805	-	618,909	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(4,858)	-
នៅថ្ងៃទី៣១ ខែធ្នូ	151,805	-	614,051	-

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

11. ទ្រព្យនិងបរិក្ខារ

2020	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អអគារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	ដុល្លារអាមេរិក សរុប (កំណត់សម្គាល់៥)
ថ្លៃដើម							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	2,006,671	329,344	177,222	1,070,726	379,782	322,238	17,465,381
ការទិញបន្ថែម	1,020,000	-	44,769	455,363	76,809	64,113	6,772,117
ការលុបចោល	-	-	-	(58,150)	-	-	(237,078)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(179,872)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	3,026,671	329,344	221,991	1,467,939	456,591	386,351	23,820,548
ដក៖ រំលស់បង្គរ							
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	-	177,491	94,637	739,450	291,865	198,875	6,121,947
រំលស់	-	16,558	27,684	184,348	58,960	51,991	1,384,309
ការលុបចោល	-	-	-	(58,150)	-	-	(237,078)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(54,075)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	-	194,049	122,321	865,648	350,825	250,866	7,215,103
តម្លៃយោង							
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	3,026,671	135,295	99,670	602,291	105,766	135,485	16,605,445

ផលរក្សាទុកនៃប្រព័ន្ធនិងសេវា

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

11. ប្រព័ន្ធនិងសេវា (ត)

2019	ដីធ្លី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អអគារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ១)
ផ្ទៃដី								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	2,006,671	329,344	166,791	1,041,928	303,296	269,712	4,117,742	16,545,087
ការទិញបន្ថែម	-	-	10,431	28,798	76,486	52,526	168,241	681,713
លម្អៀងពីការបង្កើនប្រាក់ចំណូល	-	-	-	-	-	-	-	238,581
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,006,671	329,344	177,222	1,070,726	379,782	322,238	4,285,983	17,465,381
ដក៖ រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	-	161,068	64,920	623,709	235,336	160,679	1,245,712	5,005,270
រំលស់	-	16,423	29,717	115,741	56,529	38,196	256,606	1,039,767
លម្អៀងពីការបង្កើនប្រាក់ចំណូល	-	-	-	-	-	-	-	76,910
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	177,491	94,637	739,450	291,865	198,875	1,502,318	6,121,947
តម្លៃរយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,006,671	151,853	82,585	331,276	87,917	123,363	2,783,665	11,343,434

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

12. ទ្រព្យសកម្មអរូបី

2020	សូហ្វវែរ ដុល្លារអាមេរិក	ទ្រព្យសកម្មអរូបី កំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	172,904	253,770	426,674	1,738,697
ការទិញបន្ថែម	-	728,853	728,853	2,971,534
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(36,124)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	172,904	982,623	1,155,527	4,674,107
ដក ៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	170,101	-	170,101	693,162
រំលស់	1,780	-	1,780	7,257
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(5,160)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	171,881	-	171,881	695,259
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	1,023	982,623	983,646	3,978,848

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

12. ទ្រព្យសកម្មអរូបី (ត)

2019	សូហ្វវែរ ដុល្លារអាមេរិក	ទ្រព្យសកម្មអរូបី កំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៥)
ផ្ទៃដី				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	172,904	-	172,904	694,728
ការទិញបន្ថែម	-	253,770	253,770	1,028,276
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	15,693
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	172,904	253,770	426,674	1,738,697
ដក ៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	160,940	-	160,940	646,657
រំលស់	9,161	-	9,161	37,120
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	9,385
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	170,101	-	170,101	693,162
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	2,803	253,770	256,573	1,045,535

13. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើតាមតម្រូវការ	2,144,360	1,344,714	8,673,936	5,479,710
គណនីសន្សំ	2,370,205	595,539	9,587,479	2,426,821
ប្រាក់បញ្ញើមានកាលកំណត់	786,521	688,620	3,181,478	2,806,126
	5,301,086	2,628,873	21,442,893	10,712,657

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

13. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
(ក) តាមកាលកំណត់៖				
រយៈពេល ១ ខែ	4,514,585	1,957,284	18,261,497	7,975,932
> ១ ទៅ ៣ ខែ	488,629	172,453	1,976,504	702,746
> ៣ ទៅ ៦ ខែ	-	33,185	-	135,229
> លើសពី ៦ ខែ	297,872	465,951	1,204,892	1,898,750
	<u>5,301,086</u>	<u>2,628,873</u>	<u>21,442,893</u>	<u>10,712,657</u>
(ខ) តាមប្រភេទអតិថិជន៖				
សហគ្រាសក្នុងស្រុក(វិស័យឯកជន)	2,245,414	1,277,477	9,082,700	5,205,719
ឯកត្តជន	3,055,672	1,351,396	12,360,193	5,506,938
	<u>5,301,086</u>	<u>2,628,873</u>	<u>21,442,893</u>	<u>10,712,657</u>
(គ) តាមនិវាសនដ្ឋាន៖				
និវាសនជន	5,299,422	2,618,200	21,436,162	10,669,165
អនិវាសនជន	1,664	10,673	6,731	43,492
	<u>5,301,086</u>	<u>2,628,873</u>	<u>21,442,893</u>	<u>10,712,657</u>
(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖				
		2020		2019
ប្រាក់បញ្ញើតាមតម្រូវការ		មិនមាន		មិនមាន
គណនីសន្សំ		1.00% - 1.50%		1.00% - 1.50%
ប្រាក់បញ្ញើមានកាលកំណត់		3.00% - 6.00%		3.00% - 6.00%

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

14. ប្រាក់បញ្ញើរបស់ធនាគារនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើតាមតម្រូវការ	3,985	2,190	16,119	8,925
គណនីសន្សំ	676	681	2,735	2,775
	<u>4,661</u>	<u>2,871</u>	<u>18,854</u>	<u>11,700</u>
(ក) តាមកាលកំណត់៖				
រយៈពេល ១ ខែ	<u>4,661</u>	<u>2,871</u>	<u>18,854</u>	<u>11,700</u>
(ខ) តាមនិវាសនដ្ឋាន៖				
និវាសនជន	<u>4,661</u>	<u>2,871</u>	<u>18,854</u>	<u>11,700</u>
(គ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖				
	2020	2019		
ប្រាក់បញ្ញើតាមតម្រូវការ	មិនមាន	មិនមាន		
គណនីសន្សំ	<u>1.00% - 1.50%</u>	<u>1.00% - 1.50%</u>		

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

15. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
			(ការវាយការណ៍ឡើងវិញ)	(ការវាយការណ៍ឡើងវិញ)
រាជរដ្ឋាភិបាលកម្ពុជា - មូលនិធិ				
ពិសេស	154,012,608	72,792,883	622,980,999	296,630,998
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ -				
ASDF	38,143,338	36,565,516	154,289,803	149,004,478
ធនាគារអភិវឌ្ឍន៍អាស៊ី	-	96,107	-	391,636
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ("AFD")	248,461	248,461	1,005,025	1,012,478
មូលនិធិអន្តរជាតិសម្រាប់ការ				
អភិវឌ្ឍន៍កសិកម្ម ("IFAD")	1,959,011	782,884	7,924,199	3,190,253
	<u>194,363,418</u>	<u>110,485,851</u>	<u>786,200,026</u>	<u>450,229,843</u>

ផលវាងវារអនិច្ច្យស្រីជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

15. ប្រាក់កម្ចី (ត)

ប្រាក់កម្ចីត្រូវបានវិភាគដូចខាងក្រោម៖

លក្ខខណ្ឌ ឥណទាន	រាជរដ្ឋាភិបាលកម្ពុជា - មូលនិធិពិសេស	ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ - ASDF	ធនាគារអភិវឌ្ឍន៍អាស៊ី	ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”)	មូលនិធិអន្តរជាតិសម្រាប់ការ អភិវឌ្ឍន៍កសិកម្ម (“IFAD”)
និកាយប្រាក់កម្ចី និង សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	501,631,000,000 រៀល និង 30,000,000 ដុល្លារអាមេរិក ឬសមមូលនឹង 154,012,608 ដុល្លារអាមេរិក (2019៖ 296,756,000,000 រៀល ឬ សមមូលនឹង 72,792,883 ដុល្លារ អាមេរិក) ។	38,143,338 ដុល្លារអាមេរិក (2019៖ 36,565,516 ដុល្លារ អាមេរិក) ។	មិនមាន (2019៖ 125,000,000 រៀល និង 65,432 ដុល្លារអាមេរិក ឬ សមមូលនឹង 96,107 ដុល្លារ អាមេរិក) ។	248,461 ដុល្លារអាមេរិក (2019៖ 248,461 ដុល្លារ អាមេរិក) ។	1,959,011 ដុល្លារអាមេរិក (2019៖ 2,004,931 ដុល្លារ អាមេរិក) ។
អត្រាការប្រាក់ក្នុង មួយឆ្នាំ	មិនមាន	2%	0.556% - 2.556%	មិនមាន	អត្រា 1.5% ប្រចាំឆ្នាំផ្អែកលើ ចំនួនប្រាក់កម្ចីដែលនៅសល់
ការទូទាត់ប្រាក់ដើម	ការទូទាត់ប្រាក់ដើមត្រូវបានទូទាត់នៅ ពេលមានតម្រូវការពី រាជរដ្ឋាភិបាល កម្ពុជា ។	ការទូទាត់ប្រាក់ដើមត្រូវ បានធ្វើឡើង 2 ដងក្នុងមួយ ឆ្នាំស្មើនឹងការទូទាត់ប្រាក់ ដើមដែលទទួលបានពី អតិថិជន ។	ការទូទាត់ប្រាក់ដើមត្រូវ បានទូទាត់ឲ្យក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ ពេលធនាគារប្រមូលបានការ ទូទាត់ប្រាក់ដើមពីអតិថិជន។	ការទូទាត់ប្រាក់ដើមត្រូវ បានទូទាត់ឲ្យក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ ពេលធនាគារប្រមូលបានការ ទូទាត់ប្រាក់ដើមពីអតិថិជន។	ការទូទាត់ប្រាក់ដើមត្រូវបាន ទូទាត់ឲ្យក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ ពេលធនាគារប្រមូលបានការ ទូទាត់ពីអតិថិជន ។
គោលបំណង ឥណទាន	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្ម និង ជនបទ	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ កសិកម្ម និងជនបទ	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ កសិកម្ម និងជនបទ	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ កសិកម្ម និងជនបទ	ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ កសិកម្ម និងជនបទ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

16. អនុបំណុល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
អនុបំណុល	1,044,084	1,044,084	4,223,320	4,254,642

អនុបំណុល នេះគឺជាប្រាក់កម្ចីដែលគ្មានការធានារយៈពេលវែងពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ចំនួន 1,044,084 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ 1,044,084 ដុល្លារអាមេរិក) យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនាថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៩ និងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ជាមួយលក្ខខណ្ឌដូចខាងក្រោម៖

ឥណទានសរុប	1,044,084 ដុល្លារអាមេរិក
កាលកំណត់	រយៈពេល ២០ ឆ្នាំគិតចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យានីមួយៗ ។

ធនាគារ ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជាដែលអនុញ្ញាតឲ្យដាក់បញ្ចូលអនុបំណុលខាងលើនៅក្នុងដើមទុនថ្នាក់ទី២ សម្រាប់គោលបំណងនៃការគណនាមូលធនសុទ្ធដោយរួមបញ្ចូលទាំងអនុបំណុលនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៧ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

17. ចំណូលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
			(ការវាយការណ៍ឡើងវិញ)	(ការវាយការណ៍ឡើងវិញ)
ចំណូលពន្ធផ្សេងៗ	18,131	7,366	73,340	30,016
ចំណាយបង្គរ និងការទូទាត់ផ្សេងៗ	107,798	27,747	436,043	113,069
ចំណូលជាប្រាក់ជំនួយពន្យារ (*)	637,573	-	2,578,982	-
	<u>763,502</u>	<u>35,113</u>	<u>3,088,365</u>	<u>143,085</u>

(*) នេះគឺជាចំណូលប្រាក់ជំនួយដែលនៅសល់ (ប្រាក់ជំនួយសរុបមានចំនួន មួយលានដុល្លារអាមេរិក) ទទួលបានពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (“IFAD”) - Value Chain Innovation Fund (“VCIF”) យោងតាមកិច្ចព្រមព្រៀងជំនួយឥណទានរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

18. ពន្ធលើប្រាក់ចំណេញ

ក. បំណុលពន្ធពន្យារ - សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលពន្ធពន្យារ	1,923,903	1,651,658	7,782,188	6,730,505

បំណុលពន្ធពន្យាររួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
រំលស់	63,039	10,166	254,993	41,426
សំវិធានធនលើឱនភាពនៃតម្លៃ				
ឧបករណ៍ហិរញ្ញវត្ថុ	2,035,306	1,777,144	8,232,813	7,241,861
កម្រៃឥណទានមិនទាន់ទទួលស្គាល់	(174,442)	(135,652)	(705,618)	(552,782)
	1,923,903	1,651,658	7,782,188	6,730,505

បម្រែបម្រួលនៃបំណុលពន្ធពន្យារមានដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	1,651,658	1,391,447	6,730,505	5,590,834
ទទួលស្គាល់ក្នុងចំណេញ ឬខាត	272,245	260,211	1,109,943	1,054,375
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(58,260)	85,296
នាថ្ងៃទី៣១ ខែធ្នូ	1,923,903	1,651,658	7,782,188	6,730,505

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

18. ពន្ធលើប្រាក់ចំណេញ (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	1,360,369	661,185	5,543,505	2,656,641
ចំណាយពន្ធលើប្រាក់ចំណេញ	-	1,479,566	-	5,995,201
ពន្ធលើប្រាក់ចំណេញបានបង់	(994,411)	(780,382)	(4,054,214)	(3,162,108)
សំវិធានធនលើសក្នុងការិយបរិច្ឆេទមុន	(365,958)	-	(1,492,011)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	2,720	53,771
នាថ្ងៃទី៣១ ខែធ្នូ	-	1,360,369	-	5,543,505

អនុលោមតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមាដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលនៅពេលដែលពន្ធមួយណាមានចំនួនធំជាង ។

គ. ចំណាយពន្ធលើប្រាក់ចំណេញ

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ពន្ធប្រចាំឆ្នាំ				
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	-	1,479,566	-	5,995,201
សំវិធានធនលើសក្នុងការិយបរិច្ឆេទមុន	(365,958)	-	(1,492,011)	-
	(365,958)	1,479,566	(1,492,011)	5,995,201
ពន្ធពន្យារ				
ប្រភពដើមពីការលម្អៀងបណ្តោះអាសន្ន	272,245	260,211	1,109,943	1,054,375
	(93,713)	1,739,777	(382,068)	7,049,576
ចំណាយពន្ធអប្បបរមា	128,421	-	523,572	-

ធនាគារអភិវឌ្ឍន៍សង្គម និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

18. ពន្ធលើប្រាក់ចំណេញ (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% រៀបរៀងនៅក្នុងចំណេញ ឬខាតមានដូចខាងក្រោម៖

	2020		2019	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
		%		%
ប្រាក់ចំណេញមុនបង់ពន្ធ	47,480		8,412,681	
		193,576		34,088,183
ពន្ធលើប្រាក់ចំណេញតាមអត្រាផ្លូវការ 20%	9,496	38,715	1,682,536	6,817,636
ចំណាយមិនអាចកាត់កងបាន	262,749	1,071,228	57,241	231,940
សំវិធានធនលើសក្នុងការិយបរិច្ឆេទមុន	(365,958)	(1,492,011)	-	-
ចំណាយពន្ធលើប្រាក់ចំណេញ	(93,713)	(382,068)	1,739,777	7,049,576
		-197		21

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

19. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
បានបោះផ្សាយ និងបានបង់ចំនួន 390,627 ហ៊ុនដែលមានតម្លៃ 1,000,000 រៀលក្នុង 1 ហ៊ុន (2019៖ 390,627 ហ៊ុនដែលមាន តម្លៃ 1,000,000 រៀលក្នុង 1 ហ៊ុន)				
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	96,504,646	96,504,646	390,627,000	390,627,000

20. ដើមទុនផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ដើមទុនផ្សេងៗ (*)	(13,204,237)	(13,258,222)	(53,273,434)	(53,493,531)
ដើមទុនផ្សេងៗសម្រាប់គម្រោង កម្មវិធីជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ(**)	1,924,010	-	7,844,189	-
	(11,280,227)	(13,258,222)	(45,429,245)	(53,493,531)

(*) យោងតាមលិខិតលេខ 536 ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងចំណាត់ថ្នាក់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានការអនុម័តលើការស្នើសុំធ្វើសកម្មភាពដូចខាងក្រោមទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៥ ៖

- ផ្ទេរប្រាក់ឥណទាន និងបុរេប្រទានមិនដំណើរការចំនួន 18,269,567 ដុល្លារអាមេរិក ពីតារាងតុល្យការ និងត្រូវត្រួតពិនិត្យដាច់ដោយឡែកជាធាតុក្រៅតារាងតុល្យការ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

20. ដើមទុនផ្សេងៗ (ត)

- ទទួលស្គាល់ប្រាក់ឥណទាន និងបុរេទានមិនដំណើរការចំនួន 18,269,567 ដុល្លារអាមេរិក ជាការបន្ថយដើមទុន ។
- ការប្រមូលមកវិញនូវប្រាក់ឥណទាន និងបុរេទានមិនដំណើរការ នាពេលអនាគត នឹងត្រូវបានទទួលស្គាល់ដោយផ្ទាល់ទៅក្នុងគណនីមូលធនរបស់ធនាគារ ដែលជាការបូកបញ្ចូលទៅក្នុងដើមទុនផ្សេងៗសម្រាប់ចំនួនប្រាក់ដើមដែលទទួលបាន ហើយបូកបញ្ចូលទៅក្នុងដើមទុនបម្រុងសម្រាប់ចំនួនការប្រាក់ដែលបានទទួល ។

សកម្មភាពខាងលើត្រូវបានទទួលការអនុម័តពីធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ។

- (**) នេះគឺជាការបញ្ចូលនិយ័តដែលទទួលបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការបង្កើត និងប្រតិបត្តិការកន្លែងសម្ងាត់ និងស្តុកស្រូវតាមរយៈការផ្តល់ប្រាក់កម្ចីសម្បទានដល់រោងម៉ាស៊ីនកិនស្រូវ ។ ថវិកានេះត្រូវបានផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយផ្ទាល់ទៅដល់អ្នកមេការសាងសង់រោងចក្រ និងអ្នកផ្គត់ផ្គង់ឧបករណ៍កន្លែងសម្ងាត់ និងស្តុកស្រូវ ហើយធនាគារនឹងគ្រប់គ្រងការទូទាត់សង និងរក្សាទុកទាំងប្រាក់ដើម និងការប្រាក់សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពស្រដៀងគ្នាផ្សេងទៀត ដើម្បីធានាដល់ការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត ។

បម្រែបម្រួលនៃដើមទុនផ្សេងៗរបស់ធនាគារមានដូចខាងក្រោម៖

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
នាថ្ងៃទី១ ខែមករា	(13,258,222)	(13,586,841)	(53,493,531)	(54,825,095)
បូក៖ ការប្រមូលមកវិញនូវប្រាក់ដើម នៃឥណទានមិនដំណើរការ	53,985	328,619	220,097	1,331,564
ដើមទុនផ្សេងៗសម្រាប់គម្រោង កម្មវិធីជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ	1,924,010	-	7,844,189	-
នាថ្ងៃទី៣១ ខែធ្នូ	(11,280,227)	(13,258,222)	(45,429,245)	(53,493,531)

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

21. ដើមទុនបម្រុង

ដើមទុនបម្រុងតំណាងឲ្យការប្រមូលមកវិញនូវចំណែកប្រាក់នៃឥណទាន និងបុរេប្រទានមិនដំណើរការដែលត្រូវបានផ្ទេរទៅក្រៅតារាងតុល្យការក្នុងឆ្នាំ ២០១៥ ។ ដើមទុនបម្រុងនឹងត្រូវផ្ទេរទៅជាដើមទុនដែលបានបង់នាពេលអនាគត។

22. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ តំណាងឲ្យភាពខុសគ្នារវាងសំវិធានធនលើឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ ស្របតាម ស.វ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ។

23. ចំណូលការប្រាក់

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទាន	12,630,859	10,811,827	51,496,012	43,809,523
ប្រាក់បញ្ញើនៅធនាគារនានា	211,272	26,611	861,356	107,828
	<u>12,842,131</u>	<u>10,838,438</u>	<u>52,357,368</u>	<u>43,917,351</u>

24. ចំណាយការប្រាក់

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
គណនីសន្សំ	13,073	7,451	53,299	30,191
ប្រាក់បញ្ញើមានកាលកំណត់	28,540	38,981	116,357	157,951
ប្រាក់កម្ចី	515,763	542,995	2,102,766	2,200,216
	<u>557,376</u>	<u>589,427</u>	<u>2,272,422</u>	<u>2,388,358</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

25. ចំណូលផ្សេងៗ

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណេញពីការប្តូររូបិយប័ណ្ណ	-	968,460	-	3,924,200
ចំណូលផ្សេងៗ	33,548	41,328	136,775	167,461
	<u>33,548</u>	<u>1,009,788</u>	<u>136,775</u>	<u>4,091,661</u>

26. ចំណាយលើមុត្តិក

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	1,608,401	1,192,381	6,557,451	4,831,528
ប្រាក់លើកទឹកចិត្ត	451,664	351,061	1,841,434	1,422,499
អត្ថប្រយោជន៍ផ្សេងៗ	563,468	309,827	2,297,259	1,255,419
	<u>2,623,533</u>	<u>1,853,269</u>	<u>10,696,144</u>	<u>7,509,446</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

27. ចំណាយប្រតិបត្តិការផ្សេងៗ

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
រំលស់	341,321	265,767	1,391,566	1,076,887
លាភការរបស់អភិបាល	294,031	183,769	1,198,764	744,632
ចំណាយការផ្សព្វផ្សាយ	141,249	35,798	575,872	145,053
ចំណាយប្រេងឥន្ធនៈ និងយានយន្ត សម្រាប់ប្រតិបត្តិការ	133,191	80,765	543,020	327,260
ចំណាយលើថ្លៃតុលាការ និង សេវាផ្លូវច្បាប់ផ្សេងៗ	117,304	237,141	478,248	960,895
កម្រៃវិជ្ជាជីវៈ	110,268	143,285	449,563	580,591
ឧបករណ៍ប្រើប្រាស់ និងសម្ភារៈ ការិយាល័យ	103,921	67,951	423,686	275,337
ចំណាយបេសកកម្ម ការធ្វើដំណើរ និងការស្នាក់នៅ	90,026	180,353	367,036	730,790
ចំណាយទំនាក់ទំនងសាធារណៈ	89,894	68,702	366,498	278,381
ចំណាយសុខុមាលភាពសង្គម	70,048	77,879	285,586	315,566
ចំណាយអំណោយ និងការបរិច្ចាគ	63,363	62,824	258,331	254,563
ចំណាយជួសជុល និងថែទាំ	61,010	23,631	248,738	95,753
ចំណាយទឹក ភ្លើង	40,846	32,754	166,529	132,719
ចំណាយការបណ្តុះបណ្តាល	39,915	69,556	162,733	281,841
ចំណាយថ្លៃអាជ្ញាប័ណ្ណ	37,083	17,178	151,187	69,605
ចំណាយលើសេវាធនាគារ និងកម្រៃ សេវាផ្សេងៗ	23,532	8,752	95,940	35,463
ចំណាយសមាជិកភាព	16,664	11,870	67,939	48,097
ចំណាយពន្ធលើថយន្តដឹកជញ្ជូន	6,648	4,804	27,104	19,466
ចំណាយលើទូរគមនាគមន៍និង ប្រៃសណីយ៍	5,312	4,534	21,657	18,372
ចំណាយធានារ៉ាប់រងអគ្គិភ័យ	3,632	12,282	14,808	49,767
ខាតពីការប្តូរប័ណ្ណ	579,323	-	2,361,900	-
ចំណាយផ្សេងៗ	180,846	206,949	737,309	838,558
	<u>2,549,427</u>	<u>1,796,544</u>	<u>10,394,014</u>	<u>7,279,596</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

28. ការសន្យា និងបង្គោល

ក. ធាតុក្រៅតារាងតុល្យការ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទានអាក្រក់និង				
ជាប់សង្ស័យ (*)	13,632,801	13,316,786	55,144,680	54,265,900
ចំណែកដែលមិនទាន់បានប្រើប្រាស់				
នៃឥណទានដែលបានអនុម័ត (**)	4,482,000	-	18,129,690	-
	18,114,801	13,316,786	73,274,370	54,265,900
ដក៖ ការខាតបង់លើឱនភាពនៃតម្លៃ	(14,904)	-	(60,286)	-
	18,099,897	13,316,786	73,214,084	54,265,900

(*) នេះគឺជាការបង្កើនឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យដែលបានផ្ទេរសម្រាប់ការត្រួតពិនិត្យជាធាតុក្រៅតារាងតុល្យការដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ។

(**) ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានការសន្យាដល់អតិថិជនរបស់ខ្លួនចំពោះចំណែកដែលមិនបានប្រើប្រាស់នៃឥណទាន ។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្មានទុកជាមុនពីប្រតិបត្តិការទាំងនោះទេ ។

បម្រែបម្រួលនៃឱនភាពសម្រាប់ការបាត់បង់ឥណទានដែលរំពឹងទុក សម្រាប់ចំណែកដែលមិនទាន់បានប្រើប្រាស់នៃឥណទានដែលបានអនុម័ត មានដូចខាងក្រោម៖

	2020	2019	2020	2019
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	-	-	-	-
ទទួលស្គាល់ក្នុងចំណេញ ឬខាត	14,904	60,764	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(478)	-	-
នៅថ្ងៃទី៣១ ខែធ្នូ	14,904	60,286	-	-

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

28. ការសន្យា និងយថាភាព (ត)

ខ. យថាភាពលើពន្ធ

ការប្រកាសពន្ធរបស់ធនាគារ ត្រូវមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារទៅតាមការិយបរិច្ឆេទ ។ ដោយសារផ្នែកខ្លះនៃច្បាប់ និងបទប្បញ្ញត្តិពន្ធដារអាចមានបំណកស្រាយខុសគ្នា ចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយអាជ្ញាធរពន្ធដារ ។

29. សម្ព័ន្ធព្យាបាល

ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ធនាគារនិងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា ។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត ។

ធនាគារមានទំនាក់ទំនងជាមួយសម្ព័ន្ធព្យាបាល និងភាគទុនិកសំខាន់ៗរបស់ធនាគារ សហការី និងអ្នកគ្រប់គ្រងសំខាន់ៗ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

29. សម្ព័ន្ធភាព (ត)

ក. អត្តសញ្ញាណរបស់សម្ព័ន្ធភាព (ត)

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារដោយផ្ទាល់ ឬដោយប្រយោល ។ អ្នកគ្រប់គ្រងសំខាន់ៗរួមមានអភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន ។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត ។ ប្រតិបត្តិការទាំងនេះ មិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធភាព

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់ 5)	2019 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណាយការប្រាក់				
ប្រាក់កម្ចី	1,438	8,116	5,863	32,886
ប្រាក់បញ្ញើរបស់អតិថិជន	3,710	198	15,007	807
លាភការរបស់អ្នកគ្រប់គ្រងសំខាន់ៗ				
កម្រៃរបស់អភិបាល	294,031	183,769	1,198,764	744,632
ភាគទុនិក - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ				
ភាគហ៊ុនបោះផ្សាយ	-	40,000,000	-	162,759,320
ផ្ទេរពីប្រាក់កម្ចីទៅដើមទុន	-	10,000,000	-	40,690,000
ឥណទាន និងបុរេប្រទានដល់អតិថិជនដែលផ្តល់ឱ្យដោយផ្ទាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កំណត់សម្គាល់ 20)	1,924,010	-	7,844,189	-

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

29. សម្ព័ន្ធន្ទ្រាតិ (ត)

គ. សមតុល្យជាមួយសម្ព័ន្ធន្ទ្រាតិ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(ការវាយការណ៍ឡើងវិញ)		(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
			(ការវាយការណ៍ឡើងវិញ)	
ប្រាក់បញ្ញើរបស់អ្នកគ្រប់គ្រង				
សំខាន់ៗ	315,212	71,738	1,275,031	292,332
ប្រាក់កម្ចី (កំណត់សម្គាល់ 15)	192,155,946	109,358,399	777,270,802	445,635,476

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីតំរូវការស្តីពី ហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យ ដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់ធនាគារ ។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ធនាគារនានា និងការវិនិយោគលើបំណុលដែលមានវត្ថុបញ្ចាំរបស់ធនាគារ ។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ តាមតំបន់ និងតាមវិស័យសេដ្ឋកិច្ច ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

ហានិភ័យឥណទាន គឺជាការបាត់បង់សក្តានុពលរបស់ចំណូល និងការខាតបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាឥណទានតាមលទ្ធផលលំនាំដើមរបស់អ្នកខ្ចី ឬសមភាគីតាមសកម្មភាពឥណទាន ។

១. ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទានត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាថា គោលបំណងរួមនៅក្នុងការផ្តល់ឥណទានសម្រេចបានជោគជ័យ។ ឧទាហរណ៍ ក្រុមនៃឥណទានមានគុណភាព និងសមត្ថភាពសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលការណ៍ឥណទានមានកត់ត្រានូវគោលការណ៍ផ្តល់ឥណទាន ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទានដោយបញ្ចូលរួមទាំងប្រព័ន្ធចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុង និងនីតិវិធី ដែលអនុវត្តដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ផលវាងវារអនិវត្តន៍ស្រីជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យធម្មជាតិ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា ពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន %
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	48,590,769	196,549,661	0%	0%	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	245,868,263	994,537,124	99.7%	0%	0.3%
ទ្រព្យសកម្មផ្សេងៗ	331,948	1,342,730	0%	0%	100%
សរុប	294,790,980	1,192,429,515			
ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
កិច្ចសន្យា	4,482,000	18,129,690	78%	0%	22%
សរុប	299,272,980	1,210,559,205			

ធនាគារអភិវឌ្ឍន៍សង្គម និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យធនាគារ (ត)

ខ. ហានិភ័យឥណទាន (ត)

(ក) ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា ពាន់រៀល (កំណត់សម្គាល់ ៥)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានា និង គ្មានទ្រព្យបញ្ចាំ/ការពង្រឹង ឥណទាន %
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (ការវាយការណ៍ឡើងវិញ)					
ធាតុធានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	36,314,335	147,980,915	0%	0%	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	173,162,427	705,636,891	64%	0%	36%
ទ្រព្យសកម្មផ្សេងៗ	1,008,552	4,109,849	0%	0%	100%
សរុប	210,485,314	857,727,655			

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	សាច់ប្រាក់ និង សាច់ប្រាក់ សមមូល ដុល្លារអាមេរិក	ឥណទាន និងបុរេ ប្រទានផ្តល់ដល់ អតិថិជន - ដុល ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	48,590,769	1,906,254	-	50,497,023
ឯកជន	-	239,189,648	-	239,189,648
សមាគមន៍	-	1,298,847	-	1,298,847
ការដាំកៅស៊ូជាលក្ខណៈគ្រួសារ	-	235,608	-	235,608
ឥណទានបុគ្គលិក	-	3,237,906	-	3,237,906
ផ្សេងៗ	-	-	331,948	331,948
សរុប	48,590,769	245,868,263	331,948	294,790,980
សរុប - ពាន់រៀល (កំណត់សម្គាល់ 5)	196,549,661	994,537,124	1,342,730	1,192,429,515
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
(ការវាយការណ៍ឡើងវិញ)				
គ្រឹះស្ថានហិរញ្ញវត្ថុ	36,314,335	657,142	-	36,971,477
ឯកជន	-	168,850,990	-	168,850,990
សមាគមន៍	-	769,230	-	769,230
ការដាំកៅស៊ូជាលក្ខណៈគ្រួសារ	-	328,511	-	328,511
ឥណទានបុគ្គលិក	-	2,556,554	-	2,556,554
ផ្សេងៗ	-	-	1,008,552	1,008,552
សរុប	36,314,335	173,162,427	1,008,552	210,485,314
សរុប - ពាន់រៀល (កំណត់សម្គាល់ 5)	147,980,915	705,636,891	4,109,849	857,727,655

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសនដ្ឋាន ទំនាក់ទំនង និងហានិភ័យទៅនឹងឥណទាន និងបុរេប្រទានធំៗ ដូចជា៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០២០	ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៥)	ពាន់រៀល (កំណត់សម្គាល់៥)
វិភាគតាមនិវាសនដ្ឋាន៖				
និវាសនជន	245,868,263	173,162,427	994,537,124	705,636,891
វិភាគតាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	242,630,357	170,605,873	981,439,794	695,218,933
ឥណទានបុគ្គលិក	3,237,906	2,556,554	13,097,330	10,417,958
	245,868,263	173,162,427	994,537,124	705,636,891
វិភាគតាមរយៈហានិភ័យ៖				
ហានិភ័យធំៗ(*)	54,325,770	53,949,809	219,747,740	219,845,472
មិនមែនហានិភ័យធំៗ	191,542,493	119,212,618	774,789,384	485,791,419
	245,868,263	173,162,427	994,537,124	705,636,891

(*) ហានិភ័យធំៗ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានដែលតែងតែមានចំនួនលើសពី 10% នៃមូលធនសុទ្ធរបស់ធនាគារ ។ ផលប៉ះពាល់នេះ គឺខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត ។

(iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម៖
សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវបានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន ។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

	ទ្រព្យបញ្ចាំ - ទ្រព្យសម្បត្តិ ដុល្លារអាមេរិក	ឥណទានពុំមាន ការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	245,234,930	633,333	245,868,263
កិច្ចសន្យា	3,482,000	1,000,000	4,482,000
	<u>248,716,930</u>	<u>1,633,333</u>	<u>250,350,263</u>
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	<u>110,823,953</u>	<u>62,338,474</u>	<u>173,162,427</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ៖ (ត)

	ទ្រព្យបញ្ចាំ - ទ្រព្យសម្បត្តិ ពាន់រៀល	ឥណទានពុំមាន ការធានា ពាន់រៀល	សរុប ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	991,975,292	2,561,832	994,537,124
កិច្ចសន្យា	14,084,690	4,045,000	18,129,690
	<u>1,006,059,982</u>	<u>6,606,832</u>	<u>1,012,666,814</u>
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	<u>451,607,608</u>	<u>254,029,283</u>	<u>705,636,891</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានដុលដុលដល់អតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត ។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះរបស់សមភាគីឡើយ ។

ឥណទានឃ្លាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺននៃទ្រព្យបញ្ចាំ ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ ។ និយាយឲ្យច្រើនទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានដុលដ្ឋល់ដល់អតិថិជនដុល (ត)

ឥណទានក្រោមស្តង់ដារ (ត) ៖

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី ។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចអាចប្រមូលបានវិញ ។ ការរំពឹងទុកថានឹងបាត់បង់ខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះនូវចំនួនដែលនៅសល់ពីសមភាគី ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានដុលដុលដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារ នឹងវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ ។ វិធីសាស្ត្រទូទៅរួមមាន ការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗ គ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាលដោយធ្វើការវាយតម្លៃហានិភ័យឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3 ។ នាការិយបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ ដោយប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានដុលដ្ឋល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ 29 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	30 ដល់ 89 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	90 ដល់ 179 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់ 359 ថ្ងៃ	
		ឥណទានខាតបង់	ចាប់ពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (1 ឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90 ថ្ងៃ	
		ឥណទានខាតបង់	ចាប់ពី 91 ថ្ងៃ	

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានដុលដុលដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល ។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទានឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក ។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន បើកម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យគណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី ២ ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាជំហាន ។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទាន (ដំណាក់កាលទី ១) ឬឥណទានមិនដំណើរការ ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដំណាក់កាលទី ១ ដុល្លារអាមេរិក	ដំណាក់កាលទី ២ ដុល្លារអាមេរិក	ដំណាក់កាលទី ៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានដុលដល់ អតិថិជនតាមរំលស់ថ្លៃដើម - សុទ្ធ				
ឥណទានធម្មតា	216,727,123	-	-	216,727,123
ឥណទានឃ្លាំមើល	-	2,841,275	-	2,841,275
ឥណទានក្រោមស្តង់ដារ	-	-	3,845,239	3,845,239
ឥណទានជាប់សង្ស័យ	-	-	3,747,642	3,747,642
ឥណទានខាតបង់	-	-	20,914,659	20,914,659
	<u>216,727,123</u>	<u>2,841,275</u>	<u>28,507,540</u>	<u>248,075,938</u>
ការខាតបង់លើឱនភាពនៃតម្លៃ	(7,236,633)	(299,278)	(3,254,316)	(10,790,227)
តម្លៃយោង	<u>209,490,490</u>	<u>2,541,997</u>	<u>25,253,224</u>	<u>237,285,711</u>
តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ ៥)	<u>847,389,032</u>	<u>10,282,378</u>	<u>102,149,291</u>	<u>959,820,701</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានដុលដូលដល់អតិថិជន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានដុលដូលដល់អតិថិជនតាមរំលស់ថ្លៃដើម - សុទ្ធ				
ឥណទានធម្មតា	146,617,395	-	-	146,617,395
ឥណទានឃ្លាំមើល	-	11,314,019	-	11,314,019
ឥណទានក្រោមស្តង់ដារ	-	-	2,028,871	2,028,871
ឥណទានជាប់សង្ស័យ	-	-	561,963	561,963
ឥណទានខាតបង់	-	-	13,736,903	13,736,903
	146,617,395	11,314,019	16,327,737	174,259,151
ការខាតបង់លើឱនភាពនៃតម្លៃ	(2,077,568)	(336,476)	(1,790,664)	(4,204,708)
តម្លៃយោង	144,539,827	10,977,543	14,537,073	170,054,443
តម្លៃយោង				
(ពាន់រៀល - កំណត់សម្គាល់ 5)	588,999,795	44,733,488	59,238,572	692,971,855

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និង បុរេប្រទានដុល្លារដល់អតិថិជនដុល (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត ដោយវាយតម្លៃថាហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាធនាគារពិភពលោក និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍ ។

ធនាគារបានប្រើប្រាស់ទិន្នន័យម៉ាក្រូសេដ្ឋកិច្ចប្រវត្តិសាស្ត្រ យកពីទិន្នន័យបោះផ្សាយដោយធនាគារពិភពលោក ។ ដើម្បីព្យាករណ៍ប្រូបាប៊ីលីតេនៃការខកខានសងសម្រាប់ពេលអនាគត អត្រាការខកខានសងប្រចាំត្រីមាស ('ODRs') បានតម្រង់ជាមួយតម្លៃអថេរម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស ('MEVs') ។ ធនាគារប្រើវិធីសាស្ត្រមធ្យមភាគដើម្បីព្យាករណ៍ MEVs នាពេលអនាគត ។ ខ្នាតវាស់វែងនាពេលអនាគត ត្រូវបានគណនាដោយសមាមាត្រនៃ ODRs យោងតាម MEVs ចេញថ្មី និង MEVs ដែលបានព្យាករណ៍ ។

មាត្រដ្ឋាននាពេលអនាគត ត្រូវបានគណនាតាមសមាមាត្រនៃ ODR ពីងផ្នែកលើ MEVs ដែលទទួលស្គាល់ថ្មីៗនេះ និងការព្យាករណ៍ MEVs ។

MEVs ត្រូវបានគណនាដោយចេញស្ថានភាពនឹងនរ ល្អបំផុត និងអាក្រក់បំផុត ។ ការគណនានេះត្រូវបានធ្វើឡើងដោយការគណនាគម្លាតស្តង់ដារនៃ MEVs និងផ្លាស់ប្តូរតម្លៃដើមដោយ ± 1 គម្លាតស្តង់ដារដើម្បីគណនាស្ថានភាពល្អបំផុត និងអាក្រក់បំផុត។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដើម្បីប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និង ឥណទានខាតបង់ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានដុលដូលដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ការខាតបង់ឥណទានរំពឹងទុកត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍ មួយចំនួននៅក្នុងការិយបរិច្ឆេទការណ៍។ ការផ្ទុះឡើងនៃស្ថានភាពសេដ្ឋកិច្ច (“កូវីដ-១៩”) បានរាលដាល លើប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និង សេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗត្រូវបាន ពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ ការខាតបង់ឥណទានរំពឹងទុក ។

បន្ថែមពីនេះ ធនាគារជាតិ នៃកម្ពុជាបានចេញសារាចរលើការរៀបចំវិធានឥណទានឡើងវិញក្នុងកំឡុងពេលផ្ទុះ ឡើងនូវជំងឺកូវីដ-១៩ ដែលតម្រូវឲ្យគ្រឹះស្ថានធ្វើការជាមួយអ្នកខ្ចីដែលមានផលប៉ះពាល់ និងអនុញ្ញាតឲ្យធ្វើការ រៀបចំឥណទានឡើងវិញ សម្រាប់វិស័យអាទិភាព ។

ការគណនាការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់ជាសារវន្ត ។ អ្នក គ្រប់គ្រងបានព្យាករណ៍ពីផលប៉ះពាល់របស់វីរុសកូវីដ-១៩ ទៅលើធនាគារ ប៉ុន្តែការព្យាករណ៍នេះអាចនឹងប្រែ ប្រួលជាសារវន្តពេលមានព្រឹត្តិការណ៍កើតឡើង។ ជាលទ្ធផល តួលេខនេះគួរតែមិនអាចយកជាការណែនាំជាក់ លាក់ ឬការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុក្នុងក្រោយដែលបានរំពឹងទុកនោះទេ។ នៅពេលដែលផលប៉ះ ពាល់នោះកាន់តែមានសភាពធ្ងន់ធ្ងរ និងយូរជាងការរំពឹងទុក នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់ទៅលើ ខាតបង់ឥណទានរំពឹងទុក ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនលើការខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យចាប់ពីដើមការិយបរិច្ឆេទ ដល់ចុងការិយបរិច្ឆេទនៃការខាតបង់សំវិធានធន តាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ ៖

	2020			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	2,077,568	336,476	1,790,664	4,204,708
- ផ្ទេរទៅដំណាក់កាលទី 1	(1,022,313)	807,480	214,833	-
- ផ្ទេរទៅដំណាក់កាលទី 2	19,294	(178,286)	158,992	-
- ផ្ទេរទៅដំណាក់កាលទី 3	13,252	-	(13,252)	-
ការវាស់វែងឡើងវិញនៃសំវិធានធន				
ខាតបង់	6,133,405	(2,753,983)	(675,932)	2,703,490
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	850,745	2,087,591	1,779,011	4,717,347
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ ទទួលស្គាល់	(835,318)	-	-	(835,318)
នាថ្ងៃទី៣១ ខែធ្នូ	7,236,633	299,278	3,254,316	10,790,227
នាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	29,272,180	1,210,580	13,163,708	43,646,468

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនលើការខាតបង់ (ត)

	2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ផ្ទៃដើម				
នៅថ្ងៃទី១ ខែមករា	2,720,382	57,002	2,554,018	5,331,402
- ផ្ទេរទៅដំណាក់កាលទី 1	(218,336)	60,070	158,266	-
- ផ្ទេរទៅដំណាក់កាលទី 2	1,046	(58,515)	57,469	-
- ផ្ទេរទៅដំណាក់កាលទី 3	32,674	118,216	(150,890)	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដំបូង	1,031,148	-	-	1,031,148
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ ទទួលស្គាល់	(1,489,346)	159,703	(828,199)	(2,157,842)
នៅថ្ងៃទី៣១ ខែធ្នូ	2,077,568	336,476	1,790,664	4,204,708
នៅថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 5)	8,466,090	1,371,140	7,296,955	17,134,185

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). គណនីកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនលើការខាតបង់ (ត)

សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត និង ចំណូលលម្អិតផ្សេងៗ ត្រូវបានសង្ខេបដូចតទៅ៖

	2020 ដុល្លារអាមេរិក	2019 ដុល្លារអាមេរិក	2020 ពាន់រៀល (កំណត់សម្គាល់៥)	2019 ពាន់រៀល (កំណត់សម្គាល់៥)
សំវិធានធនលើ/(ការបង្វិលមកវិញ) នូវការខាតបង់លើឥណទាន និង បុរេប្រទាន (កំណត់សម្គាល់ ៨)	6,585,519	(841,694)	26,849,161	(3,410,543)
សំវិធានធនលើការខាតបង់ សមតុល្យជាមួយធនាគារនានា (កំណត់សម្គាល់ ៦)	217,214	37,999	885,581	153,972
សំវិធានធនលើការខាតបង់ ទ្រព្យសកម្មផ្សេងៗ (កំណត់សម្គាល់ 10)	151,805	-	618,909	-
សំវិធានធនលើការខាតបង់ កិច្ចសន្យានៃការធានាហិរញ្ញវត្ថុ (កំណត់សម្គាល់ 28)	14,904	-	60,764	-
	<u>6,969,442</u>	<u>(803,695)</u>	<u>28,414,415</u>	<u>(3,256,571)</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ-ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណ បរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ ។

(i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើផលពីការវិនិយោគ តម្លៃសមស្របថ្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំណត់ប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យ ដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

ផលរក្សាទុកនៃប្រព័ន្ធនិងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីការប្រែប្រួលអត្រាការប្រាក់របស់ធនាគារ ។ តារាងនេះបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមាន កាលកំណត់ណាមួយណាដែលកើតឡើងមុន ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	រហូតដល់ ១ ខែ	> 1 - 3 ខែ	> 3 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	-	-	-	-	-	48,590,769	48,590,769
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	15,865,433	2,936,597	81,860,509	48,137,151	97,068,573	-	245,868,263
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	331,948	331,948
	15,865,433	2,936,597	81,860,509	48,137,151	97,068,573	48,922,717	294,790,980

ធនាគារអភិវឌ្ឍន៍សង្គម និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ត)

	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	4,514,585	786,501	-	-	-	-	5,301,086
ប្រាក់បញ្ញើរបស់ធនាគារនានា	4,661	-	-	-	-	-	4,661
ប្រាក់កម្ចី	1,198,688	-	10,120,000	24,817,498	158,227,232	-	194,363,418
អនុបំណុល	-	-	-	-	-	1,044,084	1,044,084
បំណុលផ្សេងៗ	-	-	-	-	-	107,798	107,798
	5,717,934	786,501	10,120,000	24,817,498	158,227,232	1,151,882	200,821,047
គម្លាតរំព្យោចត្រាការប្រាក់	10,147,499	2,150,096	71,740,509	23,319,653	(61,158,659)	47,770,835	93,969,933
(សមូលពាន់រៀល - កំណត់សម្គាល់ ៥)	41,046,633	8,697,138	290,190,359	94,327,996	(247,386,776)	193,233,028	380,108,378

ផលវាងវារនៃវិធានការ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយាល័យទូទៅដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់ធនាគារ ។ តារាងនេះបង្ហាញពីរបៀបដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានការបំប្លែងតម្លៃធនធានដែលរក្សាទុកក្នុងមុន ។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (ការវាយតម្លៃឡើងវិញ)	រហូតដល់ ១ ខែ	> 1 - 3 ខែ	> 3 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	-	-	-	36,314,335	36,314,335
សំបុត្រប្រាក់ និងសំបុត្រប្រាក់សមមូល	6,642,002	4,446,835	70,530,102	45,712,839	45,830,649	-	173,162,427
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	-	-	-	-	-	1,008,552	1,008,552
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-
	6,642,002	4,446,835	70,530,102	45,712,839	45,830,649	37,322,887	210,485,314

ធនាគារអភិវឌ្ឍន៍សង្គម និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

៧. ហានិភ័យអត្រាការប្រាក់ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩(ត)(តាមការរំលឹកឡើងវិញ)

	រហូតដល់ ១ ខែ	> 1 - 3 ខែ	> 3 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	1,957,284	172,453	499,136	-	-	-	2,628,873
ប្រាក់បញ្ញើរបស់ធនាគារនានា	2,190	-	-	-	-	681	2,871
ប្រាក់កម្ចី	-	-	-	344,568	110,141,283	-	110,485,851
អនុបំណុល	-	-	-	-	-	1,044,084	1,044,084
បំណុលផ្សេងៗ	-	-	-	-	-	27,747	27,747
	1,959,474	172,453	499,136	344,568	110,141,283	1,072,512	114,189,426
ធន្នាតវិញ្ញាបនបត្រប្រាក់	4,682,528	4,274,382	70,030,966	45,368,271	(64,310,634)	36,250,375	96,295,888
(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)	19,081,302	17,418,107	285,376,186	184,875,704	(262,065,834)	147,720,278	392,405,743

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងនៅតម្លៃសមស្របទេ ។ ធនាគារ មិនបានប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការប្តូរអត្រាការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួននោះទេ។ ដូច្នេះ មិនមានការវិភាគចំណេញចំណាត់ចែងបានរៀបចំទេ ។

២. ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស ។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្បងរបស់ធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ។ ដូច្នេះ មិនមានការវិភាគចំណេញចំណាត់ចែងហានិភ័យរូបិយប័ណ្ណបរទេសណាត្រូវបានបង្ហាញ ។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ប្រភេទនៃរូបិយប័ណ្ណសមូលដុល្លារអាមេរិក		
	រៀល	ដុល្លារអាមេរិក	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសាច់ប្រាក់សមូល	7,421,983	41,168,786	48,590,769
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	38,231,039	207,637,224	245,868,263
ទ្រព្យសកម្មផ្សេងៗ	74,601	257,347	331,948
	<u>45,727,623</u>	<u>249,063,357</u>	<u>294,790,980</u>
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	245,056	5,056,030	5,301,086
ប្រាក់បញ្ញើរបស់ធនាគារនានា	-	4,661	4,661
ប្រាក់កម្ចី	124,012,608	70,350,810	194,363,418
អនុបំណុល	-	1,044,084	1,044,084
បំណុលផ្សេងៗ	-	107,798	107,798
	<u>124,257,664</u>	<u>76,563,383</u>	<u>200,821,047</u>
ស្ថានភាព(បំណុល)/ទ្រព្យសកម្មសុទ្ធ	<u>(78,530,041)</u>	<u>172,499,974</u>	<u>93,969,933</u>
(សមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>(317,654,016)</u>	<u>697,762,394</u>	<u>380,108,378</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៣) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (ការពាយកាណ៍ឡើងវិញ)	ប្រភេទនៃរូបិយប័ណ្ណសមមូលដុល្លារអាមេរិក		
	ពាន់រៀល	ដុល្លារអាមេរិក	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	897,443	35,416,892	36,314,335
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	3,332,444	169,829,983	173,162,427
ទ្រព្យសកម្មផ្សេងៗ	4,400	1,004,152	1,008,552
	<u>4,234,287</u>	<u>206,251,027</u>	<u>210,485,314</u>
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	61,548	2,567,325	2,628,873
ប្រាក់បញ្ញើរបស់ធនាគារនានា	-	2,871	2,871
ប្រាក់កម្ចី	72,823,716	37,662,135	110,485,851
អនុបំណុល	-	1,044,084	1,044,084
បំណុលផ្សេងៗ	7,148	20,599	27,747
	<u>72,892,412</u>	<u>41,297,014</u>	<u>114,189,426</u>
ស្ថានភាព(បំណុល)/ទ្រព្យសកម្មសុទ្ធ	<u>(68,658,125)</u>	<u>164,954,013</u>	<u>96,295,888</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>(279,781,859)</u>	<u>672,187,602</u>	<u>392,405,743</u>

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៣) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគចំណេញ

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារនាការបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពចំណុះ ត្រូវបានបង្ហាញជារូបិយប័ណ្ណដាក់លាក់របស់វានៅក្នុងតារាងខាងក្រោម ។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ'៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	- 1%	+ 1%	- 1%	+ 1%
	ថយចុះ	ការកើនឡើង	ថយចុះ	ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
រៀល	785,300	(785,300)	686,581	(686,581)
ពាន់រៀល – កំណត់សម្គាល់ 5	3,176,539	(3,176,539)	2,797,818	(2,797,818)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវទូទាត់តាមរយៈសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថាអនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា ។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់ ។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង ។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ ។

ផលវាងវារអនិវត្តន៍នៃជនរង និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	រហូតដល់ ១ ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក	> 3 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	4,514,585	786,501	-	-	-	5,301,086
ប្រាក់បញ្ញើរបស់ធនាគារនានា	4,661	-	-	-	-	4,661
ប្រាក់កម្ចី	1,198,688	-	10,120,000	24,817,498	158,227,232	194,363,418
អនុបំណុល	-	-	-	-	1,044,084	1,044,084
បំណុលផ្សេងៗ	107,798	-	-	-	-	107,798
	<u>5,825,732</u>	<u>786,501</u>	<u>10,120,000</u>	<u>24,817,498</u>	<u>159,271,316</u>	<u>200,821,047</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>23,565,086</u>	<u>3,181,397</u>	<u>40,935,400</u>	<u>100,386,780</u>	<u>644,252,473</u>	<u>812,321,136</u>

ធនាគារអភិវឌ្ឍន៍សង្គម និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (ការវាយការណ៍ឡើងវិញ)

ចំណូលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់ធនាគារនានា

ប្រាក់កម្ចី

អនុចំណូល

ចំណូលផ្សេងៗ

	រហូតដល់ ១ ខែ	> 1 - 3 ខែ	> 3 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់អតិថិជន	1,957,284	172,453	499,136	-	-	2,628,873
ប្រាក់បញ្ញើរបស់ធនាគារនានា	2,871	-	-	-	-	2,871
ប្រាក់កម្ចី	-	-	-	344,568	110,141,283	110,485,851
អនុចំណូល	-	-	-	-	1,044,084	1,044,084
ចំណូលផ្សេងៗ	27,747	-	-	-	-	27,747
	1,987,902	172,453	499,136	344,568	111,185,367	114,189,426
(សមូលពាន់រៀល - កំណត់សម្គាល់ 5)	8,100,701	702,746	2,033,979	1,404,115	453,080,370	465,321,911

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង ។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោមតាមហានិភ័យគណនេយ្យ និងការក្លែងបន្លំ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធគ្នុងការងារ និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត ។ គោលការណ៍ទាំងនេះ រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ ។

ច. ការគ្រប់គ្រងដើមទុន

(១). បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្ត ផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ។

គោលនយោបាយរបស់ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ធនាគារ ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣០. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

(១). បទប្បញ្ញត្តិដើមទុន (ត)

ដើមទុនបង្ហាញខាងលើនេះ ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត ។ ដូច្នេះ ព័ត៌មានអំពីដើមទុនខាងលើ មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពីសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(២). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

៣១. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ តម្លៃសមស្រប គឺជាតម្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើអវត្តមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

31. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7 ៖ *ឧបករណ៍ហិរញ្ញវត្ថុ - ការបង្ហាញ* ដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប ។ ការបង្ហាញទាំងនោះ មានដូចជាការវិនិយោគទៅលើបុត្រសម្ព័ន្ធនិងទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ មិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់ ។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ការវិនិយោគ

តម្លៃសមស្របដែលបានប៉ាន់ស្មាន ជាទូទៅគឺផ្អែកលើតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ។ នៅពេលមិនមានទីផ្សារដែលមានស្រាប់សម្រាប់មូលបត្រមួយចំនួន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានលើទិន្នន័យទីផ្សារប្រហាក់ប្រហែល ឬ ទ្រព្យសកម្មរូបិយប័ណ្ណរបស់វិនិយោគិន ។

ហិរញ្ញប្បទាន បុរេប្រទាន និងផ្សេងៗទៀត

តម្លៃសមស្របត្រូវបានប៉ាន់ស្មាន ដោយការធ្វើអប្បបរមាលើលំហូរទឹកប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារនៃការផ្តល់ហិរញ្ញប្បទានដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នា ។

ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន ។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

31. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់តម្លៃសមស្រប (ត)

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុល ដូចគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល ។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះ ទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ) ។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន) ។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត ។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនបានវាស់វែងនៅតម្លៃសមស្របទេ។ ដោយសារមិនមាន តម្លៃទីផ្សារដែលអាចផ្ទៀងផ្ទាត់បាន សម្រាប់ផ្នែកជាសារវន្តនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុនៅតម្លៃសម ស្រប ដូច្នេះ ការវាស់វែងត្រូវបានធ្វើឡើងដោយផ្អែកទៅលើការប៉ាន់ស្មានរបស់អ្នកគ្រប់គ្រង យោងទៅតាម ប្រវត្តិរបស់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និង បំណុលហិរញ្ញវត្ថុ រួមបញ្ចូលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ជាការប៉ាន់ស្មានសមហេតុផលនៃតម្លៃ សមស្រប ។

32. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាព នៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបង្ហាញ ផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ប្រតិបត្តិការរូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្តូររូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជាប្តូររូបិយប័ណ្ណមុខងារនៅដើមការិយបរិច្ឆេទ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងការិយបរិច្ឆេទ ធៀបនឹងរំលស់ថ្លៃដើម ជាប្តូររូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្តូររូបិយវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជាប្តូររូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់ ។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្តូររូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ ។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ ។ ទ្រព្យហិរញ្ញវត្ថុផ្សេងទៀត (រួមបញ្ចូលការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមធម្មតា) ទទួលស្គាល់នៅកាលបរិច្ឆេទពាណិជ្ជកម្ម ដែលជាកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីនៃការផ្តល់ឧបករណ៍តាមកិច្ចសន្យានេះ ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប សម្រាប់ឧបករណ៍ដែលតាមធម្មតាមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ("FVTPL") ឬក៏នឹងថ្លៃដើមប្រតិបត្តិការដែលកើតមកពីការទិញ ឬលក់ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម FVOCI ឬ FVTPL ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”) ។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”) ។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរធនាគារត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ។

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង ។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាចំណាយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើយ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i). ការចាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង ។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ។ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យមិនបំពេញលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់ ។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ងាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់) ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការចាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជនក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន) ។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់ដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យា ក្នុងការទទួលបានលំហូរ ទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលធនាគារមិន ផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោង ដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់ បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបាន ទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុប ចោល ឬផុតអាណត្តិ ។

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យ សកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ ។ ក្នុងករណីនេះ ទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួល ស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃ ចំណាយប្រតិបត្តិការ ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាង ក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមក វិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើងត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់ ។
- ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង ។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយការលុបចេញពីបញ្ជី) ។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃហិរណៈ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។
- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ ធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញ ឬខាត ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ ។
- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃ នៃទ្រព្យសកម្ម ។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង ។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត ។ តម្លៃតបស្នងរួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី ។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ ។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវបានកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែ ធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរ បំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់រកបាននៅកាល បរិច្ឆេទនៃការវាស់វែងនោះ ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យនៃការមិនអនុវត្តកាតព្វកិច្ច ។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ ឧបករណ៍នោះ ប្រសិនបើមាន ។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជា ទៀងទាត់ ។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាច ប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាច អង្កេតបាន ។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុង ទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថាជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬ បំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាម តម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជា លើកដំបូង និងតម្លៃប្រតិបត្តិការ ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាច អង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ ។

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញ នោះ ធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវាស់វែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃ ទិញ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលប្រឈមនឹងហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពរយៈពេលវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពរយៈពេលខ្លី) សម្រាប់ហានិភ័យជាក់លាក់ ។ ការកែតម្រូវត្រឹមត្រូវទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗ តាមមូលដ្ឋាននៃការកែតម្រូវហានិភ័យដែលពាក់ព័ន្ធនៃហានិភ័យឧបករណ៍នីមួយៗ នៃទ្រព្យសកម្ម និងបំណុលនោះ ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់ ។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង ។

(៧). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទានពេញ អាយុកាល លើកលែងគណនីខាងក្រោម ដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទ រាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើង ជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែល បណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ត្រូវបានចាត់ ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 1” ។

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (Life-time ECL) គឺជាការរំពឹងទុកលើការខាតបង់ ឥណទានដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបាន ចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2” ។

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បាន កើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។ នៅពេលដែលហានិភ័យឥណទានកើនឡើងជា សារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹង អាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធ និងអាចរកបានដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងហួស ។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្តនៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន ។

ការកំណត់នៃការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន

ធនាគារវាយតម្លៃថាតើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរបាយការណ៍ ។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងហួស 30 ថ្ងៃ ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ ។

ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ធនាគារពិចារណាថាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់សងស្មើ ឬលើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង ឬស្មើ 14 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ឬ
- វាប្រហែលជាអាចទៅរួចដែលអ្នកខ្ចី និងរៀបចំរចនាសម្ព័ន្ធទ្រព្យសកម្មឡើងវិញជាលទ្ធផលនៃការក្លែងប្រែធនដោយសារតែមិនមានសមត្ថភាព ដើម្បីទូទាត់កាតព្វកិច្ចឥណទានរបស់អ្នកខ្ចី ។

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន) ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត និង
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ ។
- កិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ការទូទាត់ដែលបានរំពឹងទុកលើការសងអ្នកកាន់កាប់ដកចំនួនណាមួយដែលធនាគាររំពឹងថានឹងទទួលបានត្រលប់មកវិញ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

នៅពេលធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគត អត្រាអប្បបរមាត្រូវបានប្រើប្រាស់ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីការទិញ ឬឥណទានដែលមានឱនភាពនៃតម្លៃដំបូង (“POCI”) ទ្រព្យសកម្មហិរញ្ញវត្ថុ និងភតិសន្យាដែលទទួលបាន៖ អត្រាការប្រាក់ប្រសិទ្ធភាពដើម ឬប្រហាក់ប្រហែល ។
- ទ្រព្យសកម្ម POCI៖ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានធ្វើការកែតម្រូវឥណទាន
- ភតិសន្យាត្រូវទទួលបាន៖ អត្រាអប្បបរមាប្រើប្រាស់ក្នុងការវាស់វែងភតិសន្យាត្រូវទទួល
- កិច្ចសន្យាឥណទានដែលនៅសល់៖ អត្រាការប្រាក់ប្រសិទ្ធភាព ឬប្រហាក់ប្រហែល ដែលអាចអនុវត្តលើលទ្ធផលទ្រព្យសកម្មហិរញ្ញវត្ថុពីកិច្ចសន្យាឥណទាន និង
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ៖ អត្រាដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលាទឹកប្រាក់ និងហានិភ័យដែលច្បាស់លាស់លើលំហូរសាច់ប្រាក់ ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD និង EAD ។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD ។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាលដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង ។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង ។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធអាទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពីទ្រព្យបញ្ចាំដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទានធៀបនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD ។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមាដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាពជាកត្តាអប្បបរមា ។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង ។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាម កិច្ចសន្យា និងកើតចេញពីការបង់រំលស់ ។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង ។ សម្រាប់កាតព្វកិច្ចឲ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើតាមស្ថានភាព និងបច្ចេកទេសស្ថិតិ ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យាររបស់អ្នកខ្ចីប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង ។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់ ។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់ ។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទវាយការណ៍ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទវាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ។ ករណីនេះមានជាទូទៅ នៅពេលធនាគារ កំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី ។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្ម នីមួយៗ ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពី ឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បី អនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់ ។

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់ បញ្ញើតាមតម្រូវការ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលសន្តាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរ តម្លៃ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ង. គណនីដើមទុន

១. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធរួច ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ ។ ការបែងចែកទៅឲ្យអ្នកកាន់ឧបករណ៍ហិរញ្ញវត្ថុត្រូវបាន ចាត់ទុកជាឧបករណ៍មូលធនមួយ ដែលត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ង. គណនីដើមទុន (ត)

(៣). ដើមទុនផ្សេងៗ និងដើមទុនបម្រុង

ដើមទុនផ្សេងៗ និងដើមទុនបម្រុង ត្រូវបានចាត់ថ្នាក់ជាមូលធន ។ យោងតាមលិខិតលេខ 536 ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ជូននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបន្ថែមជាមួយនឹងចំណារពន្យល់របស់ខ្លួនដែលបានចុះនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រូវបានផ្តល់ការយល់ព្រមតាមសំណើរអោយចាត់វិធានការទៅលើឥណទានមិនដំណើរការចំនួន 18,269,567 ដុល្លារអាមេរិក និងត្រូវបានដកចេញពីភាគហ៊ុនដោយដកចេញពីតារាងតុល្យការ និងត្រួតពិនិត្យដោយឡែក ។ ការទទួលបានមកវិញជាបន្តបន្ទាប់នៃឥណទាន និងបុរេប្រទានទាំងនោះនឹងទទួលស្គាល់នៅក្នុងគណនីដើមទុនផ្សេងៗរបស់ធនាគារ ហើយការទទួលបានមកវិញនូវចំណូលការប្រាក់ពីឥណទាន និងបុរេប្រទានទាំងនោះនឹងទទួលស្គាល់នៅក្នុងគណនីដើមទុនបម្រុង បន្ទាប់ពីមានការអនុម័តពីធនាគារជាតិនៃកម្ពុជា ។

ច. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតសម្រាប់ភាពខុសគ្នារវាងសំវិធានធនស្របតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារព័ត៌មានណែនាំ លេខ ធ៧-០១៨-០០១ ស.រ.ឆ.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកាត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ គណនាតាមប្រការ 72 មានលទ្ធផលទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកាត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ទ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ គណនាតាមប្រការ 72 មានលទ្ធផលខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកាត់ត្រាសំវិធានធន ដែលត្រូវគណនាតាមស.រ.ទ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនត្រូវបានដាក់បញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ស្ថាប័នធនាគារឡើយ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣២. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប បូកថ្លៃដើមប្រតិបត្តិការដោយផ្ទាល់ និងបន្ទាប់មកត្រូវរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

ជ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

ឈ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកាត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

ញ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកាត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ដ. ទ្រព្យ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ ។ ថ្លៃដើមនៃទ្រព្យដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី ។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬ ខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(i). ការទទួលស្គាល់ និងការវាស់វែង (ត)

ការទិញស្បៀងដែលមានសារៈសំខាន់ដែលទាក់ទងទៅនឹងមុខងារឧបករណ៍ក៏ត្រូវបានចាត់ទុកជាផ្នែកមួយនៃបរិក្ខារផងដែរ ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ ។

ចំណេញ ឬខាតលើការលក់ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានកំណត់ដោយការប្រៀបធៀបដំណើរការពីការលក់ជាមួយតម្លៃយោងនៃទ្រព្យ និងបរិក្ខារ និងត្រូវបានទទួលស្គាល់សុទ្ធក្នុង “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” ក្នុងចំណេញ ឬខាត ។

(ii). ចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន ។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវរាប់ទទួលស្គាល់ជាចំណេញ ឬខាត ។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(iii). រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា ។ សមាសធាតុសំខាន់ៗនៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ដ. ទ្រព្យ និងបរិក្ខារ (ត)

(៣). រំលស់ (ត)

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើតាមមូលដ្ឋានរំលស់ ថយចុះលើកលែងតែអត្ថប្រយោជន៍ ដែលត្រូវបានរំលស់តាមមូលដ្ឋានរំលស់ថេរមានដូចខាងក្រោម៖

អគារ	5%	រំលស់ថេរ
ការកែលម្អអគារ	20%	រំលស់ថយចុះ
យានយន្ត	25%	រំលស់ថយចុះ
បរិក្ខារកុំព្យូទ័រ	50%	រំលស់ថយចុះ
បរិក្ខារការិយាល័យ និងគ្រឿងសង្ហារឹម	20%	រំលស់ថយចុះ

ដីធ្លីមិនត្រូវបានគេធ្វើរំលស់នោះទេ ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងកាលបរិច្ឆេទនៃ របាយការណ៍ និងធ្វើនិយ័តភាពប្រសិនបើសមស្រប ។

ប. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានផ្ទៃដីអាជ្ញាប័ណ្ណសូហ្វវែរកុំព្យូទ័រដែលបានទិញ និងផ្ទៃដីពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមផ្ទៃដីដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ សូហ្វវែរ កុំព្យូទ័រ ដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានផ្ទៃដីដើម ដែលបានកើតឡើងក្នុងការទិញសូហ្វវែរ ជាក់លាក់នោះមកប្រើប្រាស់ ។

ទ្រព្យសកម្មអរូបីត្រូវបានរំលស់តាមវិធីសាស្ត្ររំលស់ថយចុះនៅអត្រា 20% ក្នុងមួយឆ្នាំ ។

ផ្ទៃដីពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង ។

ទ្រព្យសកម្មអរូបីកំពុងដំណើរការគឺជាការទូទាត់សម្រាប់ការតម្លើងកុំព្យូទ័រសូហ្វវែរ និងប្រព័ន្ធ ។ ទ្រព្យសកម្ម អរូបីកំពុងដំណើរការត្រូវបានគេធ្វើរំលស់នៅពេលរួចរាល់ក្នុងការប្រើប្រាស់។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣២. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

ឈ. អនុបំណុល

អនុបំណុល ត្រូវបានចាត់ទុកជាផ្នែកមួយនៃបំណុលហិរញ្ញវត្ថុ នៅពេលដែលមានកាតព្វកិច្ចសងតាមកិច្ចសន្យាជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុទៅឲ្យអង្គភាពមួយផ្សេងទៀត ឬដើម្បីផ្ដោះប្ដូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមួយអង្គភាពមួយផ្សេងទៀតក្រោមលក្ខខណ្ឌ ដែលមិនអំណោយផលចំពោះធនាគារ ហើយប្រសិនបើមិនដូច្នោះទេ វានឹងត្រូវចាត់ទុកជាមូលធន ។ អនុបំណុលដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជា ត្រូវបានរាប់បញ្ចូលទៅក្នុងដើមទុនថ្នាក់ទី ២ ក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។ អនុបំណុល ត្រូវបានបង្ហាញតាមរំលស់ថ្លៃដើម ។

ណ. ទ្រព្យសម្បត្តិរឹបអូស

ទ្រព្យសម្បត្តិដែលបានរឹបអូសរួមមានអចលនវត្ថុ និងចលនវត្ថុដែលត្រូវបានកំណត់តាមថ្លៃដើម ដកការខាតបង់លើឱនភាពតម្លៃបង្ក ប្រសិនបើមាន ។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់ថ្លៃដើមរបស់បំណុលហិរញ្ញវត្ថុ ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទានដែលរំពឹងទុកនោះទេ (ECL) ។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតរួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL) ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានរក្សាទុកនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម បូក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣២. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ថ. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ ។

ទោះជាយ៉ាងណាក៏ដោយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ ។

ការបង្ហាញ

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព ។

ចំណូលកម្រៃ និងជើងសាផ្សេងទៀត - រួមបញ្ចូលទាំងថ្លៃសេវាគណនី ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 15 ។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់ ។

ធន. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ (ក្រៅពីពន្ធពន្យារជាទ្រព្យសកម្ម) ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថាទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង ។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន ។

សម្រាប់ការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមក្នុងក្រុមតូចបំផុតនៃទ្រព្យសកម្មដែលទទួលបានពីលំហូរពីការបន្តប្រើប្រាស់ដែលឯករាជ្យនៃលំហូរសាច់ប្រាក់នៃទ្រព្យសកម្មផ្សេងៗ ឬឯកតាសាច់ប្រាក់ ។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង្អស់ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្មឬឯកតាបង្កើតសាច់ប្រាក់ ។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ។ ការខាតបង់លើឱនភាពនៃតម្លៃនៃ ឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយកាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្មដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាគឺមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ចូលសមករិញ្ញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានកត់ត្រាបញ្ចូលសមករិញ្ញ ត្រឹមត្រូវតាមតម្លៃដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ ។

ន. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ចំណាយដែលពាក់ព័ន្ធជា “ការចំណាយផ្សេងៗ” ។

៧. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំរួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ពន្ធលើប្រាក់ចំណេញ (ត)

(៧) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងគោលការណ៍របាយការណ៍ហិរញ្ញវត្ថុ និងតម្លៃប្រើប្រាស់សម្រាប់គោលការណ៍ការគិតពន្ធ ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន ។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជីសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរបាយការណ៍ ។

ការវាស់វែងពន្ធពន្យារនៅក្នុងកាលបរិច្ឆេទរបាយការណ៍ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ណាមួយ ។

ប. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ចគឺស្មើតែគ្មាន ។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

32. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ជ. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មាន ចំនួននោះត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចស្ទើរតែគ្មាន ។

33. ស្តង់ដារថ្មី និងការបកស្រាយថ្មី ដែលមិនទាន់បានអនុវត្ត

ស្តង់ដារថ្មី ការកែប្រែ និងការបកស្រាយថ្មីមួយចំនួនទាក់ទងនឹងស្តង់ដារដែលមានស្រាប់ បានចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត ។ យ៉ាងណាមិញ ធនាគារមិនទាន់បានអនុវត្តនូវស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះឡើយទេ ។

ស្តង់ដារ និងការបកស្រាយដែលបានធ្វើវិសោធនកម្មដូចខាងក្រោមមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ៖

- កូវីដ-១៩៖ សម្បទានជួលដែលពាក់ព័ន្ធ (វិសោធនកម្មលើ ស.វ.ហ.អ.ក 16)
- កិច្ចសន្យាខាតបង់៖ ចំណាយដើម្បីការបំពេញកិច្ចសន្យា (វិសោធនកម្មលើ ស.គ.អ.ក 37)
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ការលក់មុននឹងការដាក់ប្រើប្រាស់ (វិសោធនកម្មលើ ស.គ.អ.ក 16)
- វិសោធនកម្មសេចក្តីយោងទៅក្របខណ្ឌនៅក្នុងស្តង់ដារ ស.វ.ហ.អ.ក (វិសោធនកម្មលើ ស.វ.ហ.អ.ក 3)
- ចំណាត់ថ្នាក់បំណុលដែលជាបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក 1) ។

34. ព្រឹត្តិការណ៍សារវន្តរួមទាំងព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទរាយការណ៍

វិសក្ស័ណា និងផលប៉ះពាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ECL)

ការផ្ទុះឡើងនៃវិសក្ស័ណា វិសក្ស័ណា (កូវីដ-១៩) បានរីករាលដាលទូទាំងសកលលោកដែលបណ្តាលឲ្យរាំងស្ទះដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ក្នុងគោលបំណងថែរក្សាស្ថានភាពហិរញ្ញវត្ថុ និងកាត់បន្ថយបន្ទុករបស់អតិថិជនដែលកំពុងបាត់បង់ប្រាក់ចំណូលគោល និងជួបការលំបាកក្នុងការសងប្រាក់មកវិញក្នុងអំឡុងពេលដែលមានផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ធនាគារបានធ្វើការអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ និងអនុញ្ញាតឲ្យមានការរៀបចំឡើងវិញនៃតារាងសងប្រាក់ ។ ការរៀបចំឡើងវិញនៃតារាងសងប្រាក់ ត្រូវបានអនុវត្តដោយផ្អែកឥណទានរបស់ធនាគារដោយធ្វើការត្រួតពិនិត្យក្រុមអតិថិជនដែលរងពីផលប៉ះពាល់ ដើម្បីវាស់វែងផលប៉ះពាល់លើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេក្នុងពេលមានជំងឺរាតត្បាត ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

34. ព្រឹត្តិការណ៍ជាសារវន្តរួមទាំងព្រឹត្តិការណ៍ចាត់តាំងពីការិយបរិច្ឆេទរាយការណ៍ (ត)

សំវិធានធនលើការខាតបង់ឥណទានរំពឹងទុក នៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានកើនឡើងរហូតដល់ចំនួន 10,790,227 ដុល្លារអាមេរិក (នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ 4,204,708 ដុល្លារ អាមេរិក) តាមរយៈឥរិយាបថទូទាត់របស់អ្នកខ្ចី និងការពិចារណាទៅលើស្ថានភាពជាក់ស្តែង និងលក្ខខណ្ឌ សេដ្ឋកិច្ចនាពេលបច្ចុប្បន្នរួមទាំងព័ត៌មានដែលអាចគាំទ្របាននាការបរិច្ឆេទវាយតម្លៃ ។ អ្នកគ្រប់គ្រងបានធ្វើ ការប៉ាន់ស្មានដ៏ត្រឹមត្រូវបំផុតដូចដែលអាចធ្វើបាន ទៅលើលទ្ធផលដែលអាចកើតឡើងពីជំងឺកូវីដ-19 មកលើ ការរំពឹងទុកលើការខាតបង់ឥណទាន ។

វិសក្ខណៈ និងផលប៉ះពាល់លើការរំពឹងទុកលើការខាតបង់ឥណទាន ('ECL') (ត)

ដោយសារតែភាពមិនច្បាស់លាស់ និងផលប៉ះពាល់ដែលរីករាលដាលពីការផ្លាស់ប្តូរនៃស្ថានភាពជុំវិញជំងឺ កូវីដ-19 បណ្តាលឲ្យមានភាពមិនប្រាកដប្រជាដែលជាប់ទាក់ទងនឹងការសន្មតចំពោះប្រតិបត្តិការរំពឹងទុកនា ពេលអនាគត ។ ការប៉ាន់ស្មានអាចនឹងប្រែទៅជាសារវន្តនៅពេលដែលព្រឹត្តិការណ៍កើតឡើង ។ ធនាគារ នឹង បន្តការយកចិត្តទុកដាក់ទៅលើស្ថានភាពនៃជំងឺកូវីដ-19 និងឆ្លើយតបយ៉ាងសកម្មចំពោះផលប៉ះពាល់របស់វា ទៅលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់ធនាគារនាពេលអនាគត ។

35. ការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប

ក្នុងអំឡុងពេលនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ អ្នកគ្រប់គ្រង បានរកឃើញនូវកំហុសឆ្គងពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទឆ្នាំមុនដែល ទាក់ទងទៅនឹងការទទួលស្គាល់សាច់ប្រាក់នៅធនាគារ ដែលម្ចាស់គណនីមិនមែនជាកម្មសិទ្ធិរបស់ធនាគារ ទេ ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទឆ្នាំមុន ចំនួននេះត្រូវបានទទួលស្គាល់ថាជា សាច់ប្រាក់ និងសាច់ប្រាក់សមមូល ជាមួយនឹងគណនីប្រាក់កម្ចី និងបំណុលផ្សេងៗ ។ អ្នកគ្រប់គ្រងរបស់ ធនាគារសម្រេចចិត្តធ្វើការរាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីកែប្រែ កំហុសឆ្គងនេះ ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០


35. ការវាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប (ត)

សេចក្តីសង្ខេបនៃធាតុដែលរងផលប៉ះពាល់ដោយសារការវាយការណ៍ឡើងវិញនូវព័ត៌មានប្រៀបធៀប និងការកែប្រែកំហុសឆ្គងទាំងនោះមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
	ដូចដែលបាន វាយការណ៍ ដុល្លារអាមេរិក	និយ័តកម្ម ដុល្លារអាមេរិក	ការវាយការណ៍ឡើងវិញ ដុល្លារអាមេរិក	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ				
ទ្រព្យសកម្ម				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	38,508,757	(2,194,422)	36,314,335	147,980,915
បំណុល				
ប្រាក់កម្ចី	111,707,898	(1,222,047)	110,485,851	450,229,843
បំណុលផ្សេងទៀត	1,007,488	(972,375)	35,113	143,085
	112,715,386	(2,194,422)	110,520,964	450,372,928



ឯកឧត្តមបណ្ឌិត កៅ ថាម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និង សហការីបានចុះផ្សព្វផ្សាយឥណទានក្រោមកម្មវិធី ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០ លានដុល្លារអាមេរិក ក្នុងគោលដៅពង្រីក អាជីវកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ដាំដុះបន្លែផ្លែឈើ សិប្បកម្មកែច្នៃផលិតផលកសិកម្ម ដល់ប្រជាកសិករ ទូទាំងប្រទេស ដែលមានចំនួនអ្នកចូលរួមសរុប ប្រមាណជាង ៣០០០ នាក់ ។



ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធី ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផល កសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយសមាគម អ្នកផលិតចំណីអាហារកម្ពុជា ក្រោមអធិបតីភាព **ឯកឧត្តម កៅ ថាម** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារ ARDB ។



ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កម្មវិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងកសិកម្ម រវាងធនាគារ ARDB ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) និងសមាគមអ្នកវិនិយោគកម្ពុជា (CIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និង **ឯកឧត្តម កៅ ថាច** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ។



ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារ ARDB ជាមួយធនាគារឯកទេសវិទ្យា ក្នុងគោលបំណងសហការលើការទូទាត់បង់សងប្រាក់ដើម និងការប្រាក់តាមរយៈភ្នាក់ងារវិទ្យា និងការចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារ ARDB ក្រោមអធិបតីភាព **ឯកឧត្តម កៅ ថាច** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ។

ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ **ឯកឧត្តម កៅ ថាច** ប្រតិភូរាជ-
រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមជាវគ្គិនកិត្តិយសក្នុងសន្និសីទសារព័ត៌មានស្តីពី
ដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។ កម្មវិធីនេះ រៀបចំឡើងក្នុងគោល
បំណងដើម្បីបង្ហាញដល់សាធារណៈជនឱ្យយល់ច្បាស់ពីដំណើរការ និងនីតិវិធីពាក់ព័ន្ធនឹងគម្រោងហិរញ្ញប្បទានដែល
មានអត្រាការប្រាក់ទាប សម្រាប់ការពង្រីកអាជីវកម្មដើម្បីបង្កើនឱកាសក្នុងស្រុក ក៏ដូចជាពង្រឹងសមត្ថភាពផ្គត់ផ្គង់ឱ្យកាន់
តែមានប្រសិទ្ធភាពខ្ពស់ និងឆ្ពោះទៅរកការនាំចេញ ដើម្បីចូលរួមជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។





ថ្ងៃព្រហស្បតិ៍ ១០កើត ខែមិគសិរ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ **ឯកឧត្តម កៅ ថាម** ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីទស្សនៈកិច្ចសិក្សាក្នុងកសិដ្ឋានបន្លែស្រូវវិគ្គិភាពកោះធំ របស់កសិករ គំរូ នៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ដែលគាំទ្រដោយធនាគារ ARDB ។ មូលហេតុចម្បងដែលនាំឱ្យធនាគារ ARDB ចូលរួមគាំទ្រគម្រោងកសិដ្ឋានបន្លែស្រូវវិគ្គិភាពដោយសារ៖ (១) ការផ្គត់ផ្គង់បន្លែរបស់កសិករចូលទីផ្សារនៅមានកម្រិត និងមិនអាចឆ្លើយតបនឹង តម្រូវការទីផ្សារ (២) ការអនុវត្តបច្ចេកទេសដាំដុះបន្លែរបស់កសិករនៅមានកម្រិត និងមិនទាន់មានផ្គត់ផ្គង់គំនិតជាកសិករសហគ្រិន និង (៣) ការផ្ដោត លើគោលការណ៍ស្តង់ដារសុវត្ថិភាព។



ថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំ ជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ **ឯកឧត្តម កៅ ថាម** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងលោកជំទាវ សួរ សុខតឹម, ឯកឧត្តមបណ្ឌិតឧកញ៉ា ភូ ពុយ តំណាង រាស្ត្រមណ្ឌលខេត្តបាត់ដំបង, លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយសមាជិកសហព័ន្ធស្រូវអង្ករ កម្ពុជា និងសហការីបាននាំយកអំណោយមួយចំនួន រួមាន អង្ករ មី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន ៦៥០គ្រួសារ ស្ថិតនៅភូមិអូរតាតី ឃុំអូរតាតី ស្រុកថ្មគោល ខេត្តបាត់ដំបង។



ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ **ឯកឧត្តម កៅ ថាច** ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី បាននាំយក អង្ករចំនួន ១០តោន និងមីចំនួន១០កេសធំ ជូនដល់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន សម្រាប់ប្រើប្រាស់ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។



ធនាគារកសិកម្ម និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK
ដើម្បីកសិករនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម